



ធនាគារ ភ្នំពេញ ពាណិជ្ជ

Phnom Penh Commercial Bank

របាយការណ៍ប្រចាំឆ្នាំ
2012





ករិយាល័យកណ្តាល : អគារលេខ ៧៦៧-៧៦៩ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
 ទូរស័ព្ទលេខ: (៨៥៥) ២៣ ៩៩៩ ៥០០ ទូរសារលេខ: (៨៥៥) ២៣ ៩៩៩ ៥៤០ អ៊ីម៉ែល : service@ppcb.com.kh គេហទំព័រ : www.ppcb.com.kh SWIFT: PPCBKHPP



សាខាបីអេស : អគារបីអេស មហាវិថីព្រះមុនីវង្ស សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
 ទូរស័ព្ទលេខ: (៨៥៥) ២៣ ៩៩៩ ៦០០
 ទូរសារលេខ: (៨៥៥) ២៣ ៩៩៩ ៤០០



សាខាផ្សារទឹកថ្លា : អគារលេខ ៧៨ មហាវិថីព្រះមុនីវង្ស សង្កាត់ ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
 ទូរស័ព្ទលេខ: (៨៥៥) ២៣ ៩៩៩ ៧០០
 ទូរសារលេខ: (៨៥៥) ២៣ ៩៩៩ ៧០១



សាខាទួលគោក : អគារលេខ ២៤ ផ្លូវលេខ ២៧៣ សង្កាត់ទួលសង្កែ ខណ្ឌបួស្សីកែវ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
 ទូរស័ព្ទលេខ : (៨៥៥) ២៣ ៩៩៩ ០៥០
 ទូរសារលេខ : (៨៥៥) ២៣ ៩៩៩ ១៥១



សាខាសៀមរាប : អគារលេខ ៤២៣ ភូមិវត្តបូព៌ា សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា
 ទូរស័ព្ទលេខ : (៨៥៥) ៦៣ ៩៦៧ ៥០០
 ទូរសារលេខ : (៨៥៥) ៦៣ ៩៦៧ ៦០០



សាខាទឹកថ្លា : អគារលេខ បេ៥-បេ១១ ផ្លូវលំវែង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
 ទូរស័ព្ទលេខ: (៨៥៥) ២៣ ៩៩៩ ៦៥០
 ទូរសារលេខ: (៨៥៥) ២៣ ៩៩៩ ៦៥១



សាខាពាត់ដំបង : (បើកដំណើរការរួច មករា ឆ្នាំ ២០១៣)
 អគារលេខ សេ០៣១-សេ០៣៣ ផ្លូវលេខ ១ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា
 ទូរស័ព្ទលេខ: (៨៥៥) ៥៣ ៩៥៣ ៤២០
 ទូរសារលេខ: (៨៥៥) ៥៣ ៩៥៣ ៤៣០

សាររបស់អគ្គនាយក និងនាយកប្រតិបត្តិ



ធនាគារភ្នំពេញពាណិជ្ជ (PPCB) សូមស្វាគមន៍ ធនាគារភ្នំពេញពាណិជ្ជ (PPCB) តែងតែនៅជាមួយលោកអ្នកជានិច្ច សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១២

ទោះបីជាមានការធ្លាក់ចុះជាសកលក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាបាននិងកំពុងរក្សាលំនឹងរបស់ខ្លួន តាមរយៈការនាំចេញ និងវិស័យទេសចរណ៍ដ៏រឹងមាំ និងការរីបឡើងវិញនៃខ្នាងក្លានវិស័យអចលនទ្រព្យ ។ ទោះស្ថិតក្នុងកម្រិតមធ្យមក៏ដោយ ការនាំចេញបានបន្តកើនឡើងពីរខ្ទង់ក្នុងអំឡុងបីត្រីមាសដំបូងក្នុង ឆ្នាំ២០១២ មួយផ្នែកដោយសារការកើនឡើងនូវលទ្ធភាពនាំចេញសម្លៀកបំពាក់ទៅកាន់សហភាពអឺរ៉ុប ។ ផលិតផលក្នុងស្រុកសរុប (GDP) ពិតប្រាកដរបស់ប្រទេសកម្ពុជា អាចកើនឡើងចំនួន ៦,៩ ភាគរយ ក្នុងឆ្នាំ២០១២ ដោយសារមានការគាំទ្រពីការកើនឡើងវិស័យកសិកម្មចំនួន ៣៤,៧ ភាគរយ ឧស្សាហកម្ម ២៤,៣ ភាគរយ សម្លៀកបំពាក់ ២១ ភាគរយ និងសេវាកម្ម ៤១ ភាគរយ ។

ទន្ទឹមនឹងនេះដែរវិស័យធនាគារដែលស្ថិតក្រោមការត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នពីធនាគារជាតិនៃកម្ពុជា (NBC) នៅតែមានស្ថានភាពរឹងមាំល្អ និងមានស្ថិរភាពជាលទ្ធផលការជឿជាក់លើវិស័យធនាគារ បានបន្តកើនឡើងយ៉ាងច្រើនក្នុងឆ្នាំ២០១២ ។ ទាក់ទងនឹងទំហំប្រតិបត្តិការចំនួនប្រាក់បញ្ញើសន្សំនៅធនាគារពាណិជ្ជបានកើនឡើង ២៤ ភាគរយ ហើយកម្ចីផ្តល់ទៅវិស័យឯកជនបានកើនឡើង ៣០ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១១ ។

សមិទ្ធផលរបស់យើង

ជាថ្មីម្តងទៀត ខ្ញុំមានសេចក្តីរីករាយសូមរាយការណ៍ជូន លោក-លោកស្រី ថា ធនាគារភ្នំពេញពាណិជ្ជ នៅតែជាធនាគារពាណិជ្ជមួយដែលមានស្ថានភាពល្អប្រសើរ ដោយមានគោលជំហរផ្នែកអាជីវកម្មស្នូលយ៉ាងរឹងមាំដែលបានបញ្ចាំងឱ្យ ធនាគារភ្នំពេញពាណិជ្ជ អាចធ្វើដំណើរទៅមុខប្រកបដោយជោគជ័យតាមរយៈកំណើនសេដ្ឋកិច្ចជាលំដាប់របស់កម្ពុជា ។ នៅក្នុងឆ្នាំ២០១២ នេះ ធនាគារភ្នំពេញពាណិជ្ជ មានការប្រកួតប្រជែងជាខ្លាំង ហើយក៏ទទួលបានប្រាក់ចំណេញក្នុងកម្រិតខ្ពស់បំផុតក្នុងទីផ្សារហិរញ្ញវត្ថុរបស់យើង ព្រមជាមួយគុណភាពល្អផ្នែកទ្រព្យសកម្ម និងមានកម្រិតមូលធនដ៏រឹងមាំ ។

ជាលទ្ធផល ក្នុងឆ្នាំ២០១២ ធនាគារភ្នំពេញពាណិជ្ជ រកប្រាក់ចំណេញសុទ្ធបានចំនួន ២,៦ លានដុល្លារអាមេរិក ដល់ភាគទុនិកដែលចំនួននេះបានកើនឡើងចំនួន ១០០% លើសពីឆ្នាំ២០១១ ។ លទ្ធផលនេះឆ្លុះបញ្ចាំងផងដែរអំពីការចំណាយដ៏ត្រឹមត្រូវតាមផែនការប្រចាំឆ្នាំរបស់ធនាគារ ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ទ្រព្យសកម្មសរុបមានចំនួន ១២៣ លានដុល្លារអាមេរិក ជាការកើនឡើងចំនួន ២១% លើសឆ្នាំ២០១១ ចំណូលដល់សរុបមានចំនួន ៧,២ លានដុល្លារអាមេរិក ជាការកើនឡើងចំនួន ៣១% លើសឆ្នាំ២០១១ ប្រាក់បញ្ញើសន្សំសរុបមានចំនួន ៧៨ លានដុល្លារអាមេរិក ជាការកើនឡើងចំនួន ២៩% លើសឆ្នាំ២០១១ ខណៈពេលដែលសមតុល្យឥណទានសរុបមានចំនួន ៦៩ លានដុល្លារអាមេរិក គឺកើនឡើងចំនួន ៦០% លើសឆ្នាំ២០១១ ។



ចក្ខុវិស័យសម្រាប់ឆ្នាំ២០១៣

ប្រទេសកម្ពុជាមានកំណើន GDP វិជ្ជមានក្នុងឆ្នាំ២០១២ ដែលភាគច្រើន គឺដោយសារការនាំចេញ ប្រការនេះមានឥទ្ធិពលជា វិជ្ជមានទៅលើសេដ្ឋកិច្ច ហើយនឹងបន្តសម្រាប់ឆ្នាំ២០១៣ និងឆ្នាំបន្តបន្ទាប់ទៀត ។ កំណើនក្នុងឆ្នាំ២០១៣ ត្រូវបានព្យាករណ៍ថា មានចំនួន ៧% ។ កាលានុវត្តភាពដ៏ល្អនេះនឹងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់អតិថិជនរបស់យើង ព្រមទាំងធនាគារភ្នំពេញ ពាណិជ្ជ ផងដែរ ។

សម្រាប់ឆ្នាំ២០១៣ និងឆ្នាំបន្តបន្ទាប់ទៀត គណៈគ្រប់គ្រងរបស់ ធនាគារភ្នំពេញពាណិជ្ជ មានយុទ្ធសាស្ត្រជាអាទិភាព ចម្បងៗចំនួន ៣ ដែលត្រូវផ្តោតជាសំខាន់ ។ អាទិភាពទីមួយ គឺរក្សាកំណើនប្រកបដោយនិរន្តរភាព ។ ខ្ញុំជឿជាក់ថា ធនាគារ ភ្នំពេញពាណិជ្ជ មានប្រព័ន្ធ “សាកល្បងជាក់ស្តែង” ដ៏ប្រសើរបំផុតដែលផ្តោតជាសំខាន់ទៅលើអាជីវកម្មដែលមានកម្រិត ចំណេញរយៈពេលវែងប្រសើរជាងគេ និងការប្រើប្រាស់ដ៏មានប្រសិទ្ធភាពនៃមូលធន និងធនធានរបស់យើង ។ យើងនៅតែបន្ត មានសុទ្ធិដ្ឋិនិយម និងបង្កើននូវទ្រព្យសម្បត្តិរបស់យើងឱ្យបានប្រសើរបំផុត ហើយនៅតែយកចិត្តទុកដាក់ចំពោះគុណភាពផល ប៉ុន្តែរបស់យើង ។ យើងនឹងយកចិត្តទុកដាក់កាន់តែខ្លាំងឡើងទៅលើការសម្រេចអានុភាពប្រតិបត្តិការ ។

អាទិភាពទីពីរ គឺការពង្រឹងភាពប្រកួតប្រជែង និងភាពល្អប្លែកពីគេរបស់ធនាគារភ្នំពេញពាណិជ្ជ ។ យើងមានផែនការ ពង្រីកទីផ្សាររបស់យើងនៅឆ្នាំ២០១៣ ដោយផ្តោតទៅលើអតិថិជនថ្មីៗដែលមានគុណភាពខ្ពស់ និងគំនិតផ្តួចផ្តើមផ្នែកលក់ ពហុបំណង ។ យើងមានផែនការអភិវឌ្ឍផលិតផលល្អប្លែកបន្ថែមទៀតដែលទាញយកប្រយោជន៍ឱ្យអស់លទ្ធភាពពីជំនាញរបស់ ធនាគារភ្នំពេញពាណិជ្ជ ។

អាទិភាពទីបី គឺការកែលម្អប្រតិបត្តិការរបស់យើង ដោយធានាថា ប្រតិបត្តិការទាំងនោះអនុលោមទៅតាមលក្ខខណ្ឌតម្រូវ និងត្រូវបានត្រួតពិនិត្យ ។ ទ្រព្យសកម្មមួយក្នុងចំណោមទ្រព្យសកម្មសំខាន់ៗរបស់ធនាគារ គឺគុណភាពនៃធនធានមនុស្សរបស់ យើង ហើយយើងនឹងខិតខំព្យាយាមពង្រឹងសមត្ថភាពរបស់ពួកគេ ដើម្បីបន្តផ្តល់សេវាប្រកបដោយគុណភាពខ្ពស់បំផុតជូនដល់ អតិថិជនរបស់យើង ។

សេចក្តីថ្លែងអំណរគុណ

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តគាំទ្រពីសំណាក់ភាគទុនិក សមាគមអាជីវកម្ម និងអតិថិជន របស់យើង ហើយយើងរង់ចាំដោយរីករាយដើម្បី ដោះស្រាយបញ្ហាប្រឈមនានានៃបរិស្ថានថ្មីដើម្បីធ្វើឱ្យធនាគារភ្នំពេញពាណិជ្ជ ក្លាយជាធនាគារដែលមានភាពប្រកួតប្រជែងបំផុតនៅក្នុងទីផ្សារទាំងឡាយដែលយើងចូលរួម ។

ក្នុងនាមក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណផងដែរចំពោះធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានជួយគាំទ្រ និងផ្តល់ដំបូន្មានព្រមទាំងការណែនាំ ។

ជាចុងក្រោយ ខ្ញុំមានជំនឿយ៉ាងមុតមាំថា តាមរយៈការបន្តការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងបំពេញការងាររបស់ បុគ្គលិកយើងខ្ញុំ ធនាគារភ្នំពេញពាណិជ្ជ មានស្ថានភាពល្អ ដើម្បីចាប់យកឱកាសទាំងឡាយ ស្របពេលដែលសេដ្ឋកិច្ចកំពុងបន្ត រីកចម្រើន ។ រួមជាមួយនឹងការគាំទ្រ និងលើកទឹកចិត្តយ៉ាងពេញលេញពីសំណាក់ភាគទុនិករបស់យើង យើងនឹងខិតខំសាង ធនាគារភ្នំពេញពាណិជ្ជ ឱ្យក្លាយជាធនាគារមួយក្នុងចំណោមធនាគារដ៏ល្អបំផុតនៅកម្ពុជា ហើយខ្ញុំរង់ចាំដោយរីករាយចំពោះ ឆ្នាំ២០១៣ ប្រកបដោយផលចំណេញ រួមជាមួយនឹងការសម្រេចគោលដៅជាច្រើនបន្ថែមទៀត ។



គឹម យ៉ាងជិន
អគ្គនាយក និងនាយកប្រតិបត្តិ





ចក្ខុវិស័យ គោលដៅស្វែង និងបារម្ភ

ចក្ខុវិស័យ

ធនាគារដែលបង្កើតនូវអនាគតដ៏ត្រចះត្រចង់របស់ប្រទេសកម្ពុជា
តាមរយៈហិរញ្ញវត្ថុឈានមុខគេ និងទំនុកចិត្ត

គោលដៅស្វែង

ជាធនាគារមួយក្នុងចំណោមធនាគារល្អបំផុតចំនួន ៥
ក្នុងប្រទេសកម្ពុជា

បារម្ភ

១. បំពេញតម្រូវការរបស់អតិថិជន
២. កែលម្អតម្លៃនៃនិមិត្តសញ្ញា
៣. បង្កើនជាអតិបរមានូវប្រសិទ្ធភាព



ធនាគារដែលបង្កើតនូវអនាគតត្រចះត្រចង់របស់កម្ពុជា





មាតិកា

សាររបស់អគ្គនាយក និងនាយកប្រតិបត្តិ	១
ចក្ខុវិស័យ គោលដៅស្នូល និងបាវចនា	៣
ផលិតផល និងសេវា	៦
លទ្ធផលហិរញ្ញវត្ថុសង្ខេប	៨
សង្ខេបលទ្ធផលហិរញ្ញវត្ថុ	៨
ការគូសបញ្ជាក់អំពីហិរញ្ញវត្ថុ	៩
ក្រុមប្រឹក្សាភិបាល	១១
រចនាសម្ព័ន្ធ	១៤
ព័ត៌មានរួមរបស់ធនាគារ	១៥
ប្រវត្តិសង្ខេបរបស់ធនាគារ	១៥
ព័ត៌មានសង្ខេបរបស់ធនាគារ	១៦
ការណែនាំអំពីក្រុមហ៊ុន SBI Holdings, Inc.,	១៧
គោលការណ៍នៃការគ្រប់គ្រង	២០
វប្បធម៌ការងាររួមចម្រុះជាតិសាសន៍	២១
បុគ្គលិករបស់ធនាគារភ្នំពេញពាណិជ្ជ	២៣
ការពេញចិត្តរបស់អតិថិជន	២៥
គោលដៅយុទ្ធសាស្ត្ររបស់ធនាគារភ្នំពេញពាណិជ្ជសម្រាប់ឆ្នាំ២០១៥	២៦
របាយការណ៍ហិរញ្ញវត្ថុ របាយការណ៍របស់សវនករឯករាជ្យ (២០១២)	២៩
ធនាគារជាដៃគូរបស់ធនាគារភ្នំពេញពាណិជ្ជ	១០០
បណ្តាញសាខា	១០១

ផលិតផល និងសេវា

ធនាគារភ្នំពេញពាណិជ្ជ ផ្តល់ជូនសេវាគ្រប់ប្រភេទ និងផលិតផលទាំងអស់រួមមាន គណនីចរន្ត គណនីស្នាក់នៅ គណនីសន្សំមានកាលកំណត់ គណនីសន្សំថេរ ឥណទានអាជីវកម្ម ឥណទានគេហដ្ឋាន ឥណទានផ្ទាល់ខ្លួន (ឥណទានរៀបអាពាហ៍ពិពាហ៍) ឥណទានរថយន្ត ឥណទានម៉ូតូ ការផ្ទេរប្រាក់ និងសេវាហិរញ្ញប្បទានពាណិជ្ជកម្មផងដែរ។ សាខាទាំងអស់របស់ធនាគារភ្នំពេញពាណិជ្ជ បំពាក់ដោយម៉ាស៊ីន ATM ២៤/៧ និងម៉ាស៊ីន ATM នៅទីកន្លែងផ្សេងៗជាច្រើនទៀត ដើម្បីផ្តល់សេវាពេញលេញដល់អតិថិជនរបស់យើង។

ឥណទាន

- ឥណទានម៉ូតូ រថយន្ត
- ឥណទានខ្នាតតូច
- ឥណទានខ្នាតមធ្យម
- ឥណទានខ្នាតធំ
- ឥណទានរៀបអាពាហ៍ពិពាហ៍
- ឥណទានវិញ្ញាបន្ន
- ឥណទានទុនបង្វិល
- ឥណទានគេហដ្ឋាន

ប្រាក់បញ្ញើ

- គណនីស្នាក់នៅ
- គណនីចរន្ត
- គណនីសន្សំមានកាលកំណត់
- គណនីសន្សំថេរ
- គណនីបញ្ញើផ្សេងៗ

ធនាគារសាជីវកម្ម

- ការអោយខ្ចីជារូបិយប័ណ្ណបរទេស
- លិខិតឥណទាន និងការធានា

ហិរញ្ញប្បទានពាណិជ្ជកម្ម

- លិខិតឥណទាន (L/C)
- ការធានា (Bank Guarantee)

ពាណិជ្ជកម្មអាស្រ័យកម្រៃ

- សេវាផ្ទេរប្រាក់ក្នុងប្រទេស និងជាអន្តរជាតិ
- លិខិតឥណទាន
- ការពិគ្រោះយោបល់ (អចលនទ្រព្យ IPO)
- ការចេញសញ្ញាប័ណ្ណ

ពាណិជ្ជកម្មអន្តរជាតិ

- ហិរញ្ញប្បទានគម្រោង
- ហិរញ្ញប្បទាន និងការបែងចែកភាគលាភ
- ការវិនិយោគផ្ទាល់









លទ្ធផលហិរញ្ញវត្ថុសង្ខេប

សង្ខេបលទ្ធផលហិរញ្ញវត្ថុ


(គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១២)

	២០១២	២០១១	២០១០	២០០៩	២០០៨
លទ្ធផលប្រតិបត្តិការ (គិតជាពាន់ដុល្លារអាមេរិក)					
ចំណេញមុនពេលបង់ពន្ធ	៣.៣៤៥	១.៦៧៧	៧២៨	៣៨១	(៥១៥)
ចំណេញសុទ្ធក្រោយពេលបង់ពន្ធ	២.៦៣២	១.៣១៣	៥៩៤	៣៥៩	(៥១៧)
ទិន្នន័យគន្លឹះតារាងតុល្យការ (គិតជាពាន់ដុល្លារអាមេរិក)					
ទ្រព្យសកម្ម	១២៣.២៤៥	១០២.០៥១	៥៨.៣៥១	៣៤.០៤៥	១៩.២១០
ឥណទាន និងបុរេប្រទាន	៦៩.១៤៧	៤២.៨៦២	២៤.៤៩៩	១២.៦៦០	៥.២៨៨
ទ្រព្យអកម្ម	៧៩.៨៦៤	៦១.៣០២	៤២.៩១៤	១៩.២០៣	៤.៧២៧
ប្រាក់បញ្ញើពីអតិថិជន	៧៨.២៥៧	៦០.៣២៦	៤២.១០៨	១៩.១២៣	៤.៦៩៦
ដើមទុន	៣៩.០០០	៣៩.០០០	១៥.០០០	១៥.០០០	១៥.០០០
មូលនិធិម្ចាស់ហ៊ុន	៤៣.៣៨២	៤០.៧៤៩	១៥.៤៣៧	១៤.៨៤២	១៤.៤៨៣
អនុបាតហិរញ្ញវត្ថុ (គិតជាភាគរយ)					
អនុបាតចំណូលធៀបលើទ្រព្យសកម្ម	២.៣៤	២,០០	១,០២	១,០៦	(២,៦៩)
អនុបាតចំណូលធៀបលើមូលនិធិម្ចាស់ហ៊ុន	៦.២៦	៦,១៥	៣,៨៥	២,៤២	(៣,៥៧)
អនុបាតសាច់ប្រាក់ងាយស្រួល	១០១.០០	១៤៦,៨៧	១៤០,៣៣	១៨៥,១០	៤៤២,៨២
អនុបាតសាចនភាព	៤០.៦៥	៤៧,៦៦	៣០,០៤	៤៨,៣៧	៩៦,៨១


ការគូសបញ្ជាក់អំពីហិរញ្ញវត្ថុ




ប្រាក់បញ្ញើពីអតិថិជន
(គិតជាពាន់ដុល្លារអាមេរិក)



ទ្រព្យអកម្ម និងមូលនិធិម្ចាស់ហ៊ុន ២០១២



មូលនិធិម្ចាស់ហ៊ុន
(គិតជាពាន់ដុល្លារអាមេរិក)





ធនាគារ ភ្នំពេញ កាណាឡិ
Phnom Penh Commercial Bank





ក្រុមប្រឹក្សាភិបាល



សមាជិកក្រុមប្រឹក្សាភិបាល ត្រូវបានតែងតាំងដោយភាគទុនិកដើម្បីធ្វើប្រតិបត្តិការតំណាងឱ្យពួកគេ។ សមាជិកក្រុមប្រឹក្សាភិបាល មានចំនួន ៤ រូប គឺ : លោក គឹម យ៉ាងជិន ជាប្រធានក្រុមប្រឹក្សាភិបាល លោក អ៊ុយ វ៉ូ សូ ជានាយកលោក ញ៉ាក់ គឹមស្រុយ ជានាយក និង លោក ណា ជិនហូ ជានាយក។ ក្រុមប្រឹក្សាភិបាលមាននាទីទទួលខុសត្រូវចំពោះការកំណត់យុទ្ធសាស្ត្ររបស់ធនាគារអនុវត្ត និងគ្រប់គ្រងដំណើរការរបស់ធនាគារដែលសមាជិកទាំងអស់ត្រូវអនុវត្តការងារដើម្បីឧត្តមប្រយោជន៍របស់ធនាគារ។ ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវចំពោះអភិបាលកិច្ចសាធារណៈ និងការជម្រុញភាពជោគជ័យរបស់ធនាគារតាមរយៈការដឹកនាំ និងត្រួតពិនិត្យលើកិច្ចប្រតិបត្តិការពាណិជ្ជកម្ម និងកិច្ចការរបស់ធនាគារ។ គួរកត់សម្គាល់ថាសមាជិកភាពរបស់ក្រុមប្រឹក្សាភិបាល គឺមិនត្រូវបានកំណត់ត្រឹមសមាជិកនៃគណៈអភិបាលនោះទេ ប៉ុន្តែក៏មានគណៈគ្រប់គ្រងផងដែរ។



ប្រវត្តិរូបរបស់ក្រុមប្រឹក្សាភិបាល



លោក គឹម យ៉ាងជីន
ប្រធានក្រុមប្រឹក្សាភិបាល



លោក អ៊ីងឃី ស៊ូ
នាយក

កម្មវិធីប្រឹក្សា

- អនុបណ្ឌិត ផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Hitotsubashi ទីក្រុងតូក្យូ ប្រទេសជប៉ុន
- បរិញ្ញាបត្រគណនេយ្យ ពីសាកលវិទ្យាល័យ Chuo ប្រទេសជប៉ុន

បទពិសោធន៍ការងារ

- នាយកប្រតិបត្តិ SBI Ven Capital Pte., Ltd. ប្រទេសសិង្ហបុរី
- នាយករង នាយកដ្ឋានអាជីវកម្ម ក្រៅប្រទេសនៃ SBI Holdings
- នាយកប្រតិបត្តិរងនៃ Sumitomo Mitsui Banking Corporation សាខាក្រុងសេអ៊ូល ប្រទេសកូរ៉េ



លោក ញ៉ក់ គឹមស្រួយ
នាយក



កំរិតវប្បធម៌

- អនុបណ្ឌិតវិទ្យាសាស្ត្រអចលនទ្រព្យ ពីសាកលវិទ្យាល័យ Konkuk ក្រុងសេអ៊ូល ប្រទេសកូរ៉េ
- បរិញ្ញាបត្រផ្នែកជីវសាស្ត្រ និងបច្ចេកវិទ្យា ពីសាកលវិទ្យាល័យ Konkuk ក្រុងសេអ៊ូល ប្រទេសកូរ៉េ

បទពិសោធន៍ការងារ

បទពិសោធន៍ការងាររយៈពេល ៣០ឆ្នាំ ជាមួយធនាគារ គូកមីន ប្រទេសកូរ៉េ

- នាយករង ធនាគារគូកមីន សាខាក្រុងញ៉ូវយ៉ក
- នាយករង នាយកដ្ឋានអាជីវកម្មអន្តរជាតិ
- នាយក នាយកដ្ឋានប្រតិបត្តិការប្តូរប្រាក់
- នាយក នាយកដ្ឋានសាជីវកម្មធនាគារ
- នាយក នាយកដ្ឋានធនាគារខ្នាតតូច និងមធ្យម
- នាយក នាយកដ្ឋានគ្រប់គ្រងឥណទាន
- ប្រធានគ្រប់គ្រងសាជីវកម្មធនាគារ តំបន់និរតី (ការិយាល័យកណ្តាល)
- នាយកប្រតិបត្តិក្រុមហ៊ុន KB Real Estate Trust

កំរិតវប្បធម៌

- អនុបណ្ឌិត ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យ Build Bright ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា
- បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា

បទពិសោធន៍ការងារ

- ជំនួយការនាយកប្រតិបត្តិនាយកដ្ឋាន ឥណទាន
- ប្រធានផ្នែកវិភាគឥណទាន
- នាយកសាខា



លោក ណា ជិនហូ
នាយក


កំរិតវប្បធម៌

- បរិញ្ញាប័ត្រអប់រំ ពីសាកលវិទ្យាល័យ Dan Kook ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ

បទពិសោធន៍ការងារ

២៨ ឆ្នាំបំរើការងារនៅធនាគារ គូកមីន ប្រទេសកូរ៉េ ជា

- ប្រធានផ្នែកសវនកម្ម
- អ្នកគ្រប់គ្រងទូទៅ នៅសាខា Gwangsan RM
- អ្នកគ្រប់គ្រងទូទៅ នៅសាខា Sangmu
- អ្នកគ្រប់គ្រងទូទៅ នៅសាខា Yeosu
- អ្នកគ្រប់គ្រងទូទៅ នៅទីស្នាក់ការកណ្តាល Honam
- អនុប្រធាន នៅទីស្នាក់ការកណ្តាល Honam



ចំណាំ: អង្គការលេខនេះបង្កើតឡើងនៅឆ្នាំ២០១២

ព័ត៌មានរួមរបស់ធនាគារ

ប្រវត្តិសង្ខេបរបស់ធនាគារ

ធនាគារភ្នំពេញពាណិជ្ជ (PPCB) បានចាប់ផ្តើមប្រតិបត្តិការធនាគាររបស់ខ្លួននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០០៨ ក្រោយពីទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា។ ភាគហ៊ុនរបស់ ធនាគារភ្នំពេញពាណិជ្ជ ត្រូវបានកាន់កាប់ដោយ Hyundai Swiss Financial Group ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េ និងភាគីពាក់ព័ន្ធរបស់ខ្លួន (៦០%) និងក្រុមហ៊ុន SBI Holdings, Inc. (៤០%) ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន។

២០១២

បានបង្កើតសាខាមួយកន្លែងទៀតស្ថិតនៅតាមបណ្តោយផ្លូវល្អិតប្រីដ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

២០១១

បានបង្កើតសាខាពីរកន្លែងទៀត ក្នុងនោះមួយកន្លែងស្ថិតនៅជិតអង្គរតែនទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ និងមួយកន្លែងទៀតស្ថិតនៅកែងស្តុបកោះកេរ្តិ៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

២០១០

បានបង្កើតសាខាមួយកន្លែងទៀតស្ថិតនៅជាប់នឹងមន្ទីរពេទ្យវិសាលសុខ (ផ្សារដើមគរ) ខណ្ឌចំការមន រាជធានីភ្នំពេញ។

២០០៩

បានបង្កើតសាខាមួយកន្លែងស្ថិតនៅជាន់ខាងក្រោមនៃអគារប៊ីអេស មហាវិថីព្រះមុនីវង្ស ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។

២០០៨

ធនាគារភ្នំពេញពាណិជ្ជ (PPCB) ត្រូវបានបើកជាផ្លូវការនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០០៨។



ព័ត៌មានសង្ខេបរបស់ធនាគារ

ព័ត៌មានរបស់ធនាគារ

ឈ្មោះធនាគារ	ធនាគារភ្នំពេញពាណិជ្ជ
កាលបរិច្ឆេទបង្កើត	ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០០៨
លេខចុះបញ្ជី	Co. ៤៨៩៨E / ២០០៨
អាសយដ្ឋាន ការិយាល័យកណ្តាល	អគារលេខ ៧៦៧-៧៦៩ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរស័ព្ទលេខ: (៨៥៥) ២៣ ៩៩៩ ៥០០ ទូរសារលេខ: (៨៥៥) ២៣ ៩៩៩ ៥៤០

(គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១២)

ដើមទុន	៣៩ លានដុល្លារ អាមេរិក
ចំនួនបុគ្គលិក	៨១

(គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១២)

ម្ចាស់ភាគហ៊ុន	ឈ្មោះ	ចំនួនភាគហ៊ុន	គិតជាភាគរយ
	SBI Holdings, Inc.	១៥.៦០០	៤០.០០ %
	Hidy Investment Co., Ltd	១៥.៤៣៥	៣៩.៥៧ %
	Hyundai Swiss I Savings Bank	១.៤៨៥	៣.៨១ %
	Hyundai Swiss II Savings Bank	១.៤៨៥	៣.៨១ %
	Kyung Ki Growth & Development Co., Ltd	១.៤៨៥	៣.៨១ %
	Mr. Kim Kwang Jin	១.៤៨៥	៣.៨១ %
	Mr. Kim Jong Min	១.១២៥	២.៨៨ %
	Mirae Credit Information Service Corp	៩០០	២.៣១ %

ចំណាំ:

- ក្រុមហ៊ុន SBI Holdings, Inc. មានភាគហ៊ុនចំនួន ៨៩% នៃភាគហ៊ុនសរុបរបស់ធនាគារ Hyundai Swiss I Savings .
- ក្រុមហ៊ុន SBI Holdings, Inc. មានភាគហ៊ុនចំនួន ៧០% នៃភាគហ៊ុនសរុបរបស់ធនាគារ Hyundai Swiss II Savings.

ក្រុមហ៊ុនដៃគូ	SBI Royal Securities
សវនករ	PricewaterhouseCoopers (PWC)

ការណែនាំអំពីក្រុមហ៊ុន SBI Holdings, Inc.,



Mr. Yoshitaka Kitao
Representative Director, President & CEO

ក្រុមហ៊ុន SBI Group បានផ្តល់ជូននូវតម្លៃផលិតផលទាប និងសេវាដ៏ប្រសើរបំផុតចាប់តាំងពីការធ្វើប្រតិបត្តិការរបស់ខ្លួនក្នុង ឆ្នាំ ១៩៩៩ មកដោយបានបង្កើនជំនាញអ៊ិនវេស្តម៉េន្ត និងជំនាញហិរញ្ញវត្ថុ យ៉ាងពេញលេញនិងការប្រកាន់យក “គោលការណ៍អតិថិជនជាចំបង” ។ ត្រឹមតែក្នុងរយៈពេលជាង ១០ឆ្នាំ ក្រុមហ៊ុនមានការរីកលូតលាស់ យ៉ាងឆាប់រហ័សទៅជាក្រុមហ៊ុនសម្ព័ន្ធហិរញ្ញវត្ថុជាមួយនឹងប្រភេទ សេវានិងផលិតផលហិរញ្ញវត្ថុដ៏ពេញលេញរួមមានដើមទុនពាណិជ្ជកម្ម បណ្តាភាគហ៊ុនធនាគារ និងក្រុមហ៊ុនធានារ៉ាប់រង ។ SBI Group មាន ក្រុមហ៊ុនបុត្រសម្ព័ន្ធជាង ៧០ ហើយក្រុមហ៊ុនដែលសំខាន់ជាងគេ គឺ SBI Holdings, Inc., ក្រុមហ៊ុនដែលត្រូវបានចុះបញ្ជីនៅផ្សារ ភាគហ៊ុនទីក្រុងតូក្យូ និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនទៀតនៅ ជុំវិញពិភពលោក ។

ព័ត៌មានរបស់ក្រុមហ៊ុន

(គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១២)

Corporate Name	SBI Holdings, Inc.
Date of Establishment	July 8, 1999
Principal Business	Izumi Garden Tower 19F 1-6-1 Roppongi, Minato-ku Tokyo 106-6019 Japan Tel: +81 (3) 6229 0100 Fax: +81 (3) 3224 1970

Number of Employees	3,149 (consolidated)
Paid-in Capital	¥81,664 million
Fiscal Year	April 1 to March 31

ព័ត៌មានសង្ខេបរបស់ភាគហ៊ុន

Listings	First Section of the Tokyo Stock Exchange First Section of the Osaka Securities Exchange Main Board of the Hong Kong Stock Exchange
Code	8473 (Tokyo Stock Exchange) 6488 (Hong Kong Stock Exchange)
Shares Authorized	34,169,000 shares
Shares Outstanding	22,451,303 shares
Shareholder Register	Mizuho Trust & Banking Co., Ltd.
Hong Kong Depositary Receipt (HDR) Custody Trust Institution	JPMorgan Chase Bank, N.A.

ការផ្លាស់ប្តូររចនាសម្ព័ន្ធអាជីវកម្ម

ចំណែកចាស់




ចំណែកថ្មី



ការវិនិយោគមូលធនលើស្ថាប័នហិរញ្ញវត្ថុក្រៅប្រទេសផ្ដោតលើតំបន់អាស៊ី

(គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១២)





គោលការណ៍នៃការគ្រប់គ្រង

ធនាគារភ្នំពេញពាណិជ្ជ មានគណៈគ្រប់គ្រងប្រកបដោយតម្លាភាពប្រសើរបំផុតដែលមានបទពិសោធន៍ផ្នែកអាជីវកម្ម និងគ្រប់គ្រងធនាគារយ៉ាងពេញលេញ ព្រមទាំងអនុវត្តន៍ច្បាស់លាស់នៃគោលការណ៍គ្រប់គ្រងដូចខាងក្រោម៖

- ការគ្រប់គ្រងផ្នែកក្រុមសីលធម៌
- ការផ្តល់តម្លៃលើអតិថិជន
- ការគោរពតម្លៃមនុស្ស
- ការបង្កើតគុណតម្លៃ

១- ការគ្រប់គ្រងផ្នែកក្រុមសីលធម៌

ធនាគារភ្នំពេញពាណិជ្ជ បានពង្រីកដែនអាជីវកម្មនៅទូទាំងសហគ្រាសទៅតាមច្បាប់ និងបទបញ្ជា ដ៏ល្អពិភពលោកប្រតិបត្តិការណ៍ និងអនុវត្តបរិយាកាសអាជីវកម្ម ដ៏ត្រឹមត្រូវតាមរយៈការជំរុញការបំផុសស្មារតីគោរពច្បាប់ និងសម្រេចបានដោយសកម្មភាពបម្រើសហគមន៍ជាច្រើន ដូចជា ទំនួលខុសត្រូវសង្គមរបស់ធនាគារក្នុងនាមជាពលរដ្ឋម្នាក់ អតិថិជនម្នាក់ និងសង្គមដ៏ល្អជាតិច្បាស់ណាស់ធនាគារដែលតែងតែខិតខំធ្វើការងារ ដើម្បីឱ្យមានការទទួលស្គាល់ថាជាធនាគារដែលទទួលបានការជឿទុកចិត្ត និងអាចរឹងពាក់បាន ។

២- ការផ្តល់តម្លៃលើអតិថិជន

ធនាគារភ្នំពេញពាណិជ្ជ បានបង្កើតនូវទម្លាប់អនុវត្តន៍ផ្នែកប្រតិបត្តិការ ការពេញចិត្តរបស់អតិថិជន គុណតម្លៃអតិថិជន និងបង្កើនការផ្តល់សិទ្ធិអំណាចដល់អតិថិជនតាមរយៈគន្លឹះនៃការបំពេញចិត្តអតិថិជន និងទទួលស្គាល់នូវតំនិតនៃដំណើរការយុទ្ធសាស្ត្រប្រកបដោយការច្នៃប្រឌិត និងការប្រកួតប្រជែងផ្នែកគ្រប់គ្រងតាមរយៈការផ្លាស់ប្តូរ មន្ត្រីធនាគារតែងតែគិតអំពីអតិថិជនជាអាទិភាព និងប្តេជ្ញាផ្តល់នូវគុណតម្លៃដ៏ល្អបំផុតដល់អតិថិជនរបស់យើង ។

៣- ការគោរពតម្លៃមនុស្ស

ក្នុងរយៈពេលកន្លងមកនេះនិយោជិត ធនាគារភ្នំពេញពាណិជ្ជ បានទទួលការបណ្តុះបណ្តាលដើម្បីបណ្តុះគំនិតច្នៃប្រឌិតនិងទម្លាប់អនុវត្តន៍មានស្វ័យភាព ។ តាមរយៈការអភិវឌ្ឍខ្លួនឥតឈប់ឈរ និងពង្រឹងសមត្ថភាព និងជំនាញគ្រប់គ្រងវិបត្តិនៅពេលនេះ ធនាគារភ្នំពេញពាណិជ្ជ បានក្លាយជា អ្នកជំនាញមួយក្នុងចំណោមអ្នកជំនាញហិរញ្ញវត្ថុដែលត្រូវបានទទួលស្គាល់ និងគោរពបំផុត ដើម្បីភាពរីកចម្រើនស្របពេលនឹងកំណើនរបស់ធនាគារ ហើយការអភិវឌ្ឍខ្លួនរបស់និយោជិតរបស់យើង ធ្វើឱ្យសម្រេចបាននូវទម្លាប់អនុវត្តន៍ផ្នែកគ្រប់គ្រង និងការគោរពតម្លៃមនុស្ស ។

៤- ការបង្កើតគុណតម្លៃ

ធនាគារភ្នំពេញពាណិជ្ជ បានផ្តល់នូវផលិតផល និងសេវាហិរញ្ញវត្ថុដែលអាចទុកចិត្តបានដល់អតិថិជន មិនមែនសម្រាប់តែប្រាក់ចំណេញរយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់កំណើនប្រកបដោយ និរន្តរភាពរយៈពេលវែង ការបង្កើតគុណតម្លៃដោយផ្តោតលើទិដ្ឋភាពហិរញ្ញវត្ថុរបស់អតិថិជនក្នុងស្រុក និងការប្រតិបត្តិរបស់ធនាគារនូវការអនុវត្ត និងការអភិវឌ្ឍក្នុងពេលដំណាលគ្នានូវការដោះស្រាយកម្រិតខ្ពស់របស់ផ្នែកឥណទានផងដែរ ។



វប្បធម៌ការងាររួមចម្រុះជាតិសាសន៍

(សិក្ខាសាលា និងការបណ្តុះបណ្តាល ដំណើរទស្សនកិច្ច សកម្មភាពរួមចំណែកក្នុងសង្គម និង កីឡា)

តាមរយៈការបណ្តុះបណ្តាល និងការកសាងសមត្ថភាពវប្បធម៌ការងារចម្រុះជាតិសាសន៍ និងការលើកទឹកចិត្តបុគ្គលិករបស់យើងឱ្យធ្វើការងារប្រកបដោយភាពប្រកួតប្រជែង យើងចង់ឱ្យបុគ្គលិករបស់យើងដឹងថា ពួកគេបានទៅដល់គោលដៅ និងមានអារម្មណ៍ថា មានភាពជិតស្និទ្ធជាមួយនឹងការងារពិតប្រាកដរបស់ពួកគេ។ ចលនាផ្លាស់ប្តូរពីការធ្វើទីផ្សារបែបប្រពៃណីទៅជាការលក់ទៅកាន់ទីផ្សារដ៏សមស្របមួយតាមរយៈការពិភាក្សាបានធ្វើឱ្យមានការគាំទ្រកាន់តែច្រើន និងទទួលបានតម្លៃកាន់តែខ្ពស់ពីអតិថិជនរបស់យើង។

សិក្ខាសាលា និងការបណ្តុះបណ្តាល



ដំណើរទស្សនកិច្ច



សកម្មភាពរួមចំណែកក្នុងសង្គម

ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន គឺជាយុទ្ធសាស្ត្រស្នូលមួយក្នុងចំណោមយុទ្ធសាស្ត្រស្នូលសំខាន់ៗរបស់ធនាគារភ្នំពេញពាណិជ្ជ។ វាគឺជាក្របខ័ណ្ឌគោលនយោបាយ និងទម្លាប់អនុវត្តន៍ចម្រុះមួយដែលធានានូវការរួមចំណែកដ៏សកម្មរបស់ធនាគារចំពោះសង្គមជាបន្តបន្ទាប់រួមមាន ការអភិវឌ្ឍប្រកបដោយ និរន្តរភាព និងសុខុមាលភាពរបស់សង្គមដែលធនាគារបាននឹងកំពុងតែធ្វើប្រតិបត្តិការ។



កីឡា



បុគ្គលិករបស់ ធនាគារភ្នំពេញពាណិជ្ជ

ចំពោះធនាគារភ្នំពេញពាណិជ្ជ ធនធានមនុស្ស គឺជាបេះដូង និងជាព្រលឹងរបស់ធនាគារ និងជាកត្តាដ៏សំខាន់ដែលនាំទៅរក ភាពជោគជ័យក្នុងអាជីវកម្ម និងការសម្រេចបាននូវគោលដៅរបស់យើង ។ យើងជឿជាក់យ៉ាងមុតមាំថា ការទទួលបានជោគជ័យ និងការសម្រេចគោលដៅរបស់យើង គឺតម្រូវឱ្យមានធនធានមនុស្សដ៏ខ្លាំងនៅផ្នែកខាងក្នុង ។ ដូចគ្នានេះដែរ ធនាគារភ្នំពេញពាណិជ្ជ បន្តថែរក្សា និងអភិវឌ្ឍបុគ្គលិករបស់យើងទាំងសមត្ថភាពផ្នែកផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងជំនាញវិជ្ជាជីវៈរបស់ពួកគេផងដែរ ។ ទន្ទឹមនឹងនេះដែរ យើងក៏បានជ្រើសរើសធនធានមនុស្សដែលមានសមត្ថភាពមកពីខាងក្រៅផងដែរ ។ ធនាគារភ្នំពេញពាណិជ្ជ កំពុងតែបន្តពង្រឹងជំហររបស់ខ្លួន និងបង្កើតបរិយាកាសការងារប្រកួតប្រជែងដើម្បី លើកទឹកចិត្តបុគ្គលិករបស់យើងដែលកំពុង តែបំពេញការងាររបស់ពួកគេបានយ៉ាងល្អ និងជម្រុញពួកគេឱ្យរីកចម្រើនជាមួយយើងផងដែរ ។ ធនាគារភ្នំពេញពាណិជ្ជនឹងផ្តល់ រង្វាន់ដល់អ្នកដែលបានបង្ហាញពីការខិតខំបំពេញកិច្ចការងារ និងមានភាពស្មោះត្រង់ក្នុងអាជីវកម្មនិងប្រតិបត្តិការរបស់ធនាគារ និងអ្នកដែលលើកទឹកចិត្តអ្នកផ្សេងទៀតឱ្យរៀនសូត្រ តាមរយៈឧទាហរណ៍ និងគំរូល្អៗរបស់ខ្លួន ។



ការអនុវត្តសេវាបម្រើអតិថិជន



ការផ្តល់រង្វាន់ និងការលើកទឹកចិត្តបុគ្គលិក




ការពេញចិត្តរបស់អតិថិជន

ការពេញចិត្តពីសំណាក់អតិថិជន
(ញញឹម រំលឹក លឿន ស្មោះត្រង់ និងការពេញចិត្ត)



គោលដៅយុទ្ធសាស្ត្ររបស់ ធនាគារក្នុងតំបន់អាស៊ានប្រចាំឆ្នាំ២០១៥

ធនាគារឈានមុខគេ
 ក្នុងប្រទេសកម្ពុជា



ព្រះរាជាណាចក្រកម្ពុជា

1
 ២០១២ - ២០១៣


2
 ២០១៣ - ២០១៥

ចំណុចចាប់ផ្តើម

- មានបណ្តាញសាខាចំនួន ៨
(៦ ក្នុងទីក្រុងភ្នំពេញ និង
២ សាខាទៀតនៅទីរួមខេត្ត)
- បានចាប់ផ្តើមបម្រើសេវា
Western Union និង Visa Card
- ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើប

ការបោះជំហានទៅមុខ

- មានបណ្តាញសាខាចំនួន ៩
(៦ ក្នុងទីក្រុងភ្នំពេញ និង
៣ សាខាទៀតនៅទីរួមខេត្ត)
- មានម៉ាស៊ីន ATM ចំនួន ៣០
- ការរៀបចំប៉ុន្មានឈ្មោះផ្សារភាគហ៊ុន



3

២០១៤ - ២០១៥

ស្ថិតនៅក្នុងចំណោម
ធនាគារល្អបំផុតចំនួន ៥

និរន្តរភាព

១. មានបណ្តាញសាខាចំនួន ១១
(៧ ក្នុងទីក្រុងភ្នំពេញ និង
៤ សាខាទៀតនៅទីរួមខេត្ត)
២. គម្រោងសាងសង់ការិយាល័យកណ្តាល
៣. បញ្ចប់ការចុះឈ្មោះផ្សារភាគហ៊ុន



PPCB

Phnom Penh Commercial Bank



ធនាគារ ភ្នំពេញ កាណាឌីយ៉ូ

Phnom Penh Commercial Bank

**របាយការណ៍ហិរញ្ញវត្ថុ
របាយការណ៍របស់សវនករឯករាជ្យ (២០១២)**



ធនាគារ ភ្នំពេញ ពាណិជ្ជ

របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

មាតិកា

ទំព័រ

របាយការណ៍ក្រុមប្រឹក្សាភិបាល

៣១-៣៤

របាយការណ៍សវនករឯករាជ្យ

៣៥-៣៦

របាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍លទ្ធផល

៣៧

តារាងតុល្យការ

៣៨

របាយការណ៍បម្រែបម្រួលមូលធន

៣៩

របាយការណ៍លំហូរសាច់ប្រាក់

៤០

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

៤១-៨៤

ឧបសម្ព័ន្ធ : កំណត់សម្គាល់ចំពោះការអនុវត្តតាមប្រកាសរបស់ធនាគារកណ្តាល*

៨៥-៩៩

* ឧបសម្ព័ន្ធនេះ មិនមែនជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះទេ ។



របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលធនាគារ ភ្នំពេញ ពាណិជ្ជ (ហៅកាត់ថា “ធនាគារ”) សូមដាក់ជូនរបាយការណ៍របស់ខ្លួន និង របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារដែលបានធ្វើសវនកម្មរួចហើយ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ។

សកម្មភាពចម្បងៗ

សកម្មភាពចម្បងៗរបស់ធនាគារ គឺការផ្តល់សេវាកម្មផ្នែកធនាគារជាច្រើនប្រភេទ និងសេវាកម្មផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ។

លទ្ធផលប្រតិបត្តិការ និងភាគលាភ

លទ្ធផលប្រតិបត្តិការ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ត្រូវបានបង្ហាញជូនក្នុងរបាយការណ៍លទ្ធផល ទំព័រទី ៣៧ ។

មិនមានការប្រកាស ឬការបង់ភាគលាភក្នុងឆ្នាំទេ (២០១១ : គ្មាន) ។

ដើមទុនចុះបញ្ជី

ពុំមានការបង្កើនដើមទុន ឬការផ្លាស់ប្តូររចនាសម្ព័ន្ធភាគហ៊ុនដើមទុន នៅក្នុងឆ្នាំនោះទេ ។

ឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋាន សមរម្យ ពាក់ព័ន្ធទៅនឹងការជម្រះ និងធ្វើសវិធានធន ឥណទាន និងបុរេប្រទាន អាក្រក់ និងសង្ស័យ ចេញពីបញ្ជី និង បានយល់ស្របថា ការជម្រះ និងសវិធានធនគ្រប់គ្រាន់ ត្រូវបានធ្វើចំពោះឥណទាន និង បុរេប្រទានអាក្រក់ និង សង្ស័យ ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយនៃឥណទាន និង បុរេប្រទានអាក្រក់ ឬចំនួនសវិធានធនសម្រាប់ឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ របស់ធនាគារ ដែលមានលក្ខណៈមិនគ្រប់គ្រាន់ជាសារវន្តនោះទេ ។

ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាទ្រព្យសកម្មទាំងឡាយ ដែលទំនងជាមិនអាចលក់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា តាមតម្លៃក្នុងបញ្ជីរបស់ធនាគារ ត្រូវបានកាត់បន្ថយឱ្យស្មើនឹងតម្លៃ ដែលរំពឹងថានឹងអាចលក់បាននៅលើទីផ្សារជាក់ស្តែង ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលបណ្តាលឱ្យតម្លៃនៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមិនត្រឹមត្រូវនោះឡើយ ។

បំណុលយថាភាព និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ មិនមាន ៖

- ក. បន្ទុកណាមួយលើទ្រព្យសកម្មរបស់ធនាគារ ដែលបានកើតឡើងដោយសារការដាក់វ៉ាបញ្ចាំ សម្រាប់ការធានាបំណុលរបស់បុគ្គលណាម្នាក់ឡើយ ចាប់តាំងពីដំណាច់ការិយបរិច្ឆេទហិរញ្ញវត្ថុមក ឬ
- ខ. បំណុលយថាភាពណាមួយរបស់ធនាគារ ដែលបានកើតឡើងចាប់តាំងពីដំណាច់ការិយបរិច្ឆេទហិរញ្ញវត្ថុ មកក្រៅពីបំណុលនៅក្នុងដំណើរការអាជីវកម្មធនាគារធម្មតានោះទេ ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល មិនមានបំណុលយថាភាព ឬបំណុលផ្សេងៗរបស់ធនាគារ ដែលត្រូវបានទាមទារឱ្យសង ឬអាចនឹងត្រូវទាមទារឱ្យសង ក្នុងរយៈពេល១២ខែបន្ទាប់ពីដំណាច់ការិយបរិច្ឆេទហិរញ្ញវត្ថុ ដែលនឹង ឬអាចនឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន នៅថ្ងៃផុតកំណត់សងនោះទេ ។

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលមិនបានរំកិលនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចបណ្តាលឱ្យចំនួនទឹកប្រាក់ ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានកំហុសឆ្គងនោះឡើយ ។

គណនីដែលមានលក្ខណៈមិនធម្មតា

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានរងនូវការប៉ះពាល់ជាសារវន្តពីគណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតានោះទេ ។ តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ក្នុងចន្លោះរវាងដំណាច់ការិយបរិច្ឆេទហិរញ្ញវត្ថុ មកទល់នឹងកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមានគណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតា ដែលទំនងជាមានផលប៉ះពាល់ជាសារវន្តដល់លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុ ដែលរបាយការណ៍នេះត្រូវបានរៀបចំឡើងនោះទេ ។



ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងប្រតិបត្តិ

សមាជិកក្រុមប្រឹក្សាភិបាល និង គណៈគ្រប់គ្រងប្រតិបត្តិ ដែលបានបម្រើការក្នុងអំឡុងឆ្នាំ និងរហូតមកដល់ កាលបរិច្ឆេទនៃរបាយការណ៍នេះ មានរាយនាមដូចខាងក្រោម ៖

ក្រុមប្រឹក្សាភិបាល ៖

លោក Kim Yang Jin

ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ

លោក Eiichiro So

សមាជិកក្រុមប្រឹក្សាភិបាលមិនប្រតិបត្តិ

លោក ញ៉ាក់ គឹមស្រួយ

សមាជិកក្រុមប្រឹក្សាភិបាលប្រតិបត្តិ

លោក Na Jin Ho

សមាជិកក្រុមប្រឹក្សាភិបាលមិនប្រតិបត្តិ

តែងតាំង ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០១២

គណៈគ្រប់គ្រងប្រតិបត្តិ ៖

លោក Kim Yang Jin

អគ្គនាយក និង នាយកប្រតិបត្តិ

លោក ញ៉ាក់ គឹមស្រួយ

នាយក

លោក សំណុំ សារុត

នាយក

លោក Yun Chang Ho

នាយក

លោក សែន ចេត្តនា

ប្រធានគណនេយ្យ

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងអំឡុងឆ្នាំ និងគិតត្រឹមដំណាច់ឆ្នាំនេះ ពុំមានការព្រមព្រៀងណាមួយដែលធនាគារបានចូលរួមជាភាគី ក្នុង គោលបំណងជួយសមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារ ឱ្យទទួលបាននូវផលប្រយោជន៍ តាមរយៈការទិញយកភាគហ៊ុន ឬលិខិតបំណុលពីសាមីធនាគារ ឬក្រុមហ៊ុនដទៃទៀតទេ ។

ពុំមានសមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារណាម្នាក់ ទទួលបាន ឬមានសិទ្ធិនឹងទទួលបាននូវអត្ថប្រយោជន៍ ណាមួយ តាមរយៈការចុះកិច្ចសន្យាដែលបានធ្វើឡើងដោយធនាគារ ឬកិច្ចសន្យារវាងធនាគារ និងក្រុមហ៊ុនដែលសមាជិក ក្រុមប្រឹក្សាភិបាលរូបនោះជាសមាជិក ឬក្រុមហ៊ុនដែលសមាជិកក្រុមប្រឹក្សាភិបាលរូបនោះ មានផលប្រយោជន៍ផ្នែក ហិរញ្ញវត្ថុជាសារវន្ត ក្រៅពីបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនោះឡើយ ។



ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល ចំពោះរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាព ជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ។ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ តម្រូវឱ្យក្រុមប្រឹក្សាភិបាល :

១. ប្រើប្រាស់គោលការណ៍គណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន បន្ទាប់ពីនោះត្រូវអនុវត្តគោលការណ៍ទាំងនោះឱ្យបានស៊ីសង្វាក់គ្នា ។
២. អនុវត្តតាមគោលការណ៍ណែនាំ ដែលចេញដោយធនាគារជាតិ នៃកម្ពុជា និងស្តង់ដារគណនេយ្យកម្ពុជា ឬប្រសិនបើមានការប្រសិទ្ធភាពណាមួយ ក្នុងការបង្ហាញឱ្យមានភាពត្រឹមត្រូវ ការប្រសិទ្ធភាពទាំងនោះ ត្រូវបានបង្ហាញពន្យល់ និងកំណត់បរិមាណយ៉ាងត្រឹមត្រូវ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។
៣. រក្សាទុកបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព ។
៤. រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃអាជីវកម្ម លើកលែងតែមានករណីសមរម្យក្នុងការសន្មតថា ធនាគារនឹងមិនអាចបន្តប្រតិបត្តិការអាជីវកម្មនៅពេលអនាគតដ៏ខ្លី និង
៥. ត្រួតពិនិត្យ និងដឹកនាំធនាគារ ដោយចូលរួមលើរាល់ការសម្រេចចិត្តសំខាន់ៗទាំងអស់ ដែលជះឥទ្ធិពលដល់ប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថាកិច្ចការទាំងនេះ ត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាភិបាលអះអាងថា ធនាគារបានអនុវត្តតាមតម្រូវការខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ។

ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំជាក្រុមប្រឹក្សាភិបាល បានអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់មកជាមួយ រួមនឹងកំណត់សម្គាល់ផ្សេងៗ ដែលបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ក៏ដូចជាលទ្ធផលប្រតិបត្តិការ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិ នៃកម្ពុជា និងស្តង់ដារគណនេយ្យកម្ពុជា ។

ចុះហត្ថលេខាស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ។




លោក Kim Yang Jin

អគ្គនាយក និង នាយកប្រតិបត្តិ

កាលបរិច្ឆេទ : 27 MAR 2013



របាយការណ៍សវនករឯករាជ្យ

ជូនភាគទុនិករធនាគារ ភ្នំពេញ ពាណិជ្ជ

យើងខ្ញុំបានធ្វើសវនកម្ម ទៅលើរបាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ របស់ធនាគារ ភ្នំពេញ ពាណិជ្ជ (ហៅកាត់ថា "ធនាគារ") រួមមានការវាយតម្លៃការគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ របាយការណ៍ លទ្ធផល របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ និងសេចក្តីសង្ខេប នៃគោលការណ៍គណនេយ្យសំខាន់ៗ និងព័ត៌មានពន្យល់ផ្សេងៗទៀត ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងលើរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុទាំងនេះឱ្យបានត្រឹមត្រូវ ដោយអនុលោមទៅតាមគោលការណ៍ណែនាំផ្សេងៗ ចេញដោយធនាគារជាតិ នៃកម្ពុជា និងស្តង់ដារគណនេយ្យ កម្ពុជា និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថា វាមានភាពចាំបាច់ក្នុងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុ មិនឱ្យមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គង ផ្សេងៗ ។

ការទទួលខុសត្រូវរបស់សវនករ

ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺបញ្ចេញមតិលើរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ដោយផ្អែកទៅលើការធ្វើ សវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ស្តង់ដារទាំងនោះ តម្រូវឱ្យយើងខ្ញុំប្រតិបត្តិតាមក្រមសីលធម៌ ធ្វើផែនការ និងធ្វើសវនកម្មដើម្បីទទួលបានការ ធានាអះអាងដែលសមហេតុផល ថារបាយការណ៍ហិរញ្ញវត្ថុពុំមានលក្ខណៈខុសឆ្គងជាសារវន្ត ។

ការធ្វើសវនកម្ម រួមមានការអនុវត្តនីតិវិធីដើម្បីទទួលបាននូវភស្តុតាងសវនកម្មអំពីចំនួនទឹកប្រាក់ និងការលាតត្រដាងបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ការជ្រើសរើសនីតិវិធីទាំងនេះ គឺអាស្រ័យលើការវិនិច្ឆ័យរបស់សវនករ រាប់ទាំងការវាយតម្លៃលើហានិភ័យនៃភាពខុសឆ្គងជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គង។ ក្នុងការវាយតម្លៃហានិភ័យទាំងនោះ សវនករបានពិចារណាទៅលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ ដែលទាក់ទងទៅនឹងការរៀបចំ និងការបង្ហាញត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីរៀបចំនូវនីតិវិធីសវនកម្មដែលមានលក្ខណៈសមហេតុផលទៅតាមកាលៈទេសៈផ្សេងៗ ប៉ុន្តែពុំមានគោលបំណងបញ្ចេញមតិទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារនោះទេ។ សវនកម្ម ក៏រាប់ទាំងការវាយតម្លៃនូវភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យដែលគណៈគ្រប់គ្រងបានធ្វើឡើង ក៏ដូចជាការវាយតម្លៃលើការបង្ហាញជូនជាទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុ។

យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងទទួលបាន គឺមានលក្ខណៈគ្រប់គ្រាន់ និងត្រឹមត្រូវដែលជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

មតិយោបល់

តាមទស្សនៈរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ បានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ និង លទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិ នៃកម្ពុជា និងស្តង់ដារគណនេយ្យកម្ពុជា។

ជ. PricewaterhouseCoopers (Cambodia) Ltd.


គុយ លីម
នាយក



រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
កាលបរិច្ឆេទ : ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣



ធនាគារ ភ្នំពេញ ពាណិជ្ជ

របាយការណ៍លទ្ធផល

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

	កំណត់	២០១២	២០១១	២០១២	២០១១
	សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ចំណូលការប្រាក់	៤	៧.៩៩២.៦៦៤	៤.៥៦០.៨៦៨	៣១.៧៧០.៨៩៣	១៨.៤២១.៣៤៥
ចំណាយការប្រាក់	៥	(២.១៥២.៦៨០)	(១.៣២៥.៦៨៥)	(៨.៩៩៩.៩៥៦)	(៥.៣៥៤.៤៤២)
ចំណូលការប្រាក់សុទ្ធ		៥.៧៩៩.៩៨៤	៣.២៣៥.១៨៣	២៣.១៧០.៩៣៧	១៣.០៦៦.៩០៣
ចំណូលកម្រៃ និងជើងសារ	៦	១.៣៥១.៧០៣	៩៣៩.៤៨៦	៥.៤០០.០៥៣	៣.៧៩៤.៥៨៤
ចំណាយទូទៅ និងរដ្ឋបាល	៧	(៣.៥៤៨.១៤០)	(២.៣១១.៩៩១)	(១៤.១៧៤.៨១៩)	(៩.៣៣៨.១៣៣)
សិទ្ធិធនសម្រាប់ឥណទាន និង បុរេប្រទាន អាក្រក់ និង សង្ស័យ	១១ (ក)	(២៥៨.៥១៨)	(១៨៥.៤៨៣)	(១.០៣២.៧៧៩)	(៧៤៩.១៦៦)
ចំណេញមុនបង់ពន្ធ		៣.៣៤៥.០២៩	១.៦៧៧.១៩៥	១៣.៣៦៣.៣៩២	៦.៧៧៤.១៨៨
ចំណាយពន្ធលើប្រាក់ចំណេញ	៨	(៧១២.៨១១)	(៣៦៤.៤២៩)	(២.៨៤៧.៦៨០)	(១.៤៧១.៩២៩)
ចំណេញសុទ្ធក្នុងឆ្នាំ		២.៦៣២.២១៨	១.៣១២.៧៦៦	១០.៥១៥.៧១២	៥.៣០២.២៥៩

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ចាប់ពីទំព័រទី ៤១ ដល់ ៨៤ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ធនាគារ ភ្នំពេញ ពាណិជ្ជ

តារាងតុល្យការ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

	កំណត់	២០១២	២០១១	២០១២	២០១១
		សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ		៤.០៨៨.៩២៥	៤.២៥៧.២២៨	១៦.៣៣៥.២៥៥	១៧.១៩៤.៩៤៤
សមតុល្យនៅធនាគារកណ្តាល	៩	១០.០១០.២២៤	១១.៦៤៥.៧៦៩	៣៩.៩៩០.៨៤៥	៤៧.០៣៧.២៦១
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ និង					
គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១០	៣៧.៤៥៦.០៧៤	៤០.៨៥៣.៥៣៥	១៤៩.៦៣៧.០១៦	១៦៥.០០៧.៤២៨
ឥណទាន និងបុរេប្រទានអតិថិជន	១១	៦៨.៤៥៥.៥២៥	៤២.៨៦២.១៨១	២៧៣.៤៧៩.៨២៣	១៧៣.១២០.៣៥០
ទ្រព្យសកម្មផ្សេងៗ	១២	១.៣៣៨.៧៣២	១.៣៥៦.១១០	៥.៣៤៨.២៣៣	៥.៤៧៧.៣២៨
ទ្រព្យសម្បត្តិ និងបរិក្ខារ	១៣	១.៧៥២.២២៧	៨៤៤.២៩០	៧.០០០.១៤៧	៣.៤១០.០៨៧
ទ្រព្យសកម្មអរូបី	១៤	១៤៣.៦៣៤	២៣២.៣០៨	៥៧៣.៨១៨	៩៣៨.២៩៣
		១២៣.២៤៥.៣៤១	១០២.០៥១.៤២១	៤៩២.៣៦៥.១៣៧	៤១២.១៨៥.៦៩១
ទ្រព្យសកម្មសរុប					
បំណុល និងបុរេប្រទានកាតព្វកិច្ច					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	១៥	៣០.៤៣៧.២៦៤	៣០.៦៣៨.០០២	១២១.៥៩៦.៨៧០	១២៣.៧៤៦.៨៩០
ប្រាក់បញ្ញើរបស់អតិថិជន	១៦	៤៧.៨១៩.៥០៥	២៩.៦៨៨.២៦៦	១៩១.០៣៨.៩២៣	១១៩.៩១០.៩០៧
បង្គរ និងបំណុលផ្សេងៗ	១៧	៩៩២.៣៣៤	៦៦៣.៧៣០	៣.៩៦៤.៣៧៣	២.៦៨០.៨០៧
បំណុលពន្ធលើប្រាក់ចំណេញ		៦១៤.៥៨៩	៣១១.៩៩២	២.៤៥៥.២៨៣	១.២៦០.១៣៥
		៧៩.៨៦៣.៦៩២	៦១.២០១.៩៩០	៣១៩.០៥៥.៤៤៩	២៤៧.៥៩៨.៧៣៩
បំណុលសរុប					
បុរេប្រទានកាតព្វកិច្ច					
ដើមទុន	១៨	៣៩.០០០.០០០	៣៩.០០០.០០០	១៥៥.៨០៥.០០០	១៥៧.៥២១.០០០
ចំណេញរក្សាទុក		៤.៣៨១.៦៤៩	១.៧៤៩.៤៣១	១៧.៥០៤.៦៨៨	៧.០៦៥.៩៥២
		៤៣.៣៨១.៦៤៩	៤០.៧៤៩.៤៣១	១៧៣.៣០៩.៦៨៨	១៦៤.៥៨៦.៩៥២
បុរេប្រទានកាតព្វកិច្ចសរុប					
បំណុល និងបុរេប្រទានកាតព្វកិច្ចសរុប					
១២៣.២៤៥.៣៤១					
១០២.០៥១.៤២១					
៤៩២.៣៦៥.១៣៧					
៤១២.១៨៥.៦៩១					

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ចាប់ពីទំព័រទី ៤១ ដល់ ៨៤ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ។



ធនាគារ ភ្នំពេញ ពាណិជ្ជ

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

	ដើមទុន ដុល្លារអាមេរិក	ចំណេញក្សេត្យក ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យគិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១១	១៥.០០០.០០០	៤៣៦.៦៦៥	១៥.៤៣៦.៦៦៥
ដាក់ទុនបន្ថែមក្នុងឆ្នាំ	២៤.០០០.០០០	-	២៤.០០០.០០០
ចំណេញសុទ្ធក្នុងឆ្នាំ	-	១.៣១២.៧៦៦	១.៣១២.៧៦៦
សមតុល្យគិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១	៣៩.០០០.០០០	១.៧៤៩.៤៣១	៤០.៧៤៩.៤៣១
សមមូលជាពាស់រៀល	១៥៧.៥២១.០០០	៧.០៦៥.៩៥២	១៦៤.៥៨៦.៩៥២
សមតុល្យគិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១២	៣៩.០០០.០០០	១.៧៤៩.៤៣១	៤០.៧៤៩.៤៣១
ចំណេញសុទ្ធក្នុងឆ្នាំ	-	២.៦៣២.២១៨	២.៦៣២.២១៨
សមតុល្យគិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២	៣៩.០០០.០០០	៤.៣៨១.៦៤៩	៤៣.៣៨១.៦៤៩
សមមូលជាពាស់រៀល	១៥៥.៨០៥.០០០	១៧.៥០៤.៦៨៨	១៧៣.៣០៩.៦៨៨

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ចាប់ពីទំព័រទី ៤១ ដល់ ៨៤ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ធនាគារ ភ្នំពេញ ពាណិជ្ជ

របាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

	គំណត់ សម្គាល់	២០១២	២០១១	២០១២	២០១១
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
សាច់ប្រាក់សុទ្ធ(ប្រើប្រាស់)/ធានាពីសកម្មភាពប្រតិបត្តិការ	២១	(៣.៧៩៦.៤៩១)	១.០២១.០៣៩	(១៥.១៦៦.៩៨១)	៤.១២៣.៩៧៧
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ប្រាក់បញ្ញើធានាដើមទុន នៅធនាគារកណ្តាល		-	(២.៤០០.០០០)	-	(៩.៦៩៣.៦០០)
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ		(៦.៣២០.០០០)	(១៤.៥៨០.០០០)	(២៥.២៤៨.៤០០)	(៥៨.៨៨៨.៦២០)
ប្រាក់បញ្ញើបម្រុង នៅធនាគារកណ្តាល		(១.៤០៣.៩៧៤)	(៦២៥.២៥៦)	(៥.៦០៨.៨៧៦)	(២.៥២៥.៤០៩)
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	១៣	(១.៤០៣.៩៧៤)	(៦២៥.២៥៦)	(៥.៦០៨.៨៧៦)	(២.៥២៥.៤០៩)
សាច់ប្រាក់បានមកពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		៨.៨១២	៣.៤៩៦	-	១៤.១២០
ការទិញទ្រព្យសកម្មអរូបី	១៤	(៩.៦៥៦)	(៧៨.៤០៨)	(៣៨.៥៧៦)	(៣១៦.៦៩០)
លំហូរសាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(១០.៤៣៦.៨១៨)	(១៨.៧៩៥.១៦៨)	(៤១.៧៣០.២៩២)	(៧៥.៩១៣.៦៨៤)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
បង្កើនដើមទុន		-	២៤.០០០.០០០	-	៩៦.៩៣៦.០០០
លំហូរសាច់ប្រាក់សុទ្ធជាពីសកម្មភាពហិរញ្ញប្បទាន		-	២៤.០០០.០០០	-	៩៦.៩៣៦.០០០
(កំហុស)/កំណើនសុទ្ធ នៃសាច់ប្រាក់ និងសាច់ប្រាក់					
សមរម្យ		(១៤.២៣៣.៣០៩)	៦.២២៥.៨៧១	(៥៦.៨៩៧.២៧៣)	២៥.១៤៦.២៩៣
សាច់ប្រាក់ និងសាច់ប្រាក់សមរម្យដើមឆ្នាំ		២៣.៨២៤.៥៣២	១៧.៥៩៨.៦៦១	៩៦.២២៧.២៨៥	៧១.៣២៧.៣៧៤
លម្អៀងពីការប្តូររូបិយប័ណ្ណ គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ		-	-	(១.០១៣.០៧៦)	(២៤៦.៣៨២)
សាច់ប្រាក់ និងសាច់ប្រាក់សមរម្យចុងឆ្នាំ	២០	៩.៥៩១.២២៣	២៣.៨២៤.៥៣២	៩៥.២១៤.២០៩	៦៩.០៨០.៩៩២

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ចាប់ពីទំព័រទី ៤១ ដល់ ៨៤ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ។

ធនាគារ ភ្នំពេញ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

១. ព័ត៌មានទូទៅ

ធនាគារ ភ្នំពេញ ពាណិជ្ជ (ហៅកាត់ថា "ធនាគារ") ត្រូវបានចុះបញ្ជីជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត លេខ Co-4898E/2008 ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៨ និងទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជា ក្នុងការធ្វើប្រតិបត្តិការធនាគារ ដែលមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៨ ។

សកម្មភាពចម្បងៗរបស់ធនាគារ គឺការផ្តល់សេវាកម្មទូទៅផ្នែកធនាគារ និងសេវាកម្មផ្សេងៗទៀតដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ធនាគារមានការិយាល័យកណ្តាលមួយ និងសាខាចំនួនបួន នៅរាជធានីភ្នំពេញ សាខាមួយនៅខេត្តសៀមរាប និងសាខាមួយទៀតនៅខេត្តបាត់ដំបង ។

ការិយាល័យចុះបញ្ជីរបស់ធនាគារ មានទីតាំងបច្ចុប្បន្នស្ថិតនៅអគារលេខ ៧៦៧-៧៦៩ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានក្រុមប្រឹក្សាភិបាលអនុម័តឱ្យចេញផ្សាយ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ ។ ក្រុមប្រឹក្សាភិបាល មានសិទ្ធិក្នុងការកែប្រែ និងចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុនេះឡើងវិញ ។

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ

គោលការណ៍គណនេយ្យសំខាន់ៗ ដែលបានអនុវត្តក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញដូចខាងក្រោម ។

២.១ មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំដោយអនុលោមទៅតាមគោលការណ៍ណែនាំ របស់ធនាគារជាតិនៃកម្ពុជា និងស្តង់ដារគណនេយ្យកម្ពុជា (ហៅកាត់ថា "CAS") ។ ក្នុងការប្រើប្រាស់ស្តង់ដារគណនេយ្យកម្ពុជា ធនាគារក៏បានប្រើប្រាស់ស្តង់ដារទាក់ទងនឹងរបាយការណ៍ហិរញ្ញវត្ថុកម្ពុជា CIFRS 7 ស្តីពី "ឧបករណ៍ហិរញ្ញវត្ថុ : ការលាតត្រដាងព័ត៌មាន" ។ គោលការណ៍គណនេយ្យដែលបានប្រើប្រាស់ អាចមានភាពខុសគ្នាពីគោលការណ៍គណនេយ្យដែលត្រូវបានគេទទួលស្គាល់ និងប្រើប្រាស់ជាទូទៅនៅតាមបណ្តាប្រទេស និងយុទ្ធសាស្ត្រផ្សេងៗ ។ របាយការណ៍ហិរញ្ញវត្ថុ ដែលបានភ្ជាប់មកជាមួយនេះ មិនមានបំណងបង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុ លទ្ធផលនៃប្រតិបត្តិការនិងលំហូរសាច់ប្រាក់ ដោយអនុលោមទៅតាមយុទ្ធសាស្ត្រការណែនាំផ្សេង ក្រៅពីព្រះរាជាណាចក្រកម្ពុជានោះទេ ។ ដូចនេះ របាយការណ៍ហិរញ្ញវត្ថុទាំងនេះ សម្រាប់បង្ហាញចំពោះអ្នកដែលបានជ្រាបអំពីគោលការណ៍គណនេយ្យ នីតិវិធី និងការអនុវត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ ។

ធនាគារ ភូមិប្រជាជន ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងដោយប្រើប្រាស់វិធីសាស្ត្រផ្ទៃដើម ។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលស្របទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងស្តង់ដារគណនេយ្យកម្ពុជា តម្រូវឱ្យប្រើប្រាស់ការប៉ាន់ស្មាន និងការសន្មត ដែលមានផលប៉ះពាល់ដល់ចំនួនទ្រព្យសកម្ម និងទ្រព្យអកម្ម និងការណាតត្រង់ទ្រព្យសកម្ម និងបំណុលយថាហេតុដែលបានរាយការណ៍ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ និងប៉ះពាល់ដល់ចំណូល និងចំណាយ ដែលបានរាយការណ៍នៅក្នុងការិយបរិច្ឆេទ។ ទោះបីជាការប៉ាន់ស្មានទាំងនេះ ពឹងផ្អែកលើការយល់ដឹងដ៏ស្មុគ្រឹះបំផុតរបស់គណៈគ្រប់គ្រង ទៅលើព្រឹត្តិការណ៍ និង សកម្មភាពផ្សេងៗនាពេលបច្ចុប្បន្នក៏ដោយ ក៏លទ្ធផលជាក់លាក់ចុងក្រោយអាចខុសពីការប៉ាន់ស្មានទាំងនេះ ។ ផ្នែកដែលទាក់ទងនឹងការវិនិច្ឆ័យកម្រិតខ្ពស់បំផុត ឬភាពស្មុគស្មាញ ឬផ្នែកដែលការសន្មត និងការប៉ាន់ស្មានមានលក្ខណៈជាសារវន្ត ចំពោះរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ ៣ ។

អនុលោមតាមប្រកាសលេខ ៨៧-០៧-១៦៤ប្រ.ក. ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៧ របស់ធនាគារកណ្តាល តារាងតុល្យការ របាយការណ៍លទ្ធផល របាយការណ៍បម្រែបម្រួលមូលធន របាយការណ៍លំហូរសាច់ប្រាក់ និងកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ ត្រូវបានកត់ត្រាប្តូរទៅជាប្រាក់រៀល ដោយប្រើប្រាស់អត្រាប្តូរប្រាក់មធ្យមភាគផ្លូវការ ដែលកំណត់ដោយធនាគារកណ្តាល នាការបរិច្ឆេទរាយការណ៍ ដែល ១ ដុល្លារអាមេរិកស្មើនឹង ៣.៩៩៥ រៀល (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ : ១ ដុល្លារអាមេរិក ស្មើនឹង ៤.០៣៩ រៀល) ។ តួលេខដែលបានប្តូរនេះ មិនត្រូវបានធ្វើសវនកម្មទេ ដូចនេះ មិនគួរបកស្រាយថាតួលេខនេះ ជាតួលេខសម្រាប់បង្ហាញដូចតួលេខជាប្រាក់ដុល្លារអាមេរិកនោះទេ ឬយល់ថាជាតួលេខត្រូវបានប្តូរ ឬអាចប្តូរទៅជាប្រាក់រៀល តាមអត្រាប្តូរប្រាក់ខាងលើ ឬអត្រាប្តូរប្រាក់ផ្សេងទៀតទេ ។



ធនាគារ ភ្នំពេញ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.២ ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុថ្មី

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៩ ក្រុមប្រឹក្សាជាតិគណនេយ្យ បានប្រកាសដាក់ឱ្យប្រើប្រាស់ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (ហៅកាត់ថា "CIFRS") ដែលផ្អែកទាំងស្រុងតាមស្តង់ដារដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ រួមទាំងបំណកស្រាយ និងវិសោធនកម្មផ្សេងៗផងដែរ ដែលអាចកើតឡើងក្នុងកាលៈទេសៈណាមួយ ចំពោះស្តង់ដារនីមួយៗនោះ ដោយការបន្ថែមពាក្យ "កម្ពុជា" ។ ស្ថាប័នដែលមានការទទួលខុសត្រូវជាសាធារណៈ ត្រូវរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ដោយអនុលោមតាម CIFRS សម្រាប់ការិយបរិច្ឆេទគណនេយ្យ ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១២ ឬការិយបរិច្ឆេទគណនេយ្យបន្ទាប់ពីនេះ ។

ក្រុមប្រឹក្សាជាតិគណនេយ្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈសារាចរណែនាំលេខ ០៨៦ ស.ហ.វ-ក.ជ.ក ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១២ អនុម័តឱ្យធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុ ធ្វើការពន្យារការអនុវត្ត CIFRS រហូតដល់ការិយបរិច្ឆេទចាប់ផ្តើម ឬបន្ទាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ ។

របាយការណ៍ហិរញ្ញវត្ថុដំបូងរបស់ធនាគារដែលនឹងត្រូវបានរៀបចំឡើង ដោយអនុលោមតាម CIFRS គឺសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ។ ស្តង់ដារគណនេយ្យ CAS ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន គឺមានភាពខុសគ្នាជាច្រើន បើប្រៀបធៀបជាមួយ CIFRS ។ ដូច្នេះ ការអនុវត្ត CIFRS នឹងបណ្តាលឱ្យមានផលប៉ះពាល់ជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ។

២.៣ ប្រតិបត្តិការរូបិយប័ណ្ណបរទេស

ក. រូបិយប័ណ្ណគោល និងរូបិយប័ណ្ណបង្ហាញ

គណនីទាំងអស់ ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានវាស់តម្លៃដោយប្រើប្រាស់រូបិយប័ណ្ណនៃប្រតិបត្តិការសេដ្ឋកិច្ចម្ខាង ដែលធនាគារធ្វើប្រតិបត្តិការ (ហៅកាត់ថា "រូបិយប័ណ្ណគោល") ។ របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណគោល និងជារូបិយប័ណ្ណបង្ហាញរបស់ធនាគារ ។

ខ. ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗ ក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានកត់ត្រាប្តូរទៅជាប្រាក់ដុល្លារអាមេរិក តាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ ។ ចំណេញ និងខាតពី ប្រតិបត្តិការទាំងនេះ និងពីការប្តូរទ្រព្យសកម្ម និងបំណុលរូបិយវត្ថុជារូបិយប័ណ្ណផ្សេងៗក្រៅពីប្រាក់ដុល្លារអាមេរិក តាមអត្រានាដំណាច់ឆ្នាំ ត្រូវបានគេកត់ត្រានៅក្នុងរបាយការណ៍លទ្ធផល ។

ធនាគារ ភូមិព្រៃ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៤ ចំណូល និងចំណាយការប្រាក់

ចំណូលការប្រាក់ពីឥណទាន និងបុរេប្រទានអតិថិជន ប្រាក់បញ្ញើនៅធនាគារកណ្តាល និងធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ ត្រូវបានកត់ត្រាដោយផ្អែកលើមូលដ្ឋានបង្គរ លើកលែងតែមានការមន្ទិលសង្ស័យជាក់លាក់ពីលទ្ធភាពនៃ ការប្រមូលឥណទាន និង បុរេប្រទានអតិថិជន ក្នុងករណីនេះចំណូលការប្រាក់មិនត្រូវបានគេកត់ត្រាទេ។ គោលការណ៍ ព្យួរការប្រាក់របស់ធនាគារ គឺអនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារកណ្តាល ស្តីពីការព្យួរការប្រាក់លើ ឥណទានមិនដំណើរការ និងសិរិធានសម្រាប់ការខាតបង់ពីឥណទាន និងបុរេប្រទានអតិថិជន។

ចំណាយការប្រាក់លើប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ ត្រូវបានកត់ត្រាតាមមូលដ្ឋាន បង្គរ។

២.៥ ចំណូលកម្រៃ និងជើងសារ

ចំណូលកម្រៃ និងជើងសារ រួមមានចំណូលទទួលបានពីការផ្ទេរមូលនិធិចេញ-ចូល ប្រតិបត្តិការប័ណ្ណឥណទាន លិខិតធានាផ្សេងៗ កម្រៃនៃការរៀបចំឥណទាន ចំណូលពីការបម្រើសេវាកម្ម និងកម្រៃដំណើរការ និងចំណូលផ្សេងៗ។

កម្រៃដំណើរការឥណទាន ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផល នៅពេលប្រគល់ឥណទានទៅអតិថិជន។

កម្រៃពីការផ្ទេរមូលនិធិចេញ-ចូល ប្រតិបត្តិការប័ណ្ណឥណទាន លិខិតធានាផ្សេងៗ និងកម្រៃសេវាកម្មផ្សេងៗ ទៅឱ្យអតិថិជន ត្រូវបានកត់ត្រាជាចំណូលក្នុងឆ្នាំ នៅពេលដែលសេវាកម្មត្រូវបានបំពេញឱ្យអតិថិជន។

២.៦ ឥណទាន និងបុរេប្រទានអតិថិជន

ឥណទាន និងបុរេប្រទានអតិថិជន ត្រូវបានកត់ត្រាក្នុងតារាងតុល្យការ នូវសមតុល្យទឹកប្រាក់ដើមដែលនៅសល់ ដកចំនួនដែលបានជម្រះចេញពីបញ្ជី ព្រមទាំងសិរិធានឥណទានអាក្រក់ និងសង្ស័យ។

ឥណទានត្រូវបានជម្រះចេញពីបញ្ជី នៅពេលដែលគ្មានលទ្ធភាពជាក់លាក់ថានឹងអាចប្រមូលបានមកវិញ។ ឥណទាននិងបុរេប្រទានអតិថិជន ដែលប្រមូលបានមកវិញក្រោយពេលត្រូវបានជម្រះចេញពីបញ្ជី ឬក្រោយពេលបានធ្វើ សិរិធានធន ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផល។



ធនាគារ ភ្នំពេញ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៧ សំវិធានគណនេយ្យសម្រាប់ឥណទាន និងបុរេប្រទាន អារក្សកំណត់សង្ខេប

ធនាគារបានអនុវត្តតាមការធ្វើចំណាត់ថ្នាក់ និងសិវិធានធនឥណទាន ដែលតម្រូវដោយប្រកាសលេខ ៨៧-០៩-០៧៤ប្រ.ក. ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩ ចេញដោយធនាគារកណ្តាល។ ប្រកាសនេះ តម្រូវឱ្យធនាគារពាណិជ្ជកម្មទាំងអស់ ធ្វើចំណាត់ថ្នាក់ឥណទាន និងបុរេប្រទាន និងទ្រព្យសកម្មស្រដៀងគ្នា ទៅជា៥ថ្នាក់ ។ កម្រិតអប្បបរមានៃសិវិធានធនឥណទានបាត់បង់ ត្រូវបានធ្វើឡើងអាស្រ័យទៅតាមចំណាត់ថ្នាក់ពាក់ព័ន្ធ ដោយមិនគិតពីទ្រព្យសកម្មផ្សេងៗ (លើកលែងតែសាច់ប្រាក់) ដែលបានដាក់ជាវត្ថុបញ្ចាំ មានដូចខាងក្រោម :

សិវិធានធនទូទៅ

ស្តង់ដារ

អត្រាសំវិធានទៅ

១%

សិវិធានធនជាក់លាក់

ឃ្លាំមើល

៣%

ក្រោមស្តង់ដារ

២០%

សង្ស័យ

៥០%

បាត់បង់

១០០%

២.៨ ការថយចុះតម្លៃ នៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ទ្រព្យសកម្មទាំងឡាយណា ដែលមានអាយុកាលប្រើប្រាស់មិនកំណត់ មិនត្រូវបានគេធ្វើវិលវល់ទេ និងត្រូវបានគេត្រួតពិនិត្យប្រចាំឆ្នាំ រកការថយចុះតម្លៃរបស់វា។ បណ្តាទ្រព្យសកម្មដែលត្រូវធ្វើវិលវល់ ត្រូវបានគេត្រួតពិនិត្យដើម្បីកំណត់រកការថយចុះតម្លៃរបស់វា នៅពេលដែលព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយ ចង្អុលបង្ហាញថាតម្លៃយោងនឹងមិនអាចប្រមូលមកវិញបាន។ ការខាតបង់មកពីការថយចុះតម្លៃ ត្រូវបានគេកាត់ត្រាតាមចំនួនលម្អៀង រវាងតម្លៃនៅសល់នៃទ្រព្យសកម្មនោះ លើសតម្លៃដែលអាចប្រមូលបានមកវិញ។ តម្លៃដែលអាចប្រមូលបានមកវិញ គឺជាតម្លៃមួយណាដែលខ្ពស់ជាងគេ រវាងតម្លៃសមរម្យនៃទ្រព្យសកម្មនោះ ដកចំណាយក្នុងការលក់ និងតម្លៃកំពុងប្រើប្រាស់។

ការខាតបង់ពីការថយចុះតម្លៃ ត្រូវបានគេកាត់ត្រាក្នុងរបាយការណ៍លទ្ធផល ក្នុងឆ្នាំដែលវាបានកើតឡើង។ ការកាត់ត្រាបញ្ចូលមកវិញនៃការខាតបង់ពីការថយចុះតម្លៃ ត្រូវបានគេកាត់ត្រានៅក្នុងរបាយការណ៍លទ្ធផល ទៅតាមទំហំតម្លៃយោងនៃទ្រព្យសកម្មនោះ ដែលមិនលើសតម្លៃយោងដែលបានកំណត់ កាត់កងនឹងវិលវល់ ប្រសិនបើគេមិនធ្លាប់បានកាត់ត្រាការខាតបង់ពីការថយចុះតម្លៃនោះទេ។

ធនាគារ ភ្នំពេញ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៩ ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់ និងការខាតបង់ពីការថយចុះតម្លៃបង្ក។ ថ្លៃដើមរួមមាន ចំណាយ ផ្ទាល់ផ្សេងៗ ដែលបានចំណាយក្នុងការទិញទ្រព្យនោះ ។

ចំណាយបន្តបន្ទាប់ផ្សេងៗ ត្រូវបានកត់ត្រាបញ្ចូលទៅក្នុងតម្លៃចុះបញ្ជីនៃទ្រព្យនោះ ឬត្រូវបានគេកត់ត្រាជាទ្រព្យសកម្មដាច់ដោយឡែកតាមជាក់ស្តែង តែនៅពេលដែលមានភាពប្រាកដថាផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតនៃទ្រព្យនោះ នឹងហូរចូលមកក្នុងធនាគារ ហើយថ្លៃដើមនៃទ្រព្យនោះ អាចត្រូវបានគេវាស់ស្ទង់គួរឱ្យជឿជាក់បានប៉ុណ្ណោះ។ ចំណាយជួសជុល និងថែទាំផ្សេងៗទៀត ត្រូវបានកត់ត្រាជាបន្ទុកនៅក្នុងរបាយការណ៍លទ្ធផល ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុដែល ប្រតិបត្តិការនោះកើតឡើង ។

ការធ្វើរំលស់លើទ្រព្យសម្បត្តិនិងបរិក្ខារផ្សេងៗ ត្រូវបានគណនាជាបន្ទុកនៅក្នុងរបាយការណ៍លទ្ធផលដោយប្រើប្រាស់វិធីសាស្ត្ររំលស់ថេរ ទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃទ្រព្យនោះ ដូចខាងក្រោម ៖

ការកែលម្អអគារ	២០%
គ្រឿងសង្ហារឹម និងបរិក្ខារភ្ជាប់	២៥%
បរិក្ខារកុំព្យូទ័រ	៥០%
យានយន្ត	២៥%

តម្លៃសំណល់ និងអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យ និងសម្រួលឡើងវិញតាមការជាក់ស្តែង នាកាលបរិច្ឆេទតារាងតុល្យការនីមួយៗ ។

ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្មណាមួយ លើសពីតម្លៃប៉ាន់ស្មានដែលអាចប្រមូលមកវិញបាន វាត្រូវបានកត់ត្រាបន្ថយភ្លាម ឱ្យនៅស្មើនឹងចំនួនដែលអាចប្រមូលមកវិញបាន ។

ចំណេញ ឬខាតពីការលក់ជម្រះទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសាច់ប្រាក់បានពីការលក់ និងតម្លៃយោង ហើយចំណេញ ឬខាតនេះ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផល ។



ធនាគារ ភ្នំពេញ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

២ សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.១០ ទ្រព្យសកម្មអរូបី

កម្មវិធីកុំព្យូទ័រ និងកម្មវិធីស្វីហ្វ (swift software)

ទ្រព្យសកម្មអរូបី រួមមានកម្មវិធីកុំព្យូទ័រ (Moneta) និងកម្មវិធីស្វីហ្វ (swift software) ត្រូវបានកត់ត្រាតាមផ្លូវដើម ដករំលស់រូបិយ និងការខាតបង់ពីការថយចុះតម្លៃ ប្រសិនបើមាន។

រំលស់រូបិយ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផល តាមមូលដ្ឋានរំលស់ថេរ លើអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មនីមួយៗ តាមអត្រាខាងក្រោម ៖

កម្មវិធីកុំព្យូទ័រ (Moneta)	២០%
កម្មវិធីកុំព្យូទ័រ (swift software)	៥០%

២.១១ ពន្ធពន្យារ និងពន្ធលើប្រាក់ចំណេញ

បន្ទុកពន្ធលើប្រាក់ចំណេញក្នុងឆ្នាំ ត្រូវបានគណនាតាមមូលដ្ឋានច្បាប់ពន្ធដារ ដែលបានអនុម័តរួចរាល់ ឬបានអនុម័តរួចមួយផ្នែកធំ គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាទីកន្លែងដែលធនាគារធ្វើប្រតិបត្តិការ និងបង្កើតប្រាក់ចំណេញជាប់ពន្ធ។

ពន្ធពន្យារលើប្រាក់ចំណេញ នឹងត្រូវកត់ត្រាទាំងស្រុង ដោយប្រើវិធីសាស្ត្របំណុល លើលម្អៀងបណ្តោះអាសន្នដែលកើតមាន រវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុលទាំង នោះនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ពន្ធពន្យារទ្រព្យសកម្មត្រូវបានគេកត់ត្រា លុះត្រាតែមានភាពប្រាកដថា នឹងមានប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត ដើម្បីកាត់កងលម្អៀងបណ្តោះអាសន្ននោះ។

ពន្ធពន្យារទ្រព្យសកម្មត្រូវបានកាត់កងនឹងបំណុលពន្ធពន្យារ នៅពេលដែលធនាគារមានកាតព្វកិច្ចស្របច្បាប់ដើម្បីកាត់កងពន្ធពន្យារទ្រព្យសកម្មជាមួយនឹងបំណុលពន្ធពន្យារ ហើយនៅពេលដែលពន្ធពន្យារនោះទាក់ទិននឹងអាជ្ញាធរសារពើពន្ធតែមួយ។

២.១២ ភតិសន្យាប្រតិបត្តិ

ភតិសន្យា ដែលភាគីម្ចាស់ទ្រព្យនៅមានចំណែកហានិភ័យ និងផលកម្មសិទ្ធិជាសារវន្ត ត្រូវបានចាត់ថ្នាក់ជាភតិសន្យាប្រតិបត្តិ។ ការទូទាត់ភតិសន្យាប្រតិបត្តិ ត្រូវបានកត់ត្រាជាបន្ទុកក្នុងរបាយការណ៍លទ្ធផល តាមមូលដ្ឋានថេរលើរយៈពេលនៃភតិសន្យា។

ធនាគារ ភូមិប្រជាជន ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.១៣ សវិធានធន

សវិធានធន ត្រូវបានកត់ត្រានៅពេលដែលធនាគារមានកាតព្វកិច្ចផ្លូវច្បាប់ ឬកាតព្វកិច្ចដែលធនាគារបានបង្កើតឡើងនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍ពីអតីតកាល ។ វាទំនងជាអាចតម្រូវឱ្យមានការចំណាយធនធានដើម្បីទូទាត់កាតព្វកិច្ចនោះ ហើយចំនួនទឹកប្រាក់អាចប៉ាន់ស្មានបានយ៉ាងគួរឱ្យជឿជាក់បាន ។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើន ភរិយភាពដែលតម្រូវឱ្យមានចំណាយដើម្បីទូទាត់កាតព្វកិច្ចនោះត្រូវបានកំណត់ដោយគិតទៅលើចំណាត់ថ្នាក់កាតព្វកិច្ចទាំងមូល ។ សវិធានធនត្រូវបានកត់ត្រា ទោះបីជាមានភរិយភាពនៃការចំណាយមួយ នៅក្នុងចំណាត់ថ្នាក់កាតព្វកិច្ចដូចគ្នានោះ មានចំនួនតូចក៏ដោយ ។

សវិធានធនត្រូវបានគណនាតាមតម្លៃបច្ចុប្បន្ននៃចំណាយដែលត្រូវទូទាត់កាតព្វកិច្ចនោះ ដោយប្រើអត្រាមុនបង់ពន្ធដើម្បីឆ្លុះបញ្ចាំងការវាយតម្លៃទីផ្សារបច្ចុប្បន្ន នៃតម្លៃគិតតាមពេលវេលាទឹកប្រាក់ និងហានិភ័យជាក់លាក់ផ្សេងៗនៃកាតព្វកិច្ចនោះ ។ ការកើនឡើងនៃសវិធានធន ដោយសារពេលវេលាដែលបានកន្លងផុត ត្រូវបានកត់ត្រាជាចំណាយការប្រាក់ ។

២.១៤ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

ក្នុងការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់ គណនីសាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមានសាច់ប្រាក់ក្នុងដៃ គណនីចរន្តនៅធនាគារកណ្តាល សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ដែលមានការកំណត់រយៈពេល ៣ខែ វិចិត្រជាងនេះ គិតពីថ្ងៃចាប់ផ្តើម ។

២.១៥ ប្រតិបត្តិការភាគីពាក់ព័ន្ធ

អនុលោមតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ភាគីពាក់ព័ន្ធត្រូវបានគេឱ្យនិយមន័យថា ជាភាគីដែលកាន់កាប់ដោយផ្ទាល់ ឬដោយប្រយោលយ៉ាងហោចណាស់ ១០% នៃដើមទុន ឬសិទ្ធិបោះឆ្នោត ព្រមទាំងបុគ្គលទាំងឡាយណា ដែលចូលរួមក្នុងអភិបាលកិច្ច ការដឹកនាំ ការគ្រប់គ្រង ឬការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ ។



ធនាគារ ភ្នំពេញ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

៣. ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ

ធនាគារធ្វើការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យ ដែលប៉ះពាល់លើចំនួនទ្រព្យសកម្ម និងបំណុលដែលបានរាយការណ៍។ ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យ ត្រូវបានវាយតម្លៃជាបន្តបន្ទាប់ ដោយផ្អែកទៅតាមបទពិសោធន៍ក្នុងគ្រាមុន និងកត្តាផ្សេងៗទៀត រួមមានការរំពឹងទុកនៃព្រឹត្តិការណ៍នាពេលអនាគត ដែលគេជឿជាក់ថាមានភាពសមហេតុផលទៅតាមកាលៈទេសៈផ្សេងៗ ។

ក. ការខាតបង់បណ្តាលមកពីការថយចុះតម្លៃនៃឥណទាន និងបុរេប្រទាន

ធនាគារ បានអនុវត្តការធ្វើចំណាត់ថ្នាក់ឥណទានសំខាន់ៗ និងសិរិធានធន តាមតម្រូវការរបស់ប្រកាសលេខ ៨៧-០៩-០៧៤ប្រ.ក. ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩ ស្តីពីការធ្វើចំណាត់ថ្នាក់ឥណទាន និងសិរិធានធន សម្រាប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ។ ធនាគារកណ្តាលតម្រូវឱ្យធនាគារពាណិជ្ជទាំងឡាយ ធ្វើចំណាត់ថ្នាក់ឥណទាន និងបុរេប្រទានរបស់ខ្លួន ព្រមទាំងទ្រព្យសកម្មស្រដៀងគ្នាជាប្រាំថ្នាក់ ហើយត្រូវចាំបាច់ធ្វើសិរិធានធនអប្បបរមាទៅតាមថ្នាក់នីមួយៗ ដោយពុំគិតពីទ្រព្យបញ្ចាំឡើយ ។ ក្នុងការធ្វើចំណាត់ថ្នាក់ឥណទាន តម្រូវឱ្យធនាគារគិតពិចារណាទៅលើបទពិសោធន៍ក្នុងការសងប្រាក់កន្លងមករបស់អ្នកខ្ចី និងវាយតម្លៃទៅលើលក្ខខណ្ឌហិរញ្ញវត្ថុរបស់អ្នកខ្ចីប្រាក់ផងដែរ ។

ខ. ពន្ធលើប្រាក់ចំណេញ

ពន្ធត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្ន នៃបទប្បញ្ញត្តិពន្ធដារ ។ ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងអស់នេះ មានការផ្លាស់ប្តូរពីគ្រាមួយទៅគ្រាមួយ ហើយការសម្រេចជាចុងក្រោយលើចំនួនពន្ធ នឹងធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យដោយអគ្គនាយកដ្ឋានពន្ធដារ ។

នៅពេលដែលលទ្ធផលពន្ធចុងក្រោយ ខុសគ្នាពីចំនួនដែលបានកត់ត្រាពីដំបូង ភាពលម្អៀងនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ពន្ធលើប្រាក់ចំណេញ និងសិរិធានធនលើពន្ធពន្យារនៅក្នុងការិយបរិច្ឆេទដែលការកំណត់ពន្ធបានធ្វើឡើង ។

ធនាគារ ភ្នំពេញ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

៤. ចំណូលការប្រាក់

	២០១២	២០១១	២០១២	២០១១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ឥណទាន និងបុរេប្រទានអតិថិជន	៦.៨២៥.២៣១	៣.៨៩៣.៣៩៤	២៧.២៦៦.៧៩៨	១៥.៧២៥.៤១៨
សមតុល្យនៅធនាគារកណ្តាល	៩.២៣៩	២.៦៤៧	៣៦.៩១០	១០.៦៩១
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១.១១៨.១៩៤	៦៦៤.៨២៧	៤.៤៦៧.១៨៥	២.៦៨៥.២៣៦
	៧.៩៥២.៦៦៤	៤.៥៦០.៨៦៨	៣១.៧៧០.៨៩៣	១៨.៤២១.៣៤៥

៥. ចំណាយការប្រាក់

	២០១២	២០១១	២០១២	២០១១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ប្រាក់បញ្ញើមានកាលកំណត់	១.៩៤៦.៣៨៣	១.២១៩.៤៦៨	៧.៧៧៥.៨០០	៤.៩២៥.៤៣១
ប្រាក់បញ្ញើសន្សំ	១៥៣.៣១១	៩៨.០៤៨	៦១២.៤៧៧	៣៩៦.០១៦
ប្រាក់បញ្ញើតាមដំណាក់កាល	៥២.៩៨៦	៨.១៦៩	២១១.៦៧៩	៣២.៩៩៥
	២.១៥២.៦៨០	១.៣២៥.៦៨៥	៨.៥៩៩.៩៥៦	៥.៣៥៤.៤៤២



ធនាគារ ភ្នំពេញ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

៦. ចំណូលកម្រៃសេវា និងកម្រៃផ្សេងៗ

	២០១២	២០១១	២០១២	២០១១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
កម្រៃដំណើរការផ្តល់ឥណទាន	៧៤២.៥៩១	៤៤៧.១០៩	២.៩៦៦.៦៥១	១.៨០៥.៨៧៣
កម្រៃពិន័យ	២៥៦.៩១៤	១០២.៨២៤	១.០២៦.៣៧១	៤១៥.៣០៦
កម្រៃការផ្ទេរប្រាក់ចេញ-ចូល	១៣៣.០៣៩	៨៥.៧៧០	៥៣១.៤៩១	៣៤៦.៤២៥
កម្រៃធានា	៣៨.០៦៤	១៨.៣២៧	១៥២.០៦៦	៧៤.០២៣
កម្រៃកិច្ចសន្យា	២០.១២៩	៨.៥៥៦	៨០.៤១៥	៣៤.៥៥៨
កម្រៃពិសេសពិធីធានា	-	១៩០.០០០	-	៧៦៧.៤១០
កម្រៃផ្សេងៗ	១៦០.៩៦៦	៨៦.៩០០	៦៤៣.០៥៩	៣៥០.៩៨៩
	<u>១.៣៥១.៧០៣</u>	<u>៩៣៩.៤៨៦</u>	<u>៥.៤០០.០៥៣</u>	<u>៣.៧៩៤.៥៨៤</u>

បទដ្ឋាន ក្នុងតារាង ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

៧. ចំណាយទូទៅ និងរដ្ឋបាល

	២០១២	២០១១	២០១២	២០១១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ចំណាយបុគ្គលិក និងចំណាយពាក់ព័ន្ធផ្សេងៗ	១.៤៥៤.៥៩៧	៨៥៦.០៩៨	៥.៨១១.១១៥	៣.៤៥៧.៧៨០
វិលសំទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់សម្គាល់១៣)	៤៩៤.៣៣២	៣២៤.៣៧៦	១.៩៧៤.៨៥៦	១.៣១០.១៥៥
វិលសំទ្រព្យសកម្មអរូបី (កំណត់សម្គាល់១៤)	៩៨.៣៣០	៨៩.៦៩៤	៣៩២.៨២៨	៣៦២.២៧៤
ចំណាយលើការជួល	៣៦៣.១៧៩	២០៣.៣៤០	១.៤៥០.៩០០	៨២១.២៩០
ចំណាយលើម្ហូបអាហារ និងការកំសាន្ត	១២៣.៤២០	៩០.៧៧៨	៤៩៣.០៦៣	៣៦៦.៦៥២
ចំណាយទឹក ភ្លើង	៩៩.៤៦១	៥៨.៨២៧	៣៩៧.៣៤៧	២៣៧.៦០២
ចំណាយលើសម្ភារៈការិយាល័យ	៩២.២២៦	៥២.៨៦៨	៣៦៨.៤៤៣	២១៣.៥៣៤
ចំណាយលើការដឹកជញ្ជូន	៩១.៧២៩	៥៣.២១៩	៣៦៦.៤៩៧	២១៤.៩៥២
ចំណាយផ្នែកទីផ្សារ និងការផ្សព្វផ្សាយ	៩១.០១៣	៥៧.៧៣៤	៣៦៣.៥៩៧	២៣៣.១៨៨
ចំណាយលើការជួសជុល និងការថែទាំ	៨៧.១៤៤	៦៧.៤២៧	៣៤៨.១៤០	២៧២.៣៣៨
កម្រៃអាជ្ញាប័ណ្ណធនាគារ	៧៥.៨៦២	៤៤.៩៨៧	៣០៣.០៦៩	១៨១.៧០២
ចំណាយលើសន្តិសុខអគារ	៧៤.២៤០	៤៦.១០១	២៩៦.៥៨៩	១៨៦.២០២
ចំណាយលើការទំនាក់ទំនង	៦៧.៥២៤	៣៧.៣៩៦	២៦៩.៧៥៨	១៥១.០៤២
ចំណាយកម្រៃអ្នកជំនាញអាជីព	៥៣.៦១៦	៧០.៩១២	២១៤.១៩៦	២៨៦.៤១៤
ចំណាយសេវាធនាគារ	៣៨.៨៥០	២៧.០៥០	១៥៥.២០៦	១០៩.២៥៥
ចំណាយលើសន្តិសុខ និងសន្តិសិទ្ធ	១៨.៦២៣	៣៦.៨៩៣	៧៤.៣៩៩	១៤៩.០១១
ចំណាយលើធានារ៉ាប់រង	១២.១២១	១០.២៥៥	៤៨.៤២៣	៤១.៤២០
ចំណាយគណនេយ្យខាតបង់ប្រចាំថ្ងៃបញ្ជី	៩៩១	១៨.៧៩៦	៣.៧៩៩	៧៥.៩១៧
ចំណាយផ្សេងៗ	១៤៦.៤៧៧	៩៨.៦៨៦	៥៨៥.១៧៦	៣៩៨.៥៩៣
ចំណាយផ្សេងៗ	៦៤.៤៤៥	៦៦.៥៥៤	២៥៧.៤៥៨	២៦៨.៨១២
	៣.៥៤៨.១៤០	២.៣១១.៩៩១	១៤.១៧៤.៨១៩	៩.៣៣៨.១៣៣



ធនាគារ ភ្នំពេញ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

៨. ចំណាយពន្ធលើប្រាក់ចំណេញ

ក. ពន្ធលើប្រាក់ចំណេញ

	២០១២	២០១១	២០១២	២០១១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ពន្ធលើប្រាក់ចំណេញ	៧១២.៨១១	៣៦៤.៤២៩	២.៨៤៧.៦៨០	១.៤៧១.៩២៩
	៧១២.៨១១	៣៦៤.៤២៩	២.៨៤៧.៦៨០	១.៤៧១.៩២៩

យោងតាមច្បាប់ពន្ធដារកម្ពុជា ធនាគារមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញ តាមចំនួនមួយណាដែលខ្ពស់ជាងរវាងពន្ធលើប្រាក់ចំណេញតាមអត្រា ២០% នៃប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមាតាមអត្រា ១% នៃផលរបរ ដោយគិតបញ្ចូលពន្ធទាំងអស់ លើកលែងអាករលើតម្លៃបន្ថែម ។

ខ. បម្រែបម្រួលបំណុលពន្ធពន្យារ

	២០១២	២០១១	២០១២	២០១១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
សមតុល្យនាដើមគ្រា	៣១១.៩៩២	១០១.៤៤៨	១.២៦០.១៣៥	៤១១.១៦៩
ពន្ធលើប្រាក់ចំណេញ	៧១២.៨១១	៣៦៤.៤២៩	២.៨៤៧.៦៨០	១.៤៧១.៩២៩
ពន្ធលើប្រាក់ចំណេញបានបង់	(៤១០.២១៤)	(១៥៣.៨៨៥)	(១.៦៣៨.៨០៥)	(៦២១.៥៤២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(១៣.៧២៧)	(១.៤២១)
សមតុល្យនាចុងគ្រា	៦១៤.៥៨៩	៣១១.៩៩២	២.៤៥៥.២៨៣	១.២៦០.១៣៥

ធនាគារ ភូមិព្រៃ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

៨. ចំណាយពន្ធលើប្រាក់ចំណេញ (ត)

គ. ពន្ធសារីចក្ខុ (លើប្រាក់ចំណេញ) ត្រូវបានគណនាដូចខាងក្រោម :

	២០១២	២០១១	២០១២	២០១១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ចំណេញមុនបង់ពន្ធ	៣.៣៤៥.០២៩	១.៦៧៧.១៩៥	១៣.៣៦៣.៣៩២	៦.៧៧៤.១៨៨
ពន្ធគណនាតាមអត្រា ២០%	៦៦៩.០០៦	៣៣៥.៤៣៩	២.៦៧២.៦៧៨	១.៣៥៤.៨៣៨
<i>ចំណាយដែលមិនអាចកាត់កងបាន ២០%</i>				
ផលប៉ះពាល់នៃចំណាយដែលមិនអាចកាត់កងបាន	៤៣.៨០៥	២៨.៩៩០	១៧៥.០០២	១១៧.០៩១
ពន្ធលើប្រាក់ចំណេញ	៧១២.៨១១	៣៦៤.៤២៩	២.៨៤៧.៦៨០	១.៤៧១.៩២៩

ឃ. បញ្ហាពន្ធផ្សេងៗ

លិខិតប្រកាសពន្ធរបស់ធនាគារ ត្រូវត្រួតពិនិត្យដោយនាយកដ្ឋានពន្ធដារតាមការិយបរិច្ឆេទ ។ ដោយសារផ្នែកខ្លះនៃច្បាប់ និងបទប្បញ្ញត្តិពន្ធដារ អាចមានបំណកស្រាយខុសៗគ្នា ហេតុនេះចំនួនពន្ធដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុអាចមានការផ្លាស់ប្តូរនៅពេលក្រោយ អាស្រ័យលើការកំណត់ចុងក្រោយដោយអគ្គនាយកដ្ឋានពន្ធដារ ។

៩. សមតុល្យនៃធនាគារកណ្តាល

	២០១២	២០១១	២០១២	២០១១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ប្រាក់តម្កល់ធានាដើមទុន (i)	៣.៩០០.០០០	៣.៩០០.០០០	១៥.៥៨០.៥០០	១៥.៧៥២.១០០
ប្រាក់តម្កល់បម្រុងកាតព្វកិច្ច (ii)	៥.១៦៤.០០០	២.៤៥២.០០០	២០.៦៣០.១៨០	៩.៩០៣.៦២៨
គណនីចរន្ត (iii)	៩៤៦.២២៤	៥.២៩៣.៧៦៩	៣.៧៨០.១៦៥	២១.៣៨១.៥៣៣
	១០.០១០.២២៤	១១.៦៤៥.៧៦៩	៣៩.៩៩០.៨៤៥	៤៧.០៣៧.២៦១



ធនាគារ ភ្នំពេញ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

៩. សមតុល្យទៅធនាគារកណ្តាល (ត)

- (i) អនុលោមតាមប្រកាសលេខ ៨៧-០១-១៣៦ប្រ.ក. ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ធនាគារត្រូវរក្សាប្រាក់ តម្កល់ធានាដើមទុន នៅធនាគារកណ្តាល ចំនួន ៣.៩០០.០០០ ដុល្លារអាមេរិក តំណាងឱ្យ ១០% នៃដើមទុនចុះ បញ្ជី។ ប្រាក់តម្កល់នេះ ទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំក្នុងចន្លោះពី ០,១០%-០,១១% ក្នុងមួយឆ្នាំ។ ប្រាក់ តម្កល់ធានាដើមទុនទាំងនេះ នឹងត្រូវបង្វិលមកឱ្យធនាគារវិញ ប្រសិនបើធនាគារបញ្ចប់ប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ហើយប្រាក់តម្កល់នេះ មិនអាចយកមកប្រើប្រាស់សម្រាប់ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ របស់ធនាគារបានទេ។
- (ii) ប្រាក់បញ្ញើបម្រុងគឺជាទុនបម្រុងកាតព្វកិច្ចអប្បបរមាតម្កល់នៅធនាគារកណ្តាល ដោយធៀបនឹងប្រាក់បញ្ញើ និង ប្រាក់កម្ចី ទៅតាមសមតុល្យមធ្យមប្រចាំថ្ងៃ ដែលសមមូលនឹង ៨% ចំពោះប្រាក់រៀល និង ១២,៥% ចំពោះ រូបិយប័ណ្ណបរទេសផ្សេងៗ។
- ៨% នៃប្រាក់បញ្ញើបម្រុងនេះ នឹងមិនទទួលបានការប្រាក់ទេ។ ទន្ទឹមនឹងនោះប្រាក់បញ្ញើបម្រុង ៣២% (៤%/១២,៥%) នៃប្រាក់បញ្ញើបម្រុងលើប្រាក់បញ្ញើជារូបិយប័ណ្ណបរទេស នឹងទទួលបានការប្រាក់តាមអត្រា ១/២ SIBOR ដោយគណនាតាមមូលដ្ឋានប្រចាំខែ។
- (iii) គណនីចរន្តនេះ គឺជាគណនីដែលមិនមានការប្រាក់។

ធនាគារ ភ្នំពេញ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

១០. ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

	២០១២	២០១១	២០១២	២០១១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ធនាគារក្នុងស្រុក :				
គណនីចរន្ត	៤.៦១៧	១៤.៩៧៥	១៨.៤៤៥	៦០.៤៨៤
គណនីសន្សំ	៦៣៧.៩៥៩	១.៤១៨.៨១៣	២.៥៤៨.៦៤៦	៥.៧៣០.៥៨៦
ប្រាក់បញ្ញើមានកាលកំណត់	៣៤.៩០០.០០០	៣៧.០៨០.០០០	១៣៩.៤២៥.៥០០	១៤៩.៧៦៦.១២០
ធនាគារក្រៅស្រុក :				
គណនីចរន្ត	១.៩១៣.៤៩៨	២.៣៣៩.៧៤៧	៧.៦៤៤.៤២៥	៩.៤៥០.២៣៨
	៣៧.៤៥៦.០៧៤	៤០.៨៥៣.៥៣៥	១៤៩.៦៣៧.០១៦	១៦៥.០០៧.៤២៨

គណនីចរន្តនៅធនាគារក្នុងស្រុក និងក្រៅស្រុក មិនមានការប្រាក់ទេ ។

ប្រាក់បញ្ញើមានកាលកំណត់ និងគណនីសន្សំ ទទួលបានការប្រាក់ក្នុងចន្លោះពី ១,៨៥% ទៅ ៦,៨០% (២០១១: ១% ទៅ ៥,១០%) និង ០,៧៥% (២០១១ : ០,៧៥%) ក្នុងមួយឆ្នាំ។ ប្រាក់បញ្ញើមានកាលកំណត់ មានអាយុកាលមិនលើសពី ១ឆ្នាំ ។

ធនាគារ ភ្នំពេញ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

១១. ឥណទាន និងបុរេប្រទានអតិថិជន

(ក) វិភាគតាមប្រភេទឥណទាន

	២០១២	២០១១	២០១២	២០១១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ឥណទានវិញ្ញាបន៍	៥.១៤៦.០៣២	៤.១១៦.៧៥៨	២០.៥៥៨.៣៩៨	១៦.៦២៧.៥៨៦
ឥណទាន និងបុរេប្រទានអតិថិជន				
ឥណទានរយៈពេលវែង	៣០.០២៧.០៩៧	១៨.៣៩៤.៦០៣	១១៩.៩៥៨.២៥៣	៧៤.២៩៥.៨០២
ឥណទានរយៈពេលខ្លី	៣៣.៩៧៣.៨៦៦	២០.៧៨៣.៧៧២	១៣៥.៧២៥.៥៩៥	៨៣.៩៤៥.៦៥៥
	៦៤១៤៦.៩៩៥	៤៣.២៥៥.១៣៣	២៧៦.២៨៣.២៤៦	១៧៤.៨៦៩.០៤៣
សិទ្ធិធនឥណទាន និងបុរេប្រទាន				
អាក្រក់ និងសង្ស័យ				
សិទ្ធិធនទូទៅ	(៦៩១.៤៧០)	(៤៣២.៩៥២)	(២.៧៦២.៤២៣)	(១.៧៤៨.៦៩៣)
	៦៨.៤៥៥.៥២៥	៤២.៨២២.១៨១	២៧៣.៥២០.៨២៣	១៧៣.១២០.៣៥០

(ខ) វិភាគលើសំវិធានធនឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យ

បម្រែបម្រួលក្នុងសិទ្ធិធនឥណទាន និងបុរេប្រទាន អាក្រក់ និងសង្ស័យ មានដូចខាងក្រោម :

	២០១២	២០១១	២០១២	២០១១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
នាដើមឆ្នាំ	៤៣២.៩៥២	២៤៧.៤៦៩	១.៧៤៨.៦៩៣	១.០០២.៩៩២
បន្ថែម៖ សិទ្ធិធនទូទៅ	២៥៨.៥១៨	១៨៥.៤៨៣	១.០៣២.៧៧៩	៧៤៩.១៦៦
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(១៩.០៤៩)	(៣.៤៦៥)
	៦៩១.៤៧០	៤៣២.៩៥២	២.៧៦២.៤២៣	១.៧៤៨.៦៩៣

ធនាគារ ភ្នំពេញ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

១១. ឥណទាន និងបុរេប្រទានអតិថិជន (ត)

(គ) វិភាគតាមការបង្ហាញឥណទានដំណើរការ និងមិនដំណើរការ

	២០១២	២០១១	២០១២	២០១១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ឥណទានស្តង់ដារ :				
ឥណទានមានវត្ថុបញ្ចាំ	៦៥.៤៦៩.២៨៨	៤២.៥៩១.០២៦	២៦១.៥៤៩.៨០៧	១៧២.០២៥.១៥៥
ឥណទានគ្មានវត្ថុបញ្ចាំ	៣.៦៧៧.៧០៧	៧០៤.១០៧	១៤.៦៩២.៤៣៩	២.៨៤៣.៨៨៨
	៦៩.១៤៦.៩៩៥	៤៣.២៩៥.១៣៣	២៧៦.២៤២.២៤៦	១៧៤.៨៦៩.០៤៣

(ឃ) វិភាគតាមទំហំ និងទំហំតូច

	២០១២	២០១១	២០១២	២០១១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ទំហំតូច	៦៩.១៤៦.៩៩៥	៤៣.២៩៥.១៣៣	២៧៦.២៤២.២៤៦	១៧៤.៨៦៩.០៤៣

(ង) អត្រាការប្រាក់

ឥណទាន និងបុរេប្រទានអតិថិជន មានការប្រាក់ប្រចាំឆ្នាំ តាមអត្រាដូចខាងក្រោម :

	២០១២	២០១១
វិញ្ញាបន្ន	៨,០០% - ១៤,០០%	៨,០០% - ១៤,០០%
ឥណទានមានកាលកំណត់	៧,០០% - ២០,០០%	៧,០០% - ២០,០០%



ធនាគារ ភ្នំពេញ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

១២. ទ្រព្យសកម្មផ្សេងៗ

	២០១២	២០១១	២០១២	២០១១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ការប្រាក់ត្រូវទទួលពីគណនា និងបុរេប្រទាន អតិថិជន	៤៥៥.៧២១	២៦២.៥២៩	១.៨២០.៦០៥	១.០៦០.៣៥៥
ការប្រាក់ត្រូវទទួលពីប្រាក់បញ្ញើ និងប្រាក់តម្កល់ នៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៤២៣.៣០៤	៣៣៨.៣៩៦	១.៦៩១.០៩៩	១.៣៦៦.៧៨១
ប្រាក់តម្កល់លើការជួលការិយាល័យ និង ផ្ទាំង ផ្សាយពាណិជ្ជកម្ម	៤៧.៧៧០	៤៤១.៣៨៩	១៩០.៨៤១	១.៧៨២.៧៧០
ចំណាយបង់មុន	៣០៥.៧៤០	២០៩.៦០២	១.២២១.៤៣១	៨៤៦.៥៨២
ចំណាយបង់មុនលើសេវាកម្មថែទាំផ្សេងៗ	១៤.៩៦៤	១៤.៤៨៥	៥៩.៧៨១	៥៨.៥០៥
ផ្សេងៗ	៩១.២៣៣	៨៩.៧០៩	៣៦៤.៤៧៦	៣៦២.៣៣៥
	១.៣៣៨.៧៣២	១.៣៥៦.១១០	៥.៣៤៨.២៣៣	៥.៤៧៧.៣២៨

ធនាគារ ភ្នំពេញ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

១៣. ទ្រព្យសម្បត្តិ និងបរិក្ខារ

	ត្រូវបានបង្កើតឡើង				សំណង់	
	ការកែលម្អ	និង បរិក្ខារគ្រប់	បរិក្ខារកុំព្យូទ័រ	យានយន្ត	សាងសង់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១១						
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៣០៦.២២៤	១៥៦.៤៨៩	៣៩.៥៧៦	៤៤.១២៥	-	៥៤៦.៤១៤
ការទិញបន្ថែម	២៧១.៧០៥	១២២.៦១១	១៩១.៩៤០	៣៩.០០០	-	៦២៥.២៥៦
ការជម្រះចេញពីបញ្ជី-សុទ្ធ	-	-	-	(៣.០០៤)	-	(៣.០០៤)
រំលស់	(១៤៣.២៥៣)	(៨៦.៨៦៩)	(៦៤.៦៥៤)	(២៩.៦០០)	-	(៣២៤.៣៧៦)
តម្លៃចុះបញ្ជីសុទ្ធគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១	៤៣៤.៦៧៦	១៩២.២៣១	១៦៦.៨៦២	៥០.៥២១	-	៨៤៤.២៩០

ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១

ថ្លៃដើម	៧៩០.០៩១	៤១២.៣៣១	៥១២.៦៣៨	១២៥.០៦០	-	១.៨៤០.១២០
រំលស់បង្កើន	(៣៥៥.៤០៥)	(២២០.១០០)	(៣៤៥.៧៧៦)	(៧៤.៥៣៩)	-	(៩៩៥.៨២០)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៤៣៤.៦៨៦	១៩២.២៣១	១៦៦.៨៦២	៥០.៥២១	-	៨៤៤.២៩០
សមមូលជាពាន់រៀល	១.៧៥៥.៦៥៦	៧៧៦.៤២១	៦៧៣.៩៥៦	២០៤.០៥៤	-	៣.៤១០.០៨៧

គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១២

តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៤៣៤.៦៧៦	១៩២.២៣១	១៦៦.៨៦២	៥០.៥២១	-	៨៤៤.២៩០
ការទិញបន្ថែម	៥១៩.៧៥១	១៧២.៥៥៩	៧៩.៥៣៧	១៥២.២៩០	៤៧៩.៨៣៧	១.៤០៣.៩៧៤
ការជម្រះចេញពីបញ្ជី-សុទ្ធ	-	(១១)	-	(១.៦៩៤)	-	(១.៧០៥)
រំលស់	(២៤៣.០៦៩)	(១១២.០២៥)	(១១៣.៣៩៩)	(២៥.៨៣៩)	-	(៤៩៤.៣៣២)
តម្លៃចុះបញ្ជីសុទ្ធគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២	៧១១.៣៥៨	២៥២.៧៤៤	១៣៣.០០០	១៧៥.២៧៨	៤៧៩.៨៣៧	១.៧៥២.២១៧

ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

ថ្លៃដើម	១.៣០៩.៨៤២	៥៨៤.៨៧៩	៥៩២.១៧៥	២៥៦.៨៣០	៤៧៩.៨៣៧	៣.២២៣.៥៦៣
រំលស់បង្កើន	(៥៩៨.៤៨៤)	(៣៣២.១២៥)	(៤៥៩.១៧៥)	(៨១.៥៥២)	-	(១.៤៧១.៣៣៦)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៧១១.៣៥៨	២៥២.៧៤៤	១៣៣.០០០	១៧៥.២៧៨	៤៧៩.៨៣៧	១.៧៥២.២១៧
សមមូលជាពាន់រៀល	២.៨៤១.៨៧៥	១.០០៩.៧៥២	៥៣១.៣៣៥	៧០០.២៣៦	១.៩១៦.៩៤៩	៧.០០០.១៤៧



ធនាគារ ភ្នំពេញ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

១៤. ទ្រព្យសកម្មអរូបី

	កម្មវិធីកុំព្យូទ័រ (Moneta) ដុល្លារអាមេរិក	កម្មវិធីកុំព្យូទ័រ (Swift software) ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១១			
តម្លៃចុះបញ្ជីសុទ្ធដើមក្រា	២៤៣.៥៩៤	-	២៤៣.៥៩៤
បន្ថែម	១៨.៤០៨	៦០.០០០	៧៨.៤០៨
រំលស់	(៨៩.១៩៤)	(៥០០)	(៨៩.៦៩៤)
តម្លៃចុះបញ្ជីសុទ្ធ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១	១៧២.៨០៨	៥៩.៥០០	២៣២.៣០៨
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១			
ថ្លៃដើម	៤៥៤.២៩៨	៩៣.៨៧៥	៥៤៨.១៧៣
រំលស់បង្គរ	(២៨១.៤៩០)	(៣៤.៣៧៥)	(៣១៥.៨៦៥)
តម្លៃចុះបញ្ជីសុទ្ធចុងក្រា	១៧២.៨០៨	៥៩.៥០០	២៣២.៣០៨
សមមូលជាពាន់រៀល	៦៩៧.៩៧២	២៤០.៣២១	៩៣៨.២៩៣
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១២			
តម្លៃចុះបញ្ជីសុទ្ធដើមក្រា	១៧២.៨០៨	៥៩.៥០០	២៣២.៣០៨
បន្ថែម	៩.៦៥៦	-	៩.៦៥៦
រំលស់	(៩២.៣៣០)	(៦.០០០)	(៩៨.៣៣០)
តម្លៃចុះបញ្ជីសុទ្ធ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២	៩០.១៣៤	៥៣.៥០០	១៤៣.៦៣៤
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២			
ថ្លៃដើម	៤៦៣.៩៥៤	៩៣.៨៧៥	៥៥៧.៨២៩
រំលស់បង្គរ	(៣៧៣.៨២០)	(៤០.៣៧៥)	(៤១៤.១៩៥)
តម្លៃចុះបញ្ជីសុទ្ធ	៩០.១៣៤	៥៣.៥០០	១៤៣.៦៣៤
សមមូលជាពាន់រៀល	៣៦០.០៨៥	២១៣.៧៣៣	៥៧៣.៨១៨

ធនាគារ ភ្នំពេញ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

១៥. ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ

	២០១២	២០១១	២០១២	២០១១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
គណនីចរន្ត	១៦៩.៦១៤	១.០២៧	៦៧៧.៦០៨	៤.១៤៨
គណនីសន្សំ	៥.១៩៩.៤៣៥	១៧៤.៩២០	២០.៦១១.៩៤៣	៧០៦.៥០២
គណនីប្រាក់បញ្ញើមានកាលកំណត់	២៥.១០៨.២១៥	៣០.៤៦២.០៥៥	១០០.៣០៧.៣១៩	១២៣.០៣៦.២៤០
	៣០.៤៣៧.២៦៤	៣១.៥០៤.០០២	១២១.៥៩៦.៨៧០	១២៧.៧៨០.៨៩០

រាល់ប្រាក់បញ្ញើទាំងអស់ មានអាយុកាល មិនលើសពី១ឆ្នាំ។ រាល់ប្រាក់បញ្ញើទាំងអស់របស់ធនាគារផ្សេងៗ គឺជាប្រាក់បញ្ញើ មានការប្រាក់កំណត់។

១៦. ប្រាក់បញ្ញើរបស់អតិថិជន

	២០១២	២០១១	២០១២	២០១១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
គណនីចរន្ត	១.៩២៨.៨៩៣	៨៨២.៣៦៥	៧.៧០៥.៩២៨	៣.៥៦៣.៨៧២
គណនីសន្សំ	១៣.៨៦០.៤៣៣	១១.៨៩២.៥៧៧	៥៥.៣៧២.៤៣០	៤៨.០៣៤.១១៩
គណនីប្រាក់បញ្ញើមានកាលកំណត់	២៩.៧៥២.៧៦១	១៦.៥៥៩.០៧១	១១៨.៨៦២.២៨០	៦៦.៨៨២.០៨៨
ប្រាក់បញ្ញើតាមដំណាក់កាល	២.១០៦.៩៦៤	៣១០.៧៦៥	៨.៤១៧.៣២១	១.២៥៥.១៨០
ប្រាក់បញ្ញើមានកម្រិត	១៧០.៤៥៤	៤៣.៤៨៨	៦៨០.៩៦៤	១៧៥.៦៤៨
	៤៧.៨១៥.៥០៥	២៩.៦៨៨.២៦៦	១៩១.០៣៨.៩២៣	១១៩.៩១០.៩០៧



ធនាគារ ភ្នំពេញ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

១៦. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគ និងមានអាយុកាល ដូចខាងក្រោម :

	២០១២	២០១១	២០១២	២០១១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
រយៈពេលក្រោម ១ឆ្នាំ	៤៧.០៩៩.២៩០	២៩.៤៦៩.០២១	១៨៨.១៦១.៦៦៣	១១៩.០២៥.៣៧៦
១ឆ្នាំ ទៅ ៥ឆ្នាំ	៧២០.២១៥	២១៩.២៤៥	២.៨៧៧.២៦០	៨៨៥.៥៣១
	<u>៤៧.៨១៩.៥០៥</u>	<u>២៩.៦៨៨.២៦៦</u>	<u>១៩១.០៣៨.៩២៣</u>	<u>១១៩.៩១០.៩០៧</u>

១៧. បង្គរ និងបំណុលផ្សេងៗ

	២០១២	២០១១	២០១២	២០១១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ការប្រាក់ត្រូវបង់	៨០៩.២៦៥	៦១៦.២៩៤	៣.២៣៣.០១៤	២.៤៨៩.២១១
បង្គរ និងបំណុលផ្សេងៗ	១៨៣.០៦៩	៤៧.៤៣៦	៧៣១.៣៥៩	១៩១.៥៩៦
	<u>៩៩២.៣៣៤</u>	<u>៦៦៣.៧៣០</u>	<u>៣.៩៦៤.៣៧៣</u>	<u>២.៦៨០.៨០៧</u>

រាល់បង្គរ និងបំណុលផ្សេងៗទាំងអស់ នឹងត្រូវទូទាត់ក្នុងរយៈពេលមិនលើសពី១ឆ្នាំ ។

ធនាគារ ភូមិព្រៃ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

១៨. ដើមទុន

	២០១២	២០១១	២០១២	២០១១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី០១ ខែមករា	៣៩.០០០.០០០	១៥.០០០.០០០	១៥៧.៥២១.០០០	៦០.៧៩៥.០០០
ដើមទុនបន្ថែមក្នុងឆ្នាំ	-	២៤.០០០.០០០	-	៩៦.៩៣៦.០០០
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(១.៧១៦.០០០)	(២១០.០០០)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	៣៩.០០០.០០០	៣៩.០០០.០០០	១៥៥.៨០៥.០០០	១៥៧.៥២១.០០០

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ចំនួនភាគហ៊ុនដែលបានចុះបញ្ជីរបស់ធនាគារមានចំនួន ៣៩.០០០ភាគហ៊ុន (២០១១: ៣៩.០០០ ភាគហ៊ុន) ដែលមានតម្លៃ ១.០០០ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន (២០១១ : ១.០០០ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន) ។

ភាគទុនិក

	២០១២			២០១១		
	ចំនួនភាគហ៊ុន	%	ដុល្លារអាមេរិក	ចំនួនភាគហ៊ុន	%	ដុល្លារអាមេរិក
SBI Holdings, Inc.	១៥.៦០០	៤០,០០%	១៥.៦០០.០០០	១៥.៦០០	៤០,០០%	១៥.៦០០.០០០
Hidy Investment Co., Ltd.	១៥.៤៣៥	៣៩,៥៨%	១៥.៤៣៥.០០០	១៥.៤៣៥	៣៩,៥៨%	១៥.៤៣៥.០០០
Hyundai Swiss I Savings Bank	១.៤៨៥	៣,៨១%	១.៤៨៥.០០០	១.៤៨៥	៣,៨១%	១.៤៨៥.០០០
Hyundai Swiss II Savings Bank	១.៤៨៥	៣,៨១%	១.៤៨៥.០០០	១.៤៨៥	៣,៨១%	១.៤៨៥.០០០
Kyung Ki Growth and Development Co., Ltd	១.៤៨៥	៣,៨១%	១.៤៨៥.០០០	១.៤៨៥	៣,៨១%	១.៤៨៥.០០០
Kim Kwang Jin	១.៤៨៥	៣,៨១%	១.៤៨៥.០០០	១.៤៨៥	៣,៨១%	១.៤៨៥.០០០
Kim Jong Min	១.១២៥	២,៨៨%	១.១២៥.០០០	១.១២៥	២,៨៨%	១.១២៥.០០០
Mirae Credit Information Service Corp	៩០០	២,៣១%	៩០០.០០០	៩០០	២,៣១%	៩០០.០០០
	៣៩.០០០	១០០%	៣៩.០០០.០០០	៣៩.០០០	១០០%	៣៩.០០០.០០០

ធនាគារ ភ្នំពេញ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

១៩. បំណុលយថាហេតុ និងកិច្ចសន្យាផ្សេងៗ

ក) កិច្ចសន្យាឥណទាន ការធានា និងឥណទានហិរញ្ញវត្ថុផ្សេងៗ

	២០១២	២០១១	២០១២	២០១១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល	លានរៀល
ឥណទានបានអនុម័ត ប៉ុន្តែមិនទាន់ផ្តល់				
ទៅឱ្យអតិថិជន	២.០០០.០០០	១.១៥៣.៥០០	៧.៩៩០.០០០	៤.៦៥៨.៩៨៧
ចំណែកនៃឥណទានវិបារូបនីដែលមិនបាន				
ប្រើប្រាស់	២.២៧៨.៦២៤	១.០៤១.២៤៣	៩.១០៣.១០៣	៤.២០៥.៥៨០
លិខិតធនាគារ	៦.២៧២.៤២៨	៣.២៦៨.៦៣១	២៥.០៥៨.៣៥០	១៣.២០២.០០១
	១០.៥៥១.០៥២	៥.៤៦៣.៣៧៤	៤២.១៥១.៤៥៣	២២.០៦៦.៥៦៨

កិច្ចសន្យាខាងលើ ត្រូវគេរំពឹងថាត្រូវបានប្រើប្រាស់ និងទូទាត់ទាំងស្រុងក្នុងរយៈពេល១ឆ្នាំ ។

ខ) កិច្ចសន្យាភស្តុតាងប្រតិបត្តិ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ធនាគារមានកិច្ចសន្យាភស្តុតាងដែលមិនអាចលុបចោលបាន ដូចខាងក្រោម៖

	២០១២	២០១១	២០១២	២០១១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល	លានរៀល
១ ឆ្នាំ	៣៦០.៦៩៦	៣០១.៥៧២	១.៤៤០.៩៨១	១.២១៨.០៤៩
២ ឆ្នាំ ទៅ ៥ ឆ្នាំ	៨៨១.២៤៤	៧៤៦.៩៤៦	៣.៥២០.៥៧០	៣.០១៦.៩១៥
លើសពី ៥ឆ្នាំ	៥១៩.៣៦០	៥២២.៧៦០	២.០៧៤.៨៤៣	២.១១១.៤២៨
	១.៧៦១.៣០០	១.៥៧១.២៧៨	៧.០៣៦.៣៩៤	៦.៣៤៦.៣៩២

ធនាគារ ភ្នំពេញ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
 សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

២០. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	២០១២	២០១១	២០១២	២០១១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	៤.០៨៨.៩២៥	៤.២៥៧.២២៨	១៦.៣៣៥.២៥៥	១៧.១៩៤.៩៤៤
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ				
គណនីចរន្ត	១.៩១៨.១១៥	២.៣៥៤.៧២២	៧.៦៦២.៨៧០	៩.៥១០.៧២២
គណនីសន្សំ	៦៣៧.៩៥៩	១.៤១៨.៨១៣	២.៥៤៨.៦៤៦	៥.៧៣០.៥៨៦
គណនីប្រាក់បញ្ញើមានកាល កំណត់ (តិចជាង៣ខែ)	២.០០០.០០០	១០.៥០០.០០០	៧.៩៩០.០០០	៤២.៤០៩.៥០០
សមតុល្យនៅធនាគារកណ្តាល				
គណនីចរន្ត	៩៤៦.២២៤	៥.២៩៣.៧៦៩	៣.៧៨០.១៦៥	២១.៣៨១.៥៣៣
	<u>៩.៥៩១.២២៣</u>	<u>២៣.៨៦៤.៥៣២</u>	<u>៣៨.៣១៦.៩៣៦</u>	<u>៩៦.២២៧.២៨៥</u>



ធនាគារ ភ្នំពេញ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

២១. លំហូរសាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ

	២០១២	២០១១	២០១២	២០១១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
សកម្មភាពប្រតិបត្តិការ				
ចំណេញមុនបង់ពន្ធ	៣.៣៤៥.០២៩	១.៦៧៧.១៩៥	១៣.៣៦៣.៣៩២	៦.៧៧៤.១៨៨
និយ័តកម្មសម្រាប់ :				
សិទ្ធិធនធានឥណទាន និងបុរេប្រទានអាក្រក់ និង				
សង្ស័យ (កំណត់សម្គាល់ ១១.ក)	២៥៨.៥១៨	១៨៥.៤៨៣	១.០៣២.៧៧៩	៧៤៩.១៦៦
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់សម្គាល់ ១៣)	៤៩៤.៣៣២	៣២៤.៣៧៦	១.៩៧៤.៨៩៦	១.៣១០.១៥៥
រំលស់ទ្រព្យសកម្មអរូបី (កំណត់សម្គាល់ ១៤)	៩៨.៣៣០	៨៩.៦៩៤	៣៩២.៨២៨	៣៦២.២៧៤
ចំណេញពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	(៧.១០៧)	(៤៩៤)	(២៨.៣៩២)	(១.៩៩៥)
ចំណូលការប្រាក់សុទ្ធ	(៥.៧៩៩.៩៨៤)	(៣.២៣៥.១៨៣)	(២៣.១៧០.៩៣៧)	(១៣.០៦៦.៩០៣)
	(១.៦៦១.៨៨២)	(៩៥៨.៩២៩)	(៦.៤៣៥.៤៧៤)	(៣.៨៧៣.១១៥)
បម្រែបម្រួលក្នុងដើមទុនបង្វិល :				
ឥណទាន និងបុរេប្រទានអតិថិជន	(២៥.៨៥១.៨៦២)	(១៨.៥៤៨.១៦៩)	(១០៣.២៧៨.១៨៩)	(៧៤.៩១៦.០៥៥)
ទ្រព្យសកម្មផ្សេងៗ	២៩៥.៤៧៨	(៤៤២.២១៧)	១.១៨០.៤៣៥	(១.៧៨៦.១១៤)
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	(២០០.៧៣៨)	៧.៩៤៧.៦៨០	(៨០១.៩៤៨)	៣២.១០០.៦៨០
ប្រាក់បញ្ញើរបស់អតិថិជន	១៨.១៣១.២៣៩	១០.២២៤.២៨២	៧២.៤៣៤.៣០០	៤១.២៩៥.៨៧៥
បង្ក និងបំណុលផ្សេងៗ	១៣៥.៦៣៣	១២.១៩៦	៥៤១.៨៥៤	៤៩.២៦០
ការប្រាក់បានទទួល	៧.៦៧៤.៥៦៤	៤.២៧២.៦០៤	៣០.៦៥៩.៨៨៣	១៧.២៥៧.០៤៨
ការប្រាក់បានបង់	(១.៩៩៩.៧០៩)	(១.៣៣២.៥២៣)	(៧.៨២៩.០៣៧)	(៥.៣៨២.០៦០)
ពន្ធលើប្រាក់ចំណេញបានបង់	(៤១០.២១៤)	(១៥៣.៨៨៥)	(១.៦៣៨.៨០៥)	(៦២១.៥៤២)
លំហូរសាច់ប្រាក់សុទ្ធ(ប្រើប្រាស់)/បានពី				
សកម្មភាពប្រតិបត្តិការ	(៣.៧៩៦.៤៩១)	១.០២១.០៣៩	(១៥.១៦៦.៩៨១)	៤.១២៣.៩៧៧

ធនាគារ ភូមិព្រៃ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

២២. សមតុល្យ និងប្រតិបត្តិការភាគីពាក់ព័ន្ធ

ភាគទុនិកចម្បងរបស់ធនាគារគឺក្រុមហ៊ុន SBI Holding, Inc. និងក្រុមហ៊ុន Hidy Investment Co.,Ltd ដែលកាន់កាប់ភាគហ៊ុនរបស់ធនាគារ ៤០% និង ៣៩,៥០% ។

ក. សមតុល្យ និងប្រតិបត្តិការជាមួយនិងក្រុមហ៊ុន SBI Royal Securities Plc.

	២០១២	២០១១	២០១២	២០១១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ប្រាក់បញ្ញើមានកាលកំណត់	៣.០០០.០០០	៤.០០០.០០០	១១.៩៨៥.០០០	១៦.១៥៦.០០០
ប្រាក់បញ្ញើសន្សំ	២.៨៤៦.៦៣៨	៣.៦៣៩.២៣០	១១.៣៧២.៣១៩	១៤.៦៩៨.៨៥០
	៥.៨៤៦.៦៣៨	៧.៦៣៩.២៣០	២៣.៣៥៧.៣១៩	៣០.៨៥៤.៨៥០
ចំណាយការប្រាក់	២.៤៩៧	៨.៧៩៣	៩.៨១៦	៣៥.៥១៥

ខ. អត្ថប្រយោជន៍របស់គណៈគ្រប់គ្រង

	២០១២	២០១១	២០១២	២០១១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ប្រាក់បៀវត្ស និងអត្ថប្រយោជន៍រយៈពេល				
ខ្លីផ្សេងៗ (គណៈគ្រប់គ្រងសំខាន់ៗ)	៦២៩.៣៦៧	៥០២.៤៣២	២.៥១៤.៣២១	២.០២៩.៣២៣

២៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

សកម្មភាពរបស់ធនាគារ ប្រឈមមុខនឹងហានិភ័យហិរញ្ញវត្ថុផ្សេងៗមួយចំនួនដូចជា ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមានហានិភ័យរូបិយវត្ថុ ហានិភ័យអត្រាការប្រាក់ និងហានិភ័យតម្លៃ) និងហានិភ័យសាច់ប្រាក់ងាយស្រួល ។ ចំពោះអាជីវកម្មហិរញ្ញវត្ថុ គឺជាចម្បងទទួលយកនូវហានិភ័យ ហើយហានិភ័យប្រតិបត្តិការគឺជាផលវិបាកដែលពិបាកច្រៀសរួចណាស់ក្នុងដំណើរការអាជីវកម្ម ។

ធនាគារ មិនប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុជាបំណុល (derivative financial instrument) ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណ និងការផ្តោតប្តូរអត្រាការប្រាក់ (interest rate swaps) ដើម្បីគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ខ្លួនទេ ។



ធនាគារ ភ្នំពេញ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

២៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

២៣.១ ហានិភ័យឥណទាន

ធនាគារប្រឈមមុខនឹងហានិភ័យឥណទាន ជាហានិភ័យដែលសមភាគីធ្វើឱ្យធនាគារមានការខាតបង់ផ្នែកហិរញ្ញវត្ថុ ដោយសារមិនបានបំពេញកាតព្វកិច្ចសងបំណុលជូនធនាគារវិញ។ ហានិភ័យឥណទាន គឺជាហានិភ័យដែលមានសារៈសំខាន់ជាងគេបំផុតក្នុងអាជីវកម្មធនាគារ។ ហានិភ័យឥណទាន ច្រើនតែកើតមកពីការផ្តល់ឥណទាន និងបុរេប្រទាន។ ហានិភ័យឥណទានក៏មាននៅក្នុងឧបករណ៍ហិរញ្ញវត្ថុនៃខ្ទង់ក្រៅតារាងតុល្យការដែរ ដូចជាកិច្ចសន្យាឥណទាន ឥណទានវិបារូបន៍មិនទាន់ប្រើប្រាស់ និងឥណទានមានការធានាជាដើម។ ការគ្រប់គ្រងហានិភ័យឥណទាន ត្រូវបានអនុវត្តដោយគណៈកម្មាធិការឥណទានរបស់ធនាគារ។

ក. ការវាស់ស្ទង់ហានិភ័យឥណទាន

ហានិភ័យឥណទាន ត្រូវបានគ្រប់គ្រងតាមរយៈការវិភាគប្រចាំខែ ដោយគណៈកម្មការ និងប្រធានផ្នែកឥណទាន និងទៅលើលទ្ធភាពរបស់កូនបំណុល និងកូនបំណុលសំខាន់ៗ ក្នុងការបំពេញកាតព្វកិច្ចសងការប្រាក់ និងប្រាក់ដើម។ ការវិភាគឥណទានជាចម្បង គឺផ្តោតសំខាន់ទៅលើប្រវត្តិនៃការសងបំណុលឥណទានដែលផុតកាលកំណត់ វិស័យឧស្សាហកម្ម និង ព័ត៌មានពាក់ព័ន្ធផ្សេងៗទៀត។ ហានិភ័យឥណទាន ក៏ត្រូវបានគ្រប់គ្រង តាមរយៈការទទួលវត្ថុបញ្ចាំផងដែរ។ គណៈគ្រប់គ្រងធ្វើការវាយតម្លៃឥណទានប្រចាំឆ្នាំ បន្ទាប់ពីផ្តល់ឥណទាន និងបុរេប្រទានឱ្យអតិថិជនរួចហើយ ដើម្បីវិភាគអំពីស្ថានភាពហិរញ្ញវត្ថុ និងការសងប្រាក់របស់កូនបំណុល។

ខ. ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍កាត់បន្ថយហានិភ័យ

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទាន និងបុរេប្រទានឱ្យឯកត្តជន ឬសហគ្រាសផ្សេងៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រងលើកម្រិត និងត្រួតពិនិត្យការប្រមូលផ្តុំហានិភ័យឥណទាន នៅពេលដែលវាត្រូវបានគេរកឃើញ។ ហានិភ័យធំ ត្រូវបានកំណត់ដោយធនាគារកណ្តាល ថាជាហានិភ័យឥណទានទូទៅដែលបានផ្តល់ឱ្យឯកត្តជនណាមួយលើសពី ១០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។

យោងតាមលក្ខខណ្ឌរបស់ប្រកាសលេខ ៨៧-០៦-២២៦ប្រ.ក. របស់ធនាគារកណ្តាល តម្រូវឱ្យធនាគាររក្សាគ្រប់ពេលវេលានូវអនុបាតអតិបរមាចំនួន ២០% រវាងហានិភ័យឥណទានទូទៅរបស់ធនាគារ ធៀបនឹងអតិថិជនជាឯកត្តជន និងមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។ ហានិភ័យឥណទានធំសរុបមិនត្រូវលើសពី ៣០០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារនោះទេ។

ធនាគារ ភូមិព្រៃ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

២៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

២៣.១ ហានិភ័យឥណទាន (ត)

ខ. ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍កាត់បន្ថយហានិភ័យ (ត)

ធនាគារប្រើប្រាស់គោលការណ៍ និងការអនុវត្តជាច្រើន ដើម្បីកាត់បន្ថយហានិភ័យឥណទាន។ គោលការណ៍ដែលមានប្រសិទ្ធភាពបំផុតក្នុងចំណោមគោលការណ៍ទាំងនោះ គឺការធានាដោយការដាក់វត្ថុបញ្ចាំលើឥណទាន និងបុរេប្រទានអតិថិជន ដែលជាការអនុវត្តទូទៅមួយ។ ធនាគារអនុវត្តគោលការណ៍ ស្តីពីការទទួលយកបាននូវចំណាត់ថ្នាក់ជាក់លាក់នៃវត្ថុបញ្ចាំ ឬការកាត់បន្ថយហានិភ័យឥណទាន។ ប្រភេទនៃវត្ថុបញ្ចាំសំខាន់ៗ ដើម្បីធានាឥណទាន និងបុរេប្រទានអតិថិជនមានដូចជា :

- វត្ថុបញ្ចាំជាទ្រព្យសម្បត្តិសម្រាប់តាំងទីលំនៅដ្ឋាន (មានដូចជា ដីធ្លី អគារ និងទ្រព្យសម្បត្តិផ្សេងៗ)
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើមានលក្ខខណ្ឌ ប្រសិនបើមាន ។

គ. គោលការណ៍សម្រេចចិត្ត និងការវាយតម្លៃ

ធនាគារបានអនុវត្តការធ្វើចំណាត់ថ្នាក់ឥណទានសំខាន់ៗ និងសិរិរិធន តម្រូវតាមប្រកាសលេខ ៨៧-០៩-០៧៤ប្រ.ក. ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩ ស្តីពីការធ្វើចំណាត់ថ្នាក់ឥណទាន និងសិរិរិធន សម្រាប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ។ ប្រកាសនេះ ត្រូវអនុវត្តចំពោះឥណទាន និងបុរេប្រទាន ឬទ្រព្យសកម្មផ្សេងៗទាំងអស់ ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា។ ប្រកាសនេះ ជំនួសប្រកាសលេខ ៨៧-០០-៥១ ប្រ.ក. និងប្រកាសលេខ ៨៧០២-១៤៥ប្រ.ក. ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩ ទៅ។ កម្រិតអប្បបរមានៃសិរិរិធនឥណទានបាត់បង់ ត្រូវបានធ្វើឡើងអាស្រ័យទៅតាមចំណាត់ថ្នាក់ពាក់ព័ន្ធ ដោយមិនគិតពីទ្រព្យសកម្មផ្សេងៗ (លើកលែងតែសាច់ប្រាក់) ដែលបានដាក់ជាវត្ថុបញ្ចាំ លុះត្រាតែមានព័ត៌មានផ្សេងទៀត ដែលបង្ហាញពីស្ថានភាពអាក្រក់ជាងនេះ។

តារាងខាងក្រោមនេះ បង្ហាញពីការធ្វើចំណាត់ថ្នាក់ឥណទាន និងកាតព្វកិច្ចសិរិរិធនអប្បបរមា :

ចំណាត់ថ្នាក់	កាតព្វកិច្ចសម្រេចចិត្តអប្បបរមា
ស្តង់ដារ	១%
ឃ្លាំមើល	៣%
ក្រោមស្តង់ដារ	២០%
សង្ស័យ	៥០%
បាត់បង់	១០០%

ការធ្វើចំណាត់ថ្នាក់ឥណទាន និងសិរិរិធន ត្រូវផ្តោតការយកចិត្តទុកដាក់លើកត្តាពីរ គឺកត្តាហួសកាលកំណត់សង និងកត្តាគុណភាពឥណទាន។

ធនាគារ ភ្នំពេញ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

២៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

២៣.១ ហានិភ័យឥណទាន (ត)

ឃ. ហានិភ័យអតិបរមានៃឥណទាន ដោយមិនគិតតម្លៃបញ្ចាំ

	២០១២	២០១១	២០១២	២០១១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
<i>ហានិភ័យឥណទានពាក់ព័ន្ធនឹងទ្រព្យសកម្មក្នុងតារាងតុល្យការ :</i>				
ប្រាក់បញ្ញើ និងប្រាក់តម្កល់ នៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៣៧.៤៥៦.០៧៤	៤០.៨៥៣.៥៣៥	១៤៩.៦៣៧.០១៦	១៦៥.០០៧.៤២៨
ឥណទាន និងបុរេប្រទានអតិថិជន	៦៩.១៤៦.៩៩៥	៤៣.២៩៥.១៣៣	២៧៦.២៤២.២៤៦	១៧៤.៨៦៩.០៤៣
សិទ្ធិធនឥណទាន និងបុរេប្រទាន អាក្រក់ និងសង្ស័យ	(៦៩១.៤៧០)	(៤៣២.៩៥២)	(២.៧៦២.៤២៣)	(១.៧៤៨.៦៩៣)
ឥណទាន និងបុរេប្រទានអតិថិជនសុទ្ធ	៦៨.៤៩៥.៥៩៩	៤២.៨៦២.១៨១	២៧៣.៤៧៩.៨២៣	១៧៣.១២០.៣៥០
ទ្រព្យសកម្មផ្សេងៗ	៨៩៩.០២៥	៦២០.៩២៥	៣.៥៩១.៦០៥	២.៥០៧.៩១៦
	១០៦.៨១០.៦២៤	៨៤.៣៣៦.៦៤១	៤២៦.៧០៨.៤៤៤	៣៤០.៦៣៥.៦៩៤
<i>ហានិភ័យឥណទានពាក់ព័ន្ធនឹងគណនីក្រៅតារាងតុល្យការ :</i>				
ឥណទានដែលបានអនុម័ត តែមិនទាន់បានផ្តល់ឱ្យអតិថិជន	២.០០០.០០០	១.១៥៣.៥០០	៤.៦៥៨.៩៨៧	៤.៦៥៨.៩៨៧
ចំណែកឥណទានវិបល្លាសដែលមិនបានប្រើប្រាស់	២.២៧៨.៦២៤	១.០៤១.២៤៣	៤.២០៥.៥៨០	៤.២០៥.៥៨០
លិខិតធានា	៦.២៧២.៤២៨	៣.២៦៨.៦៣១	១៣.២០២.០០១	១៣.២០២.០០១
	១០.៥៥១.០៥២	៥.៤៦៣.៣៧៤	២២.០៦៦.៥៦៨	២២.០៦៦.៥៦៨
	១១៧.៣៦១.៦៧៦	៨៩.៨០០.០១៥	៤៤៨.៧៧៥.០១២	៣៦២.៧០២.២៦២

តារាងខាងលើនេះ បង្ហាញពីស្ថានភាពអាក្រក់បំផុតនៃហានិភ័យឥណទានរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ធ្នូ ២០១២ និង២០១១ ដោយមិនគិតពីវត្ថុបញ្ចាំ។ ចំពោះទ្រព្យសកម្មក្នុងតារាងតុល្យការ ហានិភ័យដែលបានបង្ហាញខាងលើ ផ្អែកទៅលើតម្លៃយោងសុទ្ធ។

ដូចបានបង្ហាញខាងលើ ៥៩% នៃហានិភ័យឥណទានអតិបរមាសរុប បណ្តាលមកពីឥណទាន និងបុរេប្រទានអតិថិជន (២០១១ : ៤៨%) និង ៣២% ទៀត បណ្តាលមកពីប្រាក់បញ្ញើនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ (២០១១ : ៤៥%) ។

ធនាគារ ភ្នំពេញ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

២៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

២៣.១ ហានិភ័យឥណទាន (ត)

ឃ. ហានិភ័យអតិថិជននៃឥណទាន ដោយមិនគិតតុល្យឡើយ (ត)

គណៈគ្រប់គ្រងមានជំនឿថា ខ្លួនមានលទ្ធភាពក្នុងការបន្តការគ្រប់គ្រង និងទ្រទ្រង់ហានិភ័យឥណទានរបស់ធនាគារ ដែលបណ្តាលមកពីឥណទាន និងបុរេប្រទានអតិថិជន និងសមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ឱ្យស្ថិតនៅក្នុងកម្រិត អប្បបរមា តាមមធ្យោបាយដូចខាងក្រោម ៖

- ភាគច្រើននៃឥណទាន នឹងត្រូវបានប្រមូលមកវិញដោយផ្អែកលើវត្ថុបញ្ចាំ ហើយកម្រិតឥណទានដែលបានផ្តល់ឱ្យ មានចំនួនតិចជាងតម្លៃនៃវត្ថុបញ្ចាំ ។
- រាល់ឥណទាន និងបុរេប្រទានអតិថិជន ត្រូវបានចាត់ទុកជាឥណទានមិនហួសកាលកំណត់ និងមិនថយតម្លៃ ។
- ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ត្រូវបានតម្កល់នៅធនាគារក្នុងស្រុក និង ធនាគារក្រៅស្រុក ហើយគណៈគ្រប់គ្រងបានធ្វើការវាយតម្លៃហានិភ័យយ៉ាងម៉ត់ចត់ និងជឿជាក់ថា ធនាគារនឹងមិនមានការខាតបង់ជាសារវន្ត ពីសមតុល្យទាំងនេះទេ ។

ខ. ឥណទាន និងបុរេប្រទានអតិថិជន

ឥណទាន និងបុរេប្រទានអតិថិជន ត្រូវបានសង្ខេបដូចខាងក្រោមនេះ ៖

	២០១២	២០១១	២០១២	២០១១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ឥណទាន និងបុរេប្រទានអតិថិជន មិនហួសកាល				
កំណត់សង និងមិនថយចុះតម្លៃ (i)	៦៩.១៤៦.៩៩៥	៤៣.២៩៥.១៣៣	២៧៦.២៤២.២៤៦	១៧៤.៨៦៩.០៤៣
ឥណទាន និងបុរេប្រទានអតិថិជន ដែលហួស				
កាលកំណត់សង ប៉ុន្តែមិនថយចុះតម្លៃ (ii)	-	-	-	-
ឥណទាន និងបុរេប្រទានអតិថិជនថយចុះតម្លៃ (iii)	-	-	-	-
	៦៩.១៤៦.៩៩៥	៤៣.២៩៥.១៣៣	២៧៦.២៤២.២៤៦	១៧៤.៨៦៩.០៤៣
សិរិរាងធនឥណទាន និង បុរេប្រទានអតិថិជន				
អាក្រក់ និងសង្ស័យ	(៦៩១.៤៧០)	(៤៣២.៩៥២)	(២.៧៦២.៤២៣)	(១.៧៤៨.៦៩៣)
	៦៨.៤៥៥.៥២៥	៤២.៨៦២.១៨១	២៧៣.៤៧៩.៨២៣	១៧៣.១២០.៣៥០



ធនាគារ ភ្នំពេញ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

២៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

២៣.១ ហានិភ័យឥណទាន (ត)

១. ឥណទាន និងបុរេប្រទាន (ត)

អនុលោមទៅតាមគោលការណ៍របស់ធនាគារកណ្តាល សាច់ប្រាក់ដែលរំពឹងថានឹងអាចប្រមូលបានមកវិញពីវត្ថុបញ្ចាំ (លើកលែងតែសាច់ប្រាក់) មិនត្រូវបានគិតបញ្ចូលក្នុងការធ្វើសវិធានធនឥណទាន ។

(i) ឥណទាន និងបុរេប្រទានមិនហួសកាលកំណត់សង និងមិនថយចុះតម្លៃ

ឥណទាន និងបុរេប្រទានមិនហួសកាលកំណត់សង មិនត្រូវបានចាត់ទុកថាថយចុះតម្លៃនោះទេ លុះត្រាតែមានព័ត៌មានផ្សេង បញ្ជាក់ផ្ទុយពីនេះ ។

(ii) ឥណទាន និងបុរេប្រទានហួសកាលកំណត់សង ប៉ុន្តែមិនថយចុះតម្លៃ

ឥណទាន និងបុរេប្រទានហួសកាលកំណត់សងតិចជាង៩០ថ្ងៃ មិនត្រូវបានចាត់ទុកថាថយចុះតម្លៃនោះទេ លុះត្រាតែមានព័ត៌មានផ្សេង បញ្ជាក់ផ្ទុយពីនេះ ។

(iii) ឥណទាន និងបុរេប្រទានថយចុះតម្លៃ

អនុលោមតាមប្រកាសលេខ ៨៧-០៩-០៧៤ប្រ.ក. ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩ ស្តីពី ការធ្វើចំណាត់ថ្នាក់ និងសវិធានធនឥណទានបាត់បង់ រាល់ឥណទាន និងបុរេប្រទានដែលផុតកំណត់សងលើសពី៩០ថ្ងៃ ត្រូវបានចាត់ទុកថាថយចុះតម្លៃ ហើយកម្រិតអប្បបរមានៃសវិធានធនជាក់លាក់ សម្រាប់ការថយចុះតម្លៃត្រូវបានគេកត់ត្រា អាស្រ័យទៅតាមចំណាត់ថ្នាក់ពាក់ព័ន្ធ លុះត្រាតែមានព័ត៌មានផ្សេង បញ្ជាក់ផ្ទុយពីនេះ ។

២. ការបែងចែកប្រាក់បញ្ញើ

ក្នុងអំឡុងដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ធនាគារមិនបានរឹបអូសទ្រព្យសកម្មផ្សេងៗ ដែលបានដាក់បញ្ចាំនោះទេ ។

ធនាគារ ភូមិព្រៃ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

២៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

២៣.១ ហានិភ័យឥណទាន (ត)

ក. ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុ ធៀបនឹងហានិភ័យឥណទាន

(i) វិភាគតាមទីតាំងភូមិសាស្ត្រ

តារាងខាងក្រោមនេះ លម្អិតអំពីហានិភ័យឥណទានសំខាន់ៗរបស់ធនាគារ តាមតម្លៃយោងរបស់វា ដោយបានធ្វើចំណាត់ថ្នាក់តាមភូមិសាស្ត្រ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២។ ចំពោះតារាងនេះ ធនាគារបានបែងចែកហានិភ័យឥណទាន ផ្អែកទៅតាមប្រទេសនៃដៃគូរបស់ខ្លួន។

	កម្ពុជា ដុល្លារអាមេរិក	សាធារណរដ្ឋកូរ៉េ ដុល្លារអាមេរិក	សហរដ្ឋអាមេរិក ដុល្លារអាមេរិក	ប៉េលូហ្សីក ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២					
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ និង					
គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៣៥.៥៤២.៥៧៦	៤៧៨.៤១០	១.១៤៦.៧៨២	២៨៨.៣០៦	៣៧.៤៥៦.០៧៤
ឥណទាន និងបុរេប្រទានអតិថិជន	៦៨.៤៥៥.៥២៥	-	-	-	៦៨.៤៥៥.៥២៥
ទ្រព្យសកម្មផ្សេងៗ	៨៩៩.០២៥	-	-	-	៨៩៩.០២៥
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២	១០៤.៨៩៧.១២៦	៤៧៨.៤១០	១.១៤៦.៧៨២	២៨៨.៣០៦	១០៦.៨១០.៦២៩
សមមូលជាពាន់រៀល	៤១៩.០៦៤.០១៨	១.៩១១.២៤៨	៤.៥៨១.៣៩៤	១.១៥១.៧៨២	៤២៦.៧០៨.៤៤២
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១					
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ និង					
គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៣៨.៥១៣.៧៨៨	២៧១.០៣៩	១.៥០០.១២៦	៥៦៨.៥៨២	៤០.៨៥៣.៥៣៥
ឥណទាន និងបុរេប្រទានអតិថិជន	៤២.៨៦២.១៨១	-	-	-	៤២.៨៦២.១៨១
ទ្រព្យសកម្មផ្សេងៗ	៦២០.៩២៥	-	-	-	៦២០.៩២៥
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១	៨១.៩៩៦.៨៩៤	២៧១.០៣៩	១.៥០០.១២៦	៥៦៨.៥៨២	៨៤.៣៣៦.៦៤១
សមមូលជាពាន់រៀល	៣៣១.១៨៥.៤៥៥	១.០៩៤.៧២៧	៦.០៥៩.០០៩	២.២៩៦.៥០៣	៣៤០.៦៣៥.៦៩៤

ធនាគារ ភ្នំពេញ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

២៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

២៣.១ ហានិភ័យឥណទាន (ត)

គ. ការប្រមូលផ្តុំក្នុងប្រភេទហិរញ្ញវត្ថុ ដើម្បីបង្កើនហានិភ័យឥណទាន (ត)

(ii) វិភាគតាមប្រភេទអាជីវកម្ម

តារាងខាងក្រោមនេះ លម្អិតអំពីហានិភ័យឥណទានផ្សេងៗរបស់ធនាគារ តាមតម្លៃយោងរបស់វា ដោយបានធ្វើចំណាត់ថ្នាក់តាមប្រភេទអាជីវកម្ម នៃដៃគូពាណិជ្ជកម្មរបស់ខ្លួន។

ប្រភេទអាជីវកម្ម	ប្រភេទអាជីវកម្ម		ការវាយតម្លៃ		ការវាយតម្លៃ		ការវាយតម្លៃ		ការវាយតម្លៃ	
	ហិរញ្ញវត្ថុស្របច្បាប់	ហិរញ្ញវត្ថុស្របច្បាប់	ហិរញ្ញវត្ថុស្របច្បាប់	ហិរញ្ញវត្ថុស្របច្បាប់	ហិរញ្ញវត្ថុស្របច្បាប់	ហិរញ្ញវត្ថុស្របច្បាប់	ហិរញ្ញវត្ថុស្របច្បាប់	ហិរញ្ញវត្ថុស្របច្បាប់	ហិរញ្ញវត្ថុស្របច្បាប់	ហិរញ្ញវត្ថុស្របច្បាប់
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២	ប្រាក់បញ្ញើ និងប្រាក់កម្ចីចំណាយនៅធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៣៧.៤៥៦.០៧៤	-	-	-	-	-	-	-	៣៧.៤៥៦.០៧៤
	ឥណទាន និងបុរេប្រទានអតិថិជន	១.១៦២.៤០២	១៤.១៧៦.៥៥១	១៤.១៧៦.៥៥១	១៤.១៧៦.៥៥១	១៤.១៧៦.៥៥១	១៤.១៧៦.៥៥១	១៤.១៧៦.៥៥១	១៤.១៧៦.៥៥១	១៤.១៧៦.៥៥១
	ប្រព្រឹត្តិការណ៍ផ្សេងៗ	៤២៣.៣០៤	-	-	-	-	-	-	-	៤២៣.៣០៤
	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២	៣៨.០៤១.៧៨០	១៤.១៧៦.៥៥១	១៤.១៧៦.៥៥១	១៤.១៧៦.៥៥១	១៤.១៧៦.៥៥១	១៤.១៧៦.៥៥១	១៤.១៧៦.៥៥១	១៤.១៧៦.៥៥១	៣៨.០៤១.៧៨០
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១	សមមូលជាពាន់រៀល	១៥៥.៥៧១.៥១១	៥៦៦.៣៧៧.០៧៥	៥៦៦.៣៧៧.០៧៥	៥៦៦.៣៧៧.០៧៥	៥៦៦.៣៧៧.០៧៥	៥៦៦.៣៧៧.០៧៥	៥៦៦.៣៧៧.០៧៥	៥៦៦.៣៧៧.០៧៥	៥៦៦.៣៧៧.០៧៥
	ប្រាក់បញ្ញើ និងប្រាក់កម្ចីចំណាយនៅធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៤០.៨៥៣.៥៣៥	-	-	-	-	-	-	-	៤០.៨៥៣.៥៣៥
	ឥណទាន និងបុរេប្រទានអតិថិជន	១.៤៧៥.៥១៥	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣
	ប្រព្រឹត្តិការណ៍ផ្សេងៗ	៣៣៨.៣៥៦	-	-	-	-	-	-	-	៣៣៨.៣៥៦
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១	៤២៦.៧៦៦.៤០១	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	៤២៦.៧៦៦.៤០១
	សមមូលជាពាន់រៀល	១៧២.៣៥១.៦០២	៤៨.៤០៥.៦០៨	៤៨.៤០៥.៦០៨	៤៨.៤០៥.៦០៨	៤៨.៤០៥.៦០៨	៤៨.៤០៥.៦០៨	៤៨.៤០៥.៦០៨	៤៨.៤០៥.៦០៨	១៧២.៣៥១.៦០២
	ប្រាក់បញ្ញើ និងប្រាក់កម្ចីចំណាយនៅធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៤០.៨៥៣.៥៣៥	-	-	-	-	-	-	-	៤០.៨៥៣.៥៣៥
	ឥណទាន និងបុរេប្រទានអតិថិជន	១.៤៧៥.៥១៥	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	១.៤៧៥.៥១៥
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១	ប្រព្រឹត្តិការណ៍ផ្សេងៗ	៣៣៨.៣៥៦	-	-	-	-	-	-	-	៣៣៨.៣៥៦
	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១	៤២៦.៧៦៦.៤០១	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	៤២៦.៧៦៦.៤០១
	សមមូលជាពាន់រៀល	១៧២.៣៥១.៦០២	៤៨.៤០៥.៦០៨	៤៨.៤០៥.៦០៨	៤៨.៤០៥.៦០៨	៤៨.៤០៥.៦០៨	៤៨.៤០៥.៦០៨	៤៨.៤០៥.៦០៨	៤៨.៤០៥.៦០៨	១៧២.៣៥១.៦០២
	ប្រាក់បញ្ញើ និងប្រាក់កម្ចីចំណាយនៅធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៤០.៨៥៣.៥៣៥	-	-	-	-	-	-	-	៤០.៨៥៣.៥៣៥
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១	ឥណទាន និងបុរេប្រទានអតិថិជន	១.៤៧៥.៥១៥	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	១.៤៧៥.៥១៥
	ប្រព្រឹត្តិការណ៍ផ្សេងៗ	៣៣៨.៣៥៦	-	-	-	-	-	-	-	៣៣៨.៣៥៦
	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១	៤២៦.៧៦៦.៤០១	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	១១.៥៥៥.៥៤៣	៤២៦.៧៦៦.៤០១
	សមមូលជាពាន់រៀល	១៧២.៣៥១.៦០២	៤៨.៤០៥.៦០៨	៤៨.៤០៥.៦០៨	៤៨.៤០៥.៦០៨	៤៨.៤០៥.៦០៨	៤៨.៤០៥.៦០៨	៤៨.៤០៥.៦០៨	៤៨.៤០៥.៦០៨	១៧២.៣៥១.៦០២

ធនាគារ ភូមិព្រៃ ពាណិជ្ជ

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២**

២៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

២៣.២ ហានិភ័យទីផ្សារ

ធនាគារប្រឈមមុខនឹងហានិភ័យទីផ្សារ ជាហានិភ័យដែលបណ្តាលមកពីតម្លៃសមរម្យ ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួល ដោយសារការប្រែប្រួលតម្លៃនៅលើទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងមកពីស្ថានភាពបើកចំហនៃអត្រាការប្រាក់រូបិយប័ណ្ណ និងមូលធនផ្សេងៗ ដែលប្រឈមនឹងចលនាទីផ្សារជាក់លាក់និងទូទៅ និងការផ្លាស់ប្តូរក្នុងកម្រិតងាយនៃអត្រា ឬតម្លៃសមរម្យ ដូចជាអត្រាការប្រាក់ គម្លាតឥណទាន អត្រាប្តូររូបិយប័ណ្ណបរទេស និងតម្លៃមូលធន។

ធនាគារ មិនប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុជាប់លក្ខខណ្ឌ ដូចជាកិច្ចសន្យាប្តូរប្រាក់ និងការផ្តោះប្តូរអត្រាការប្រាក់ដើម្បីគ្រប់គ្រងហានិភ័យរបស់ខ្លួននោះទេ។

(i) ហានិភ័យការប្តូររូបិយប័ណ្ណបរទេស

ធនាគារធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា និងធ្វើប្រតិបត្តិការជាចម្បងជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណគោល និងរូបិយប័ណ្ណបង្ហាញ ហើយធនាគារមិនមានហានិភ័យរូបិយប័ណ្ណជាសារវន្តនោះទេ។

(ii) ហានិភ័យតម្លៃ

ធនាគារមិនមានហានិភ័យតម្លៃមូលបត្រទេ ដោយសារធនាគារមិនមានការវិនិយោគសម្រាប់ដាក់លក់ ឬការវិនិយោគនៅក្នុងតារាងតុល្យការ ជាឧបករណ៍ហិរញ្ញវត្ថុរួមរាល់សម្រាប់លក់ ក៏ដូចជាតម្លៃសមរម្យតាមរបាយការណ៍លទ្ធផលនោះទេ។ បច្ចុប្បន្ននេះ ធនាគារមិនទាន់មានគោលការណ៍ដើម្បីគ្រប់គ្រងហានិភ័យតម្លៃរបស់ខ្លួននោះទេ។

(iii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ គឺជាហានិភ័យដែលលំហូរសាច់ប្រាក់នាពេលអនាគត នៃឧបករណ៍ហិរញ្ញវត្ថុនឹងប្រែប្រួល ព្រោះតែការផ្លាស់ប្តូរអត្រាការប្រាក់លើទីផ្សារ។ តម្លៃសមរម្យនៃហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលតម្លៃឧបករណ៍ហិរញ្ញវត្ថុនឹងប្រែប្រួល ដោយសារការផ្លាស់ប្តូរអត្រាការប្រាក់លើទីផ្សារ។ គំរោងអត្រាការប្រាក់អាចកើនឡើង ដោយសារលទ្ធផលនៃការប្រែប្រួល ប៉ុន្តែក៏អាចកាត់បន្ថយការខាតបង់ដែរ ក្នុងករណីដែលវាកើនខុសពីការរំពឹងទុក។ ក្នុងដំណាក់កាលនេះ គណៈគ្រប់គ្រងធនាគារ មិនមានគោលការណ៍ដើម្បីកំណត់កម្រិតនៃភាពមិនស៊ីគ្នា រវាងអត្រាការប្រាក់ទេ ប៉ុន្តែគណៈគ្រប់គ្រងបានពិនិត្យតាមដានយ៉ាងទៀតទាត់ ទៅលើភាពមិនស៊ីគ្នានេះ។

តារាងក្នុងកំណត់សម្គាល់ ២៤ សង្ខេបអំពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ តារាងនេះ ក៏រួមបញ្ចូលនូវឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារតាមតម្លៃយោង ដោយធ្វើចំណាត់ថ្នាក់មុនគេរវាងពេលវេលានៃការប្រែប្រួលអត្រាការប្រាក់ ឬតាមកាលកំណត់ឧបករណ៍ហិរញ្ញវត្ថុ។



ធនាគារ ភ្នំពេញ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

២៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

២៣.៣ ហានិភ័យសាច់ប្រាក់ខាងស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលធនាគារមិនមានលទ្ធភាពដើម្បីបំពេញកាតព្វកិច្ចក្នុងការសងបំណុល ទាក់ទិននឹងបំណុលហិរញ្ញវត្ថុរបស់ខ្លួន នៅពេលដល់ថ្ងៃកំណត់សង និងមិនមានលទ្ធភាពបំពេញវិញ្ញាបនបត្រមូលនិធិដែលបានដកមកប្រើប្រាស់។ ផលវិបាកនេះ អាចធ្វើឱ្យធនាគារបរាជ័យក្នុងការសងបំណុលអ្នកផ្ញើប្រាក់ និង បំពេញលក្ខខណ្ឌក្នុងការខ្ចីប្រាក់។

(គ) ដំណើរការគ្រប់គ្រងហានិភ័យសាច់ប្រាក់ខាងស្រួល

គណៈគ្រប់គ្រងធនាគារ ត្រួតពិនិត្យសាច់ប្រាក់ងាយស្រួលក្នុងតារាងតុល្យការ និងគ្រប់គ្រងការប្រមូលផ្តុំទិន្នន័យនៃអាយុកាលបំណុល។ ការត្រួតពិនិត្យ និងការធ្វើរបាយការណ៍ មានទម្រង់ជាស្ថានភាពសាច់ប្រាក់ប្រចាំថ្ងៃ និងគម្រោងសាច់ប្រាក់សម្រាប់ថ្ងៃ សប្តាហ៍ និងខែបន្ទាប់ តាមលំដាប់រៀង ដោយសាររយៈពេលទាំងនេះជារយៈពេលសំខាន់ក្នុងការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ គណៈគ្រប់គ្រងត្រួតពិនិត្យបម្រែបម្រួលនៃអ្នកផ្ញើប្រាក់សំខាន់ៗ និងព្យាករណ៍ការដកសាច់ប្រាក់របស់ពួកគេ។

(ខ) គោលការណ៍មូលធន

ប្រភពទុនសាច់ប្រាក់ងាយស្រួលសំខាន់របស់ធនាគារ បានមកពីដើមទុនបានបង្វែររបស់ភាគទុនិក និងប្រាក់បញ្ញើរបស់អតិថិជន។ ប្រភពសាច់ប្រាក់ងាយស្រួលទាំងនេះ តែងត្រូវបានត្រួតពិនិត្យប្រចាំថ្ងៃយ៉ាងទៀងទាត់ តាមរយៈការត្រួតពិនិត្យមើលប្រាក់បញ្ញើមានកាលកំណត់ និងអ្នកផ្ញើប្រាក់ធំៗ។

(គ) លំហូរសាច់ប្រាក់មិនជាប់លក្ខខណ្ឌ (Non-derivative cash flows)

តារាងនៅក្នុងកំណត់សម្គាល់ ២៥ បង្ហាញពីលំហូរសាច់ប្រាក់ត្រូវសងរបស់ធនាគារ ស្ថិតក្រោមរូបភាពបំណុលហិរញ្ញវត្ថុមិនជាប់លក្ខខណ្ឌ (non-derivative financial liabilities) ដោយផ្អែកតាមអាយុកាលនៅសល់លើកិច្ចសន្យាគិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ។ ចំនួនដែលបានបង្ហាញក្នុងតារាងនេះ ជាលំហូរសាច់ប្រាក់មិនធ្វើអប្បហារនៃកិច្ចសន្យា ដោយឡែកធនាគារគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួលដែលមានភ្ជាប់ជាមួយ ដោយផ្អែកលើលំហូរសាច់ប្រាក់មិនធ្វើអប្បហារដែលរំពឹងទុក។

ធនាគារ ភូមិប្រជាជន ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

២៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

២៣.៤ តម្លៃសមរម្យនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

(ក) ឧបករណ៍ហិរញ្ញវត្ថុចាស់ថែទាំតាមតម្លៃសមរម្យ

ធនាគារ មិនមានឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមរម្យទេ ។

(ខ) ឧបករណ៍ហិរញ្ញវត្ថុមិនចាស់ថែទាំតាមតម្លៃសមរម្យ

តម្លៃសមរម្យនៃទ្រព្យសកម្ម និងបំណុលដែលនៅសល់ នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គឺមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ និង៣១ ខែធ្នូ ឆ្នាំ២០១១ ។

(i) សមតុល្យនៅធនាគារកណ្តាល

សមតុល្យនៅធនាគារកណ្តាល រួមមាន ដើមទុនចុះបញ្ជី ប្រាក់បញ្ញើបម្រុងដែលស្របទៅតាមតម្រូវការរបស់ធនាគារកណ្តាល និងគណនីចរន្ត ។ តម្លៃសមរម្យនៃសមតុល្យនៅធនាគារផ្សេងៗ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃនៅសល់របស់វា ។

(ii) ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ រួមមានគណនីចរន្តគ្មានការប្រាក់ប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លី ។ តម្លៃសមរម្យនៃសមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ហើយសមតុល្យទាំងនេះ នឹងផុតកំណត់ក្នុងរយៈពេល១ឆ្នាំ ។

(iii) ឥណទាន និងបុរេប្រទានអតិថិជន

ឥណទាន និងបុរេប្រទាន គឺជាតម្លៃដែលបានដកស៊ីវិធានឥណទានបាត់បង់រួចហើយ ហើយតម្លៃយោង របស់វាប្រហាក់ប្រហែលនឹងតម្លៃសមរម្យ ។ ស៊ីវិធានឥណទានអាក្រក់ និងសង្ស័យ ត្រូវបានធ្វើឡើងស្របតាមតម្រូវការនៃប្រកាសរបស់ធនាគារកណ្តាល ។

(iv) ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ និងអតិថិជន

តម្លៃសមរម្យនៃប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន ប្រហាក់ប្រហែលនឹងតម្លៃនៅសល់ ។ តម្លៃសមរម្យនៃប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ និងប្រាក់បញ្ញើអតិថិជនដែលមិនកំណត់អាយុកាល រួមទាំងគណនីគ្មានការប្រាក់ គឺជាប្រាក់បញ្ញើដែលអាចដកបានតាមតម្រូវការ ។

តម្លៃសមរម្យនៃប្រាក់បញ្ញើមានកាលកំណត់ និងមានការប្រាក់ ដែលមិនបានដាក់លក់តាមទីផ្សារសកម្ម គឺគិតតាមតម្លៃលំហូរសាច់ប្រាក់ធ្វើអប្បបរមាដោយប្រើអត្រាការប្រាក់នៃប្រាក់បញ្ញើនោះ ។ ប្រាក់បញ្ញើទាំងនេះ នឹងផុតកំណត់ក្នុងរយៈពេល១ឆ្នាំ ។

ធនាគារ ភ្នំពេញ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

២៣. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

២៣.៥ ការគ្រប់គ្រងដើមទុន

គោលដៅរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាងមូលធន ដែលបង្ហាញក្នុងតារាងតុល្យការ ។ ការគ្រប់គ្រងដើមទុនមានដូចខាងក្រោម ៖

- អនុលោមទៅតាមតម្រូវការដើមទុន ដែលកំណត់ដោយធនាគារកណ្តាល
- រក្សាលទ្ធភាពធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ដើម្បីបន្តផ្តល់ផលប្រយោជន៍ជូនភាគទុនិក និងអត្ថប្រយោជន៍ដល់ភាគីផ្សេងៗដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនឱ្យបានរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម ។

ធនាគារកណ្តាលតម្រូវឱ្យធនាគារពាណិជ្ជទាំងអស់ត្រូវ i) រក្សាដើមទុនអប្បបរមា ii) រក្សាឱ្យបាននូវមូលនិធិផ្ទាល់សុទ្ធរបស់ខ្លួន យ៉ាងតិចណាស់ឱ្យស្មើនឹងដើមទុនអប្បបរមា និង iii) អនុវត្តតាមអនុបាតសាធារណៈ អនុបាតសាច់ប្រាក់ងាយស្រួល និងអនុបាតសំខាន់ៗផ្សេងទៀត ។

តារាងខាងក្រោមនេះ សង្ខេបពីសមាសភាគនៃដើមទុនតាមច្បាប់ ៖

	២០១២	២០១១	២០១២	២០១១
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ដើមទុនថ្នាក់ទី១				
ដើមទុន	៣៩.០០០.០០០	៣៩.០០០.០០០	១៥៥.៨០៥.០០០	១៥៧.៥២១.០០០
ចំណេញរក្សាទុក	៤.៣៨១.៦៤៩	១.៧៤៩.៤៣១	១៧.៥០៤.៦៨៨	៧.០៦៥.៩៥២
ដក : ទ្រព្យសកម្មអរូបី	(១៤៣.៦៣៤)	(២៣២.៣០៨)	(៥៧៣.៨១៨)	(៩៣៨.២៩៣)
	៤៣.២៣៨.០១៥	៤០.៥១៧.១២៣	១៧២.៧៣៥.៨៧០	១៦៣.៦៤៨.៦៥៩
ដើមទុនថ្នាក់ទី២				
សិទ្ធិធានធនទូទៅ	៦៩១.៤៧០	៤៣២.៩៥២	២.៧៦២.៤២៣	១.៧៤៨.៦៩៣
ដើមទុនតាមច្បាប់/មូលនិធិផ្ទាល់សុទ្ធ	៤៣.៩២៩.៤៨៥	៤០.៩៥០.០៧៥	១៧៥.៤៩៨.២៩៣	១៦៥.៣៩៧.៣៥២

កំណត់សម្គាល់របស់អង្គការសហប្រតិបត្តិការសហប្រជាជាតិ
សម្រាប់ឯកសារប្រចាំថ្ងៃ ទី១២ ខែធ្នូ ឆ្នាំ២០១២

២៤. ការវិនិយោគសាងសង់

កំណត់សម្គាល់ទី៣១ ខែធ្នូ ឆ្នាំ២០១២

ក្រុមហ៊ុន

សាច់ប្រាក់ក្នុងដៃ

សមតុល្យនៅធនាគារកណ្តាល

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

ឥណទាន និងបុរេប្រទានអតិថិជន

ទ្រព្យសកម្មផ្សេងៗ

ក្រុមហ៊ុនសហប្រតិបត្តិការសហប្រជាជាតិ

បំណុល

ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ

ប្រាក់បញ្ញើរបស់អតិថិជន

បង្គរ និងបំណុលផ្សេងៗ

បំណុលបរិច្ឆេទសម្រាប់

កំណត់សម្គាល់សម្រាប់

សមមូលជាពាសរៀប



ទំហំ	ទំហំ	ទំហំ	ទំហំ	ទំហំ	ទំហំ	ទំហំ	ទំហំ	ទំហំ	ទំហំ
កំណត់សម្គាល់	កំណត់សម្គាល់	កំណត់សម្គាល់	កំណត់សម្គាល់	កំណត់សម្គាល់	កំណត់សម្គាល់	កំណត់សម្គាល់	កំណត់សម្គាល់	កំណត់សម្គាល់	កំណត់សម្គាល់
-	-	-	-	-	-	-	-	-	-
៥.៥៥២.៤៨០	-	-	-	-	-	-	-	-	-
២.៥៥៦.០៧៤	២.០០០.០០០	៣២.៥០០.០០០	-	-	-	-	-	-	-
-	១.១២០.២៨១	៣៧.៧៨២.២៥៣	២៨.២០០.២២៧	១.៣៥២.៧៦៤	-	-	-	-	-
-	-	-	-	-	-	-	-	-	-
៨.១០៨.៥៥៤	៣.១២០.២៨១	៧០.៦៨២.២៥៣	២៨.២០០.២២៧	១.៣៥២.៧៦៤	៥.៤៤៥.៦៥៤	១២០.៥០៥.៧៦៤	១២០.៥០៥.៧៦៤	១២០.៥០៥.៧៦៤	១២០.៥០៥.៧៦៤
៥.៨២៥.០៤៥	៧.៧០០.០០០	១៦.៥០៨.២១៥	-	-	-	-	-	-	-
១៨.១៥៣.៤៥១	៨.២៥៤.៨៥២	២០.៨៤០.១៥៥	៥.៣០.៥២៣	-	-	-	-	-	-
-	-	-	-	-	-	-	-	-	-
២៣.៥៨២.៥៤០	១៥.៥៥៤.៨៥២	៣៧.៧៨២.២៥៣	៥.៣០.៥២៣	-	-	-	-	-	-
(១៤.៥៧៤.៥៦១)	(១២.៨៧៤.៦១១)	៣២.៥០៥.៧៦៤	២៨.២០០.២២៧	១.៣៥២.៧៦៤	៧.៧៨២.២៥៣	១២០.៥០៥.៧៦៤	១២០.៥០៥.៧៦៤	១២០.៥០៥.៧៦៤	១២០.៥០៥.៧៦៤
(៥៥.៨២៤.៥៦៥)	(៥១.៨៧៤.០៧១)	១៣១.៥៧០.៦៨៧	១១០.៥០៥.៧៦៤	៥.៤៤៥.៦៥៤	១២០.៥០៥.៧៦៤	១២០.៥០៥.៧៦៤	១២០.៥០៥.៧៦៤	១២០.៥០៥.៧៦៤	១២០.៥០៥.៧៦៤



ធនាគារ ភ្នំពេញ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

២៤. ហានិភ័យអត្រាការប្តូរ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១

ទ្រព្យសកម្មហិរញ្ញវត្ថុសរុប

បំណុលហិរញ្ញវត្ថុសរុប

គំណត់ការប្តូរសរុប

សមមូលជាពាន់រៀល

១ខែ	១ ~ ៣ ខែ	៣ ~ ១២ ខែ	១ ~ ៥ ឆ្នាំ	លើសពី ៥ ឆ្នាំ	គ្មានការប្តូរ	សរុប
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
១៣.៤៩០.៤៣៣	៨.៣៦០.៣៩៧	៤៦.៣៣៧.៧៣៥	១៥.៦២០.២០៩	៦.៨៧៩.៨៦៧	៩.៥៥០.៩៩៧	១០០.២៣៩.៦៣៨
៣០.៤០២.៨៤៩	១៣.៦៥៧.៨៣៥	១៦.៦២២.៥២៩	២១៩.៣៤៩	-	-	៦០.៩៤២.៥៦២
(១៦.៩១២.៤១៦)	(៥.២៩៧.៤៣៨)	២៩.៦៧៥.២០៦	១៥.៤០០.៨៦០	៦.៨៧៩.៨៦៧	៩.៥៥០.៩៩៧	៣៩.២៩៧.០៧៦
(៦៨.៣០៩.២៤៨)	(២១.៣៩៦.៣៥២)	១១៩.៨៥៨.១៥៧	៦២.២០៤.០៧៤	២៧.៧៨៧.៧៨៣	៣៨.៥៧៦.៤៧៧	១៥៨.៧២០.៨៩១



ឧបករណ៍ គ្រឹះស្ថាន ពាណិជ្ជ

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២**

២៥. ការវិភាគសាច់ប្រាក់ចាយត្រួតពិនិត្យ

កំណត់សម្គាល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

បំណុល

ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ

ប្រាក់បញ្ញើរបស់អតិថិជន

បង្កើន និងបំណុលផ្សេងៗ

បំណុលហិរញ្ញវត្ថុសរុប (ការបំណុលកំណត់សម្គាល់)

សមមូលជាពាន់រៀល

បំណុល	១ខែ	១ ~ ៣ ខែ	៣ ~ ១២ ខែ	១ ~ ៥ ឆ្នាំ	លើសពី ៥ ឆ្នាំ	គ្មានការបំណុល	សរុប
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	១៦.០១៨.៥០៦	៦.៥៨៤.៨០០	៧.៦១៦.៤១៥	-	-	-	៣០.២១៩.៧២១
ប្រាក់បញ្ញើរបស់អតិថិជន	២១.៩៧១.៨៣០	១១.៨៣៥.៥៥៤	១៣.៩៤២.៦៦៨	៧៥៧.៥៦៥	-	-	៤៨.៥០៧.៦៥៧
បង្កើន និងបំណុលផ្សេងៗ	២៩៥.០១៤	២៩១.៦៧៣	២១០.៥៣០	១២.០៤៨	-	-	៨០៩.២៦៥
បំណុលហិរញ្ញវត្ថុសរុប (ការបំណុលកំណត់សម្គាល់)	៣៨.២៨៥.៣៥០	១៩.១១២.០២៧	២១.៧៦៩.៦០៣	៧៦៩.៦១៣	-	-	៧៩.៨៦៦.៦៤៣
សមមូលជាពាន់រៀល	១៥២.៩៤៩.៩៧៣	៧៦.៣៥២.៧០៨	៨៦.៩៦៩.៦០៤	៣.០៧៤.៦០៤	-	-	៣១៩.៣៤៦.៨៨៨

ត្រូវបញ្ចូលក្នុងប្រាក់ចំណូលសាច់ប្រាក់

ចាយត្រួតពិនិត្យ (ការបំណុលកំណត់សម្គាល់)

សមមូលជាពាន់រៀល

១៦.៦៤៤.០៥៨	១៩.៣៦៥.៩៦២	៦០.០៥៨.៥៣១	២២.២១១.៧៦៧	២.១៣៣.៩០៣	៩.០៨៤.០០០	១២៩.៤៨៨.២២១
៦៦.៤៩៣.០១២	៧៧.៣៦៧.០១៨	២៣៩.៩៣៣.៨៣១	៨៨.៧៣៦.០០៩	៨.៥២៤.៩៤២	៣៦.២៩០.៥៨០	៥១៧.៣៤៥.៣៩២

ឧបករណ៍ ឆ្លើយតប ពាណិជ្ជ

**កំណត់សម្គាល់របស់អង្គការពិភពលោក
សម្រាប់ឯកសារស្តីពី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២**

២៤. ការវិភាគសាច់ប្រាក់ចាយប្រចាំថ្ងៃ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១

បំណុល

ប្រាក់បញ្ញើប្រាក់បញ្ញើប្រាក់បញ្ញើ

ប្រាក់បញ្ញើប្រាក់បញ្ញើប្រាក់បញ្ញើ

បង្កើន និងបំណុលប្រាក់បញ្ញើ

បំណុលប្រាក់បញ្ញើប្រាក់បញ្ញើប្រាក់បញ្ញើ (ការបំណុលប្រាក់បញ្ញើប្រាក់បញ្ញើ)

សម្រាប់ប្រាក់បញ្ញើប្រាក់បញ្ញើ

ប្រាក់បញ្ញើប្រាក់បញ្ញើប្រាក់បញ្ញើប្រាក់បញ្ញើ (ការបំណុលប្រាក់បញ្ញើប្រាក់បញ្ញើ)

សម្រាប់ប្រាក់បញ្ញើប្រាក់បញ្ញើ

ធនាគារ ភ្នំពេញ ពាណិជ្ជ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

២៦. ទ្រព្យសកម្មសម្រាប់ចាត់ចែងហានិភ័យសាច់ប្រាក់ងាយស្រួល

ធនាគារកាន់កាប់សំបៀតខុសៗគ្នានៃសាច់ប្រាក់ និងទ្រព្យសកម្មហិរញ្ញវត្ថុដែលអាចបង្វិលទៅជាសាច់ប្រាក់បាន រហ័ស ដើម្បីគាំទ្រដល់កាតព្វកិច្ចទូទាត់ប្រាក់។ ទ្រព្យសកម្មរបស់ធនាគារ ដែលរក្សាសម្រាប់ចាត់ចែងហានិភ័យសាច់ប្រាក់ ងាយស្រួល រួមមាន :

- សាច់ប្រាក់ សមតុល្យនៅធនាគារកណ្តាល និងសមតុល្យនៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗ
- ឥណទាន និងបុរេប្រទានអតិថិជន និង
- ទ្រព្យសកម្មផ្សេងៗ



ឧបសម្ព័ន្ធ :
កំណត់សម្គាល់ចំពោះការអនុវត្តតាមប្រកាសរបស់ធនាគារកណ្តាល

ធនាគារ ភូមិប្រជាជន ពាណិជ្ជ

(មិនបានធ្វើសវនកម្ម)

**ឧបសម្ព័ន្ធ : កំណត់សម្គាល់ចំពោះការអនុវត្តតាមប្រកាសរបស់ធនាគារកណ្តាល
សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២**

ឧបសម្ព័ន្ធនេះ មិនមែនជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះទេ ។

១. អនុធាតសាច់ប្រាក់ងាយស្រួល ប្រកាសលេខ ៨៧-០៤-២០៧ប្រ.ក.

ធនាគារបានអនុវត្តស្របតាមប្រកាសនេះ ដែលតម្រូវឱ្យអនុធាតសាច់ប្រាក់ងាយស្រួល យ៉ាងហោចណាស់ស្មើ នឹង ៥០% ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ អនុធាតសាច់ប្រាក់ងាយស្រួលរបស់ធនាគារមាន ១០១% ។

ការគណនាអនុធាតសាច់ប្រាក់ងាយស្រួល មានបង្ហាញលម្អិតនៅក្នុង តារាង១ ។

២. ភាគល្អិតដើមទុនអប្បបរមា ប្រកាសលេខ ៨៧-០៨-១៩៣ប្រ.ក.

ប្រកាសរបស់ធនាគារកណ្តាលលេខ ៨៧-០៨-១៩៣ប្រ.ក. ស្តីពីការកំណត់ជាថ្មីនូវដើមទុនចុះបញ្ជី និងលក្ខខណ្ឌ សុំអាជ្ញាប័ណ្ណចំពោះគ្រឹះស្ថានធនាគារ តម្រូវឱ្យធនាគារពាណិជ្ជទាំងអស់ដែលបានចុះបញ្ជីពាណិជ្ជកម្មក្នុងប្រទេស ជា ក្រុមហ៊ុន ហើយដែលមានភាគទុនិកចាប់ពីមួយរូបឡើងទៅ ជាធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុដែលមាន "ចំណាត់ថ្នាក់ វិនិយោគ" វាយតម្លៃដោយភ្នាក់ងារវាយតម្លៃដែលមានកេរ្តិ៍ឈ្មោះ ត្រូវមានដើមទុនអប្បបរមាយ៉ាងហោចណាស់ស្មើនឹង ៥០ ពាន់លានរៀល (ឬ ១ពាន់ដុល្លារអាមេរិក) ហើយធនាគារពាណិជ្ជដែលមានភាគទុនិក ជាឯកត្តជន ឬជា សហគ្រាស ត្រូវមានដើមទុនអប្បបរមាយ៉ាងហោចណាស់ស្មើនឹង ១៥០ពាន់លានរៀល (ឬ ៣៧,៥ លានដុល្លារអាមេរិក ។

ធនាគារបានបង្កើនដើមទុនចុះបញ្ជីរបស់ខ្លួន ពី ១៥.០០០.០០០ ដុល្លារអាមេរិក ទៅ៣៩.០០០.០០០ ដុល្លារ អាមេរិក (ស្មើនឹង ១៥៧.៥២១.០០០.០០០ រៀល) ។ ការកើនឡើងនូវដើមទុនរបស់ធនាគារ គឺឆ្លើយតបទៅតាម តម្រូវការដើមទុន អប្បបរមារបស់ធនាគារកណ្តាល ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ដើមទុនរបស់ធនាគារមានចំនួន ៣៩លានដុល្លារអាមេរិក ហើយធនាគារ បានអនុវត្តស្របតាមប្រកាសនេះ ។

៣. ការធានាដើមទុន ប្រកាសលេខ ៨៧-០១-១៣៦ប្រ.ក.

ប្រកាសរបស់ធនាគារកណ្តាល លេខ ៨៧-០១-១៣៦ប្រ.ក. ស្តីពីការធានាដើមទុនរបស់ធនាគារ តម្រូវឱ្យ ធនាគារទាំងអស់ ត្រូវមានប្រាក់បញ្ញើយ៉ាងតិច ១០% នៃដើមទុនអប្បបរមា នៅធនាគារកណ្តាល ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ធនាគារបានអនុវត្តស្របតាមប្រកាសនេះ ។



ធនាគារ ភ្នំពេញ ពាណិជ្ជ

(មិនបានធ្វើសវនកម្ម)

**ឧបសម្ព័ន្ធ : កំណត់សម្គាល់ចំពោះការអនុវត្តតាមប្រកាសរបស់ធនាគារកណ្តាល
សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២**

៤. មូលនិធិផ្ទាល់សុទ្ធ ប្រកាសលេខ ៨៧-០០-៤៧ប្រ.ក.

មូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ មានចំនួន ៤៣.៥៦០.១៤៨ ដុល្លារអាមេរិក ដូចបានគណនានៅក្នុងតារាង២ ។

ធនាគារទាំងឡាយត្រូវរក្សាមូលនិធិផ្ទាល់សុទ្ធរបស់ខ្លួន យ៉ាងហោចណាស់ស្មើនឹងដើមទុនអប្បបរមា។ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ មូលនិធិផ្ទាល់សុទ្ធរបស់ធនាគារមានចំនួនខ្ពស់ជាង ដើមទុនអប្បបរមា ។

៥. អនុបាតសាធនភាព ប្រកាសលេខ ៨៧-០០-៤៦ប្រ.ក.

ធនាគារបានអនុវត្តស្របតាមប្រកាសនេះ ដែលតម្រូវឱ្យអនុបាតសាធនភាពយ៉ាងហោចណាស់ស្មើនឹង ១៥% ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ធនាគារបានរក្សាអនុបាតសាធនភាព ៤០,២៨% ដែលគណនាដោយយកមូលនិធិផ្ទាល់ សុទ្ធរបស់ធនាគារ ជាភាគរយនៃទ្រព្យសកម្មដែលឆ្លងហានិភ័យ និងខ្ទង់ក្រៅតារាងតុល្យការ ។

ការគណនាអនុបាតសាធនភាព មានបង្ហាញលម្អិតក្នុង តារាង៣ ។

៦. ប្រតិបត្តិការរូបិយប័ណ្ណបរទេស ប្រកាសលេខ ៨៧-០០-៥០ប្រ.ក.

ធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងរក្សាបញ្ជីគណនេយ្យរបស់ខ្លួនជាប្រាក់ដុល្លារអាមេរិក ។ ដូចនេះ រាល់រូបិយ- ប័ណ្ណផ្សេងៗក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានចាត់ទុកថាជារូបិយប័ណ្ណបរទេស ។

ខ្ទង់ក្នុងតារាងតុល្យការ

អនុលោមតាមប្រកាសលេខ ៨៧-០០-៥០ប្រ.ក. គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ទ្រព្យសកម្ម និងទ្រព្យ អកម្មទាំងអស់របស់ធនាគារ ដែលបានកត់ត្រាជារូបិយប័ណ្ណបរទេស ត្រូវបានវាយតម្លៃឡើងវិញ ដោយប្រើអត្រាប្តូរប្រាក់ មធ្យម ដែលជាបទបញ្ញត្តិរបស់ធនាគារកណ្តាល គិតត្រឹមកាលបរិច្ឆេទរបាយការណ៍ ។

ខ្ទង់ក្រៅតារាងតុល្យការ

ធនាគារ ត្រូវបានតម្រូវឱ្យកត់ត្រាក្នុងខ្ទង់ក្រៅតារាងតុល្យការ នូវកិច្ចសន្យាទាក់ទងនឹងការទិញទ្រព្យសម្បត្តិ និងបរិក្ខារ ដែលកើតឡើងពីការទិញ និងលក់រូបិយប័ណ្ណបរទេស ជាប្រតិបត្តិការដល់ដៃ (ដែលមានរយៈពេលពីរថ្ងៃ) និង ប្រតិបត្តិការប្តូររូបិយប័ណ្ណបរទេសមានកាលកំណត់ ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ធនាគារពុំមានកិច្ចសន្យាប្តូរប្រាក់ចំហ សម្រាប់ប្រតិបត្តិការដល់ដៃ ឬ ប្រតិបត្តិការមានកាលកំណត់ទេ ។ ដូចនេះ មិនមានកិច្ចសន្យាទាក់ទងនឹងការទិញទ្រព្យសម្បត្តិ និងបរិក្ខារ សម្រាប់កិច្ច សន្យាប្តូរប្រាក់ចំហ ត្រូវបានបង្ហាញក្នុងខ្ទង់ក្រៅតារាងតុល្យការទេ ។

(មិនបានធ្វើសវនកម្ម)

**ឧបសម្ព័ន្ធ : កំណត់សម្គាល់ចំពោះការអនុវត្តតាមប្រកាសរបស់យុត្តាធិការកណ្តាល
សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២**

៧. ស្ថានភាពចំណាត់ថ្នាក់នៃប្រព័ន្ធបរិស្ថាន ប្រកាសលេខ ៣៧-០៧-១៣៤ប្រ.ក.

តាមលក្ខខណ្ឌនៃប្រកាសខាងលើនេះ ធនាគារទាំងឡាយត្រូវបានតម្រូវឱ្យរក្សាស្ថានភាពចំហសុទ្ធនៃរូបិយប័ណ្ណបរទេសណាមួយ ឬស្ថានភាពចំហសុទ្ធនៃរូបិយប័ណ្ណបរទេសទាំងអស់ ទោះក្នុងស្ថានភាពវែង ឬខ្លីក៏ដោយ មិនត្រូវឱ្យលើស ២០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារនោះឡើយ ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ធនាគារបានអនុវត្តស្របតាមប្រកាសនេះ។ ការគណនាស្ថានភាពចំហសុទ្ធ
មានលម្អិតនៅក្នុងតារាង ៤ ។

៨. ការធ្វើចំណាត់ថ្នាក់ និងសវិធានការសម្រាប់ការខាតបង់ឥណទាន និងបុរេប្រទាន

ប្រកាសលេខ ៨៧-០០-៥១ប្រ.ក. និងវិសោធនកម្ម តាមប្រកាសលេខ ៨៧-០២-១៤៥

គោលការណ៍ក្នុងការធ្វើចំណាត់ថ្នាក់ឥណទាន និងសិវិធានធនរបស់ធនាគារ គឺអនុលោមទៅតាមគោលការណ៍
ណែនាំរបស់ធនាគារកណ្តាល។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ចំនួនសិវិធានធនសម្រាប់ឥណទាន និងបុរេប្រទាន
អតិថិជនអាក្រក់ និងសង្ស័យដែលបានកំណត់ គឺអនុលោមទៅតាមការណែនាំរបស់ប្រកាសនេះ។ ការគណនាក្នុងការធ្វើ
ចំណាត់ថ្នាក់ឥណទាន មានលម្អិតនៅក្នុងតារាង ៥ ។

៩. ហានិភ័យឥណទានដំបូង ប្រកាសលេខ ដណ-០០-៥២ប្រ.ក. និង ដណ-០៦-២២៦ប្រ.ក.

តាមលក្ខខណ្ឌនៃប្រកាសខាងលើនេះ ធនាគារទាំងឡាយត្រូវបានតម្រូវឱ្យរក្សាអនុបាតអតិបរមា ២០% នៅ គ្រប់ពេលវេលាទាំងអស់ រវាងហានិភ័យទូទៅរបស់ខ្លួន ដែលបណ្តាលមកពីប្រតិបត្តិការជាមួយអ្នកទទួលផលជាឯកត្តជន ជាមួយនឹងមូលនិធិផ្ទាល់ស្ទួន ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ធនាគារបានអនុវត្តស្របតាមប្រកាសនេះ ។

១០. ឥណទានភាគីពាក់ព័ន្ធ ប្រកាសលេខ ធ៧-០២-១៤៦ប្រ.ក.

ធនាគារបានអនុវត្តតាមប្រកាសខាងលើ ដែលតម្រូវឱ្យទំនប់ឥណទានចំពោះភាគីពាក់ព័ន្ធសរុបដែលមិនទាន់ទូទាត់ មិនត្រូវលើសពី ១០% នៃមូលនិធិសរុបរបស់ធនាគារនោះទេ ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ធនាគារពុំមានឥណទានភាគីពាក់ព័ន្ធសរុបដែលមិនទាន់ទូទាត់ ដែលមាន ហានិភ័យលើសពី ១០% នៃមូលនិធិផ្ទាល់សទ្ធិទេ ។



ធនាគារ ភ្នំពេញ ពាណិជ្ជ

(មិនបានធ្វើសវនកម្ម)

**ឧបសម្ព័ន្ធ : កំណត់សម្គាល់ចំពោះការអនុវត្តតាមប្រកាសរបស់ធនាគារកណ្តាល
សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២**

១១. អចលនទ្រព្យ ប្រកាសលេខ ប៧-០១-១៨៦ប្រ.ក.

អចលនទ្រព្យ(រូបិ និងអរូបិ) ដែលធនាគារទិញសម្រាប់ដំណើរការអាជីវកម្ម ត្រូវមានបរិមាណតិចជាង ៣០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ ដូចមានកំណត់នៅក្នុងប្រកាស ប៧-០០-៤៧។ ទ្រព្យសកម្មរបស់ធនាគារដែល មិនជាប់ទាក់ទងដល់ប្រតិបត្តិការធនាគារត្រូវបានលក់ចេញមិនឱ្យហួសរយៈពេលមួយឆ្នាំ ចាប់ពីថ្ងៃដែលទ្រព្យសកម្ម នោះក្លាយជាកម្មសិទ្ធិរបស់ធនាគារ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ អចលនទ្រព្យរបស់ធនាគារមានចំនួន ១.២៧២.៣៩០ ដុល្លារអាមេរិក ដែលស្មើនឹង ៣ % នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។

ធនាគារ ភ្នំពេញ ពាណិជ្ជ

(មិនបានធ្វើសវនកម្ម)

តារាង ១ : អនុធានសាច់ប្រាក់ទាយស្រួល

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

អនុធានសាច់ប្រាក់ទាយស្រួល

២០១២

ជុំវិញការអភិវឌ្ឍន៍

តារាង

១. សមតុល្យសាច់ប្រាក់

+ ខ្ទង់កណ្តាល

- សាច់ប្រាក់ និងមាស	៤.០៨៨.៩២៥
- ប្រាក់បញ្ញើនៅធនាគារកណ្តាល (ដោយមិនគិតប្រាក់បញ្ញើតាមច្បាប់ និងទុនបម្រុង)	៩៤៦.២២៤
- ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៣៧.៤៥៦.០៧៤
- ចំណែកនៃកម្ចីទៅឱ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ នៅសល់ពេលមិនលើសពី១ខែ	-
	៤២.៤៩១.២២៣

ដក :

+ ខ្ទង់កណ្តាល

- គណនីចរន្ត (សមតុល្យកណ្តាល) របស់ធនាគារកណ្តាល ធនាគារនានា និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	-
- កម្ចីពីធនាគារកណ្តាល និងធនាគារផ្សេងៗ នៅសល់ពេលមិនលើសពី១ខែ	-

សមតុល្យសុទ្ធ - ស្ថានភាពអ្នកឱ្យខ្ចី ៤២.៤៩១.២២៣

២. កម្ចីនៅសល់រយៈពេលមិនលើសពី១ខែ (ដោយមិនគិតតម្លៃកាត់កំណត់) ២.៤៣៥.៥៥០

៣. ប័ណ្ណរតនាគារនៅសល់រយៈពេលមិនលើសពី១ខែ -

សរុបតារាង (A) **៤៤.៩២៦.៧៧៣**

តារាងបែង

១- ៨០% នៃប្រាក់បញ្ញើមានកាលកំណត់ និងវិញ្ញាបនបត្រប្រាក់បញ្ញើ នៅសល់ពេលមិនលើសពី១ខែ ១៣.៣៦៣.៨៦៨

២- ៥០% នៃប្រាក់បញ្ញើមានកាលកំណត់ និងវិញ្ញាបនបត្រប្រាក់បញ្ញើ នៅសល់ពេលមិនលើសពី១ខែ ២០.២១៦.៧៨០

៣- ៥០% នៃប្រាក់បញ្ញើសន្សំ ៩.៥០៩.៩៣៤

៤- ៦០% នៃប្រាក់បញ្ញើតាមតម្រូវការ ១.២៥៩.១០៤

សរុបតារាងបែង (B) **៤៤.៣៤៩.៦៨៦**

អនុធានសាច់ប្រាក់ទាយស្រួល **១០១%**



ធនាគារ ភ្នំពេញ ពាណិជ្ជ

(មិនបានធ្វើសវនកម្ម)

តារាង ២ : មូលនិធិផ្ទាល់សុទ្ធ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

២០១២

ជុំវិញការវិនិយោគ

មូលនិធិផ្ទាល់សុទ្ធ

ប្រភេទដើមទុនសំខាន់

I-សរុបរង - ក

ដើមទុនបានបង់	៣៩.០០០.០០០
ទុនបម្រុង (ក្រៅពីការវាយតម្លៃឡើងវិញ ដូចជាទុនបម្រុងសម្រាប់ការប្តូររូបិយប័ណ្ណ ទុនបម្រុងទូទៅ និងទុនបម្រុងដើមទុន)	-
ចំណេញសុទ្ធបានធ្វើសវនកម្ម សម្រាប់ឆ្នាំចុងក្រោយ	២.៦៣២.២១៨
ចំណេញរក្សាទុកយោងពីគ្រាមុនៗ	១.៧៤៩.៤៣១
ខ្ទង់ផ្សេងៗ (បានអនុម័តដោយធនាគារកណ្តាល)	-
បុព្វលាភទាក់ទងនឹងដើមទុន	-
ខ្ទង់ផ្សេងៗដែលបានអនុម័តដោយធនាគារកណ្តាល	-
សរុប (ក)	៤៣.៣៨១.៦៤៩
ការត្រួតពិនិត្យមានកំណត់ លើប្រាក់ចំណេញរក្សាទុក : អតិបរមា ២០% នៃ សរុប (ក)	៤%

II-សរុបរង - ខ

ភាគហ៊ុនដែលកាន់កាប់ដោយខ្លួនឯង (តាមតម្លៃចុះបញ្ជីសុទ្ធ)	-
ការខាតបង់	-
ទ្រព្យសកម្មអរូបិយដែលត្រូវកាត់កង	១៤៣.៦៣៤
ភាគទុនិក ក្រុមប្រឹក្សាភិបាល ភាគីពាក់ព័ន្ធ (កាត់កង)	-
១. ចំណែកដើមទុនដែលមិនទាន់បង់ (a)	៣៦៩.៣៣៧
២. ឥណទាន ឥណទានវិបល្លាស និងប្តូរប្រទានផ្សេងៗ (b)	-
៣. ឧបករណ៍បំណុលដែលមានការចុះហត្ថលេខាដោយភាគទុនិក ក្រុមប្រឹក្សាភិបាល ភាគីពាក់ព័ន្ធ (c)	-
ការខាតបង់ផ្សេងៗ	-
សរុប (ខ)	៥១២.៩៧១
សរុបដើមទុនប្រភេទទី១ (ដើមទុនសំខាន់) (ក)-(ខ)	៤២.៨៦៨.៦៧៨

ធនាគារ ភ្នំពេញ ពាណិជ្ជ

(មិនបានធ្វើសវនកម្ម)

តារាង ២ : មូលនិធិផ្ទាល់សុទ្ធ
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

	២០១២
ជុំនួនររាមេរិក	
ប្រភេទដើមទុនបន្ថែម	
III-សរុបរង - គ	
ទុនបម្រុងការវាយតម្លៃឡើងវិញ អនុម័តដោយធនាគារកណ្តាល	-
សិទ្ធិធនធានហានិភ័យធនាគារទូទៅ	-
១% នៃសិទ្ធិធនធានទូទៅ (ប្រកាសស្តីពី ការចាត់ថ្នាក់ទ្រព្យសកម្ម)	៦៩១.៤៧០
បំណុលបន្ទាប់បន្សំ អនុម័តដោយធនាគារកណ្តាល	-
ខ្ទង់ផ្សេងៗ អនុម័តដោយធនាគារកណ្តាល	-
សរុប (គ)	៦៩១.៤៧០
ការត្រួតពិនិត្យមានកំណត់ លើបំណុលបន្ទាប់បន្សំ (អតិបរមា ៥០% នៃដើមទុនប្រភេទទី ១)	0%
IV-សរុបរង - ឃ (ប្រភេទទី ២ - ការកាត់កងផ្សេងៗ)	
មូលធនដែលមានចំណែកក្នុងគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	-
ខ្ទង់ផ្សេងៗដែលត្រូវកាត់កង (បន្ទុកពន្យារ)	-
សរុប (ឃ)	-
សរុបដើមទុនប្រភេទទី២ (ដើមទុនបន្ថែម) (គ)-(ឃ)	៦៩១.៤៧០
ការត្រួតពិនិត្យមានកំណត់ លើដើមទុនប្រភេទទី ២ (ដើមទុនប្រភេទទី ២ = អតិបរមា ១០០% នៃដើមទុនប្រភេទទី ១)	១.៦១%
មូលនិធិផ្ទាល់សុទ្ធតាមការកំណត់របស់និយ័តករ (ក) - (ខ) + (គ) - (ឃ)	៤៣.៥៦០.១៤៨

ធនាគារ ភ្នំពេញ ពាណិជ្ជ

(មិនបានធ្វើសវនកម្ម)

តារាង ៣ : អនុធាតុសាធនភាព គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

អនុធាតុសាធនភាព

២០១២

ជំនួញអាហារិក

តាគយក

មូលនិធិផ្ទាល់សុទ្ធ ជួបបានគណនាខាងលើ (N)

៤៣.៥៦០.១៤៨

តាគបែង

ទ្រព្យសកម្មរួមសរុប

- សាច់ប្រាក់ មាស និងឥណទេយ្យលើធនាគារជាតិ
- ទ្រព្យសកម្មដែលបានធានាដោយប្រាក់បញ្ញើ
- ឥណទេយ្យលើស្ថាប័នអធិបតេយ្យ ដែលមានចំណាត់ថ្នាក់ពី AAA ទៅ AA-
- ឥណទេយ្យលើស្ថាប័នអធិបតេយ្យ ដែលមានចំណាត់ថ្នាក់ពី A+ ទៅ A-
- ឥណទេយ្យលើធនាគារ ដែលមានចំណាត់ថ្នាក់ពី AAA ទៅ AA-
- ឥណទេយ្យលើស្ថាប័នអធិបតេយ្យ ដែលមានចំណាត់ថ្នាក់ពី BBB+ ទៅ BBB-
- ឥណទេយ្យលើធនាគារ ដែលមានចំណាត់ថ្នាក់ពី A+ ទៅ A-
- ទ្រព្យសកម្មផ្សេងៗ

សរុបទ្រព្យសកម្មដែលបានរាយការណ៍ក្នុងតារាងតុល្យការ

ទ្រព្យសកម្ម ការថ្លឹង

១៤.០៩៩.១៤៩	0%	-
-	0%	-
-	0%	-
-	0%	-
-	0%	-
-	១០០%	-
-	១០០%	-
១០៩.១៤៦.១៩២	១០០%	១០៩.១៤៦.១៩២
១២៣.២៤៩.៣៤១		១០៩.១៤៦.១៩២

ខ្ទង់ក្រៅតារាងតុល្យការ

- ហានិភ័យទាំងស្រុង
- ហានិភ័យមធ្យម
- ហានិភ័យទាប
- ហានិភ័យទាប

-	១០០%	-
២.០០០.០០០	៥០%	១.០០០.០០០
-	២០%	-
៨.៥៥១.០៥២	០%	-
១០.៥៥១.០៥២		១.០០០.០០០

តាគបែង (D1)

១០៨.១៤៦.១៩២

អនុធាតុសាធនភាព : $(S = N/D1)$

៤០,២៨%

ធនាគារ ភ្នំពេញ ពាណិជ្ជ

(មិនបានធ្វើសវនកម្ម)

តារាង ៤ : ការធ្វើបំណាច់ថ្នាក់ និងសំវិធានអនុបណ្ណាល័យភ្នាក់ និងសង្ខេប
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

	ចំនួនឥណទាន ជុំនួនរោងចក្រ	តម្លៃប្រាក់ប្រចាំឆ្នាំ		សំវិធានអនុ ជុំនួនរោងចក្រ	សំវិធានអនុ ដោយធនាគារ ជុំនួនរោងចក្រ	តម្លៃប្រាក់ប្រចាំឆ្នាំ ប៉ាន់ស្មាន ជុំនួនរោងចក្រ	លទ្ធផលនៃបំណាច់ សំវិធានអនុ ជុំនួនរោងចក្រ
		បំណាច់ថ្នាក់	រក្សា %				
ឥណទាន និងបុរេប្រទាន	៦៩.១៤៦.៩៩៥	សិទ្ធិធានាផ្សេងៗ	១%	៦៩១.៤៧០	៦៩១.៤៧០	-	-
ឥណទាន និងបុរេប្រទាន	-	ឥណទានឃ្លាំងមើល	៣%	-	-	-	-
ឥណទាន និងបុរេប្រទាន	-	ឥណទានក្រោមស្តង់ដារ	២០%	-	-	-	-
ឥណទាន និងបុរេប្រទាន	-	ឥណទានសង្ស័យ	៥០%	-	-	-	-
ឥណទាន និងបុរេប្រទាន	-	ឥណទានបាត់បង់	១០០%	-	-	-	-
សរុបរួម	៦៩.១៤៦.៩៩៥			៦៩១.៤៧០	៦៩១.៤៧០	-	-

តារាង ៥ : ស្ថានភាពចំណូល
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

រូបិយប័ណ្ណ	ធាតុបន្ទាប់ពីកាត់កងសវិធានផងដែរចំពោះ				ស្ថានភាពចំណូល ៥	ស្ថានភាពចំណូល/មូលនិធិផ្ទាល់សុទ្ធ	កម្រិត គិតជា%	Excess
	១	២	៣	៤				
ទ្រព្យសកម្ម		បំណុលនិងដើមទុន	រូបិយប័ណ្ណត្រូវទទួល	រូបិយប័ណ្ណត្រូវសង	+ (វែង) ឬ - (ខ្លី)			
+		-	ខ្ទង់ក្រៅតារាងតុល្យការ+	ខ្ទង់ក្រៅតារាងតុល្យការ-	(១+២+៣+៤)			
ប្រាក់បញ្ញើអាមេរិក	១២១.៨៨៦.៨៣១	១២២.២៥៣.៨៤១			(៣៦៧.០១០)	-0.៨៤%	២០%	
ប្រាក់បៀវត្ស	៥៤.៤៤២				៥៤.៤៤២	០.១២%	២០%	
ប្រាក់អឺរ៉ូ	៣១២.៥៦៨				៣១២.៥៦៨	០.៧២%	២០%	
សរុបរួម	១២២.២៥៣.៨៤១	១២២.២៥៣.៨៤១	-	-	-	0.00%		

ធនាគារ ភូមិព្រៃ ពាណិជ្ជ

(មិនបានធ្វើសមតុល្យ)

តារាង ៦ : ការគណនាអនុបាតផ្សេងៗ
សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

		២០១២
១ ដើមទុន ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)		៣៥%
ក- ដើមទុន		៤៣.៣៨១.៦៤៩
ខ- ទ្រព្យសកម្មសរុប		១២៣.២៤៥.៣៤១
២ ដើមទុនថ្នាក់ទី១ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)		៣៥%
ក- ដើមទុនថ្នាក់ទី១		៤២.៨៦៨.៦៧៨
ខ- ទ្រព្យសកម្មសរុប		១២៣.២៤៥.៣៤១
៣ ដើមទុនថ្នាក់ទី១ ធៀបនឹងទ្រព្យសកម្មដែលឆ្លងហានិភ័យ (ក/ខ)		៣៩%
ក- ដើមទុនថ្នាក់ទី១		៤២.៨៦៨.៦៧៨
ខ- ទ្រព្យសកម្មដែលឆ្លងហានិភ័យ		១០៩.១៤៦.១៩២
៤ ដើមទុនថ្នាក់ទី១ និងទី២ ធៀបនឹងទ្រព្យសកម្មដែលឆ្លងហានិភ័យ (ក/ខ)		៤០%
ក- ដើមទុនថ្នាក់ទី១ និងទី២		៤៣.៥៦០.១៤៨
ខ- ទ្រព្យសកម្មដែលឆ្លងហានិភ័យ		១០៩.១៤៦.១៩២
៥ មូលនិធិផ្ទាល់សុទ្ធ ធៀបនឹងទ្រព្យសកម្ម (ក/ខ)		៣៥%
ក- មូលនិធិផ្ទាល់សុទ្ធ		៤៣.៥៦០.១៤៨
ខ- ទ្រព្យសកម្មសរុប		១២៣.២៤៥.៣៤១
៦ អនុបាតសាធារណ (ក/ខ)		៤០%
ក- មូលនិធិផ្ទាល់សុទ្ធ		៤៣.៥៦០.១៤៨
ខ- ទ្រព្យសកម្មដែលឆ្លងហានិភ័យ		១០៩.១៤៦.១៩២
៧ បំណុល ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)		៦៥%
ក- បំណុលសរុប		៧៩.៨៦៣.៦៩២
ខ- ទ្រព្យសកម្មសរុប		១២៣.២៤៥.៣៤១
៨ បំណុល ធៀបនឹងដើមទុន (ក/ខ)		១៨៤%
ក- បំណុលសរុប		៧៩.៨៦៣.៦៩២
ខ- ដើមទុន		៤៣.៣៨១.៦៤៩
៩ ភាគលាភ ធៀបនឹងប្រាក់ចំណេញសុទ្ធ (ក/ខ)		០%
ក- ភាគលាភ		០
ខ- ប្រាក់ចំណេញសុទ្ធ		២.៦៣២.២១៨
គុណភាពទ្រព្យសកម្ម		
១០ ប្រាក់បម្រុងធនាគារ ធៀបនឹងឥណទានសរុប (ក/ខ)		៧%
ក- ប្រាក់បម្រុងធនាគារ		៥.១៦៤.០០០
ខ- ឥណទានសរុប (ដុល)		៦៩.១៤៦.៩៩៥
១១ ប្រាក់បម្រុងធនាគារ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)		៤%
ក- ប្រាក់បម្រុងធនាគារ		៥.១៦៤.០០០
ខ- ទ្រព្យសកម្មសរុប		១២៣.២៤៥.៣៤១



ធនាគារ ភ្នំពេញ ពាណិជ្ជ

(មិនបានធ្វើសវនកម្ម)

តារាង ៦ : ការគណនាអនុធានផ្សេងៗ

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

២០១២

១២ ឥណទានមិនដំណើរការ ធៀបនឹងឥណទានសរុប (ក/ខ)	0%
ក- ឥណទានមិនដំណើរការ	0
ខ- ឥណទានសរុប (ដុល)	៦៩.១៤៦.៩៩៥
១៣ ឥណទានមិនដំណើរការ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	0%
ក- ឥណទានមិនដំណើរការ	0
ខ- ទ្រព្យសកម្មសរុប	១២៣.២៤៥.៣៤១
១៤ ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់ ធៀបនឹងឥណទានសរុប (ក/ខ)	0%
ក- ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់	0
ខ- ឥណទានសរុប (ដុល)	៦៩.១៤៦.៩៩៥
១៥ ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	0%
ក- ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់	0
ខ- ទ្រព្យសកម្មសរុប	១២៣.២៤៥.៣៤១
១៦ ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់ ធៀបនឹងដើមទុន (ក/ខ)	0%
ក- ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់	0
ខ- ដើមទុន	៤៣.៣៨១.៦៤៩
១៧ ឥណទានឱ្យភាគីពាក់ព័ន្ធ ធៀបនឹងឥណទានសរុប (ក/ខ)	0%
ក- ឥណទានភាគីពាក់ព័ន្ធ	0
ខ- ឥណទានសរុប (ដុល)	៦៩.១៤៦.៩៩៥
១៨ ឥណទានហានិភ័យធំៗ ធៀបនឹងឥណទានសរុប (ក/ខ)	0%
ក- ឥណទានហានិភ័យធំៗ	0
ខ- ឥណទានសរុប (ដុល)	៦៩.១៤៦.៩៩៥
១៩ ឥណទានឱ្យភាគីពាក់ព័ន្ធ ធៀបនឹងមូលនិធិផ្ទាល់សុទ្ធ (ក/ខ)	0%
ក- ឥណទានភាគីពាក់ព័ន្ធ	0
ខ- មូលនិធិផ្ទាល់សុទ្ធ	៤៣.៥៦០.១៤៨
២០ ឥណទានហានិភ័យធំៗ ធៀបនឹងមូលនិធិផ្ទាល់សុទ្ធ (ក/ខ)	0%
ក- ឥណទានហានិភ័យធំៗ	0
ខ- មូលនិធិផ្ទាល់សុទ្ធ	៤៣.៥៦០.១៤៨
២១ សិទ្ធិធនទូទៅ ធៀបនឹងមូលនិធិផ្ទាល់សុទ្ធ	១%
ក- ឥណទានទូទៅ	៦៩១.៤៧០
ខ- ឥណទានសរុប (ដុល)	៦៩.១៤៦.៩៩៥
២២ សិទ្ធិធនជាក់លាក់ ធៀបនឹងឥណទានសរុប (ក/ខ)	0%
ក- សិទ្ធិធនជាក់លាក់	0
ខ- ឥណទានសរុប (ដុល)	៦៩.១៤៦.៩៩៥
២៣ សិទ្ធិធនជាក់លាក់ ធៀបនឹងឥណទានមិនដំណើរការ (ក/ខ)	0%
ក- សិទ្ធិធនជាក់លាក់	0
ខ- ឥណទានមិនដំណើរការ	0



ធនាគារ ភ្នំពេញ ពាណិជ្ជ

(មិនបានធ្វើសវនកម្ម)

**តារាង ៦ : ការគណនាអនុធានផ្សេងៗ
សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២**

		២០១២
២៤ សិទ្ធិធានសរុប ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)		១%
ក- សិទ្ធិធានសរុប		៦៩១.៤៧០
ខ- ទ្រព្យសកម្មសរុប		១២៣.២៤៥.៣៤១
២៥ ឥណទាន ធៀបនឹងប្រាក់បញ្ញើ (ក/ខ)		១៤៥%
ក- ឥណទានសរុបឱ្យអតិថិជន (ដុល)		៦៩.១៤៦.៩៩៥
ខ- ប្រាក់បញ្ញើរបស់អតិថិជន		៤៧.៨១៩.៥០៥
ចំណូល		
២៦ អត្រាចំណូល ធៀបនឹងទ្រព្យសកម្ម (ក/ខ)		២%
ក- ប្រាក់ចំណេញសុទ្ធ		២.៦៣២.២១៨
ខ- ទ្រព្យសកម្មសរុប (មធ្យម)		១១២.៦៤៨.៣៨១
២៧ អត្រាចំណូល ធៀបនឹងដើមទុន (ក/ខ)		៦%
ក- ប្រាក់ចំណេញសុទ្ធ		២.៦៣២.២១៨
ខ- ដើមទុន (មធ្យម)		៤២.០៦៥.៥៤០
២៨ អត្រាចំណូលដុល (ក/ខ)		៦%
ក- ចំណូលការប្រាក់		៧.៩៥២.៦៦៤
ខ- ទ្រព្យសកម្មសរុប		១២៣.២៤៥.៣៤១
២៩ កម្រិតការប្រាក់សុទ្ធ ធៀបនឹងទ្រព្យសកម្មសរុប ((ក-ខ)/គ)		៥%
ក- ចំណូលការប្រាក់		៧.៩៥២.៦៦៤
ខ- ចំណាយការប្រាក់		២.១៥២.៦៨០
គ- ទ្រព្យសកម្មសរុប		១២៣.២៤៥.៣៤១
៣០ ចំណូលផ្សេងៗ ធៀបនឹងទ្រព្យសកម្ម (ក/ខ)		១%
ក- ចំណូលផ្សេងៗ		១.៣៥១.៧០៣
ខ- ទ្រព្យសកម្មសរុប		១២៣.២៤៥.៣៤១
៣១ សិទ្ធិធាន ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)		០%
ក- សិទ្ធិធាន		២៥៨.៥១៨
ខ- ទ្រព្យសកម្មសរុប		១២៣.២៤៥.៣៤១
៣២ ចំណាយទូទៅ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)		៣%
ក- ចំណាយមិនមែនការប្រាក់		៣.៨០៦.៦៥៨
ខ- ទ្រព្យសកម្មសរុប		១២៣.២៤៥.៣៤១
៣៣ ប្រាក់ចំណេញសុទ្ធមុនបង់ពន្ធ ធៀបនឹងទ្រព្យសកម្ម (ក/ខ)		៣%
ក- ប្រាក់ចំណេញសុទ្ធមុនបង់ពន្ធ		៣.៣៤៥.០២៩
ខ- ទ្រព្យសកម្មសរុប		១២៣.២៤៥.៣៤១
៣៤ ចំណាយពន្ធ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)		១%
ក- ចំណាយពន្ធ		៧១២.៨១១
ខ- ទ្រព្យសកម្មសរុប		១២៣.២៤៥.៣៤១

ធនាគារ ភ្នំពេញ ពាណិជ្ជ

(ទិន្នន័យធ្វើសវនកម្ម)

តារាង ៦ : ការគណនាអនុធាតុផ្សេងៗ

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២

២០១២

៣៥ កម្រិតការប្រាក់ ធៀបនឹងចំណូលដុល ($((ក-ខ)/គ)$)

- ក- ចំណូលការប្រាក់
- ខ- ចំណាយការប្រាក់
- គ- ចំណូលដុល

៦២%

៧.៩៥២.៦៦៤

២.១៥២.៦៨០

៩.៣០៤.៣៦៧

៣៦ ចំណូលមិនមែនការប្រាក់ ធៀបនឹងចំណូលដុល ($ក/ខ$)

- ក- ចំណូលមិនមែនការប្រាក់
- ខ- ចំណូលដុល

១៥%

១.៣៥១.៧០៣

៩.៣០៤.៣៦៧

៣៧ ចំណាយមិនមែនការប្រាក់ ធៀបនឹងចំណូលដុល ($ក/ខ$)

- ក- ចំណាយមិនមែនការប្រាក់
- ខ- ចំណូលដុល

៤១%

៣.៨០៦.៦៥៨

៩.៣០៤.៣៦៧

៣៨ ចំនួនដងនៃចំណូលការប្រាក់រកបាន ($((ក+ខ)/គ)$)

- ក- ចំណូលមុនបង់ពន្ធ
- ខ- ចំណាយការប្រាក់
- គ- ចំណាយការប្រាក់

២៥៥%

៣.៣៤៩.០២៩

២.១៥២.៦៨០

២.១៥២.៦៨០

សាច់ប្រាក់ងាយស្រួល

៣៩ ទ្រព្យសកម្មជាសាច់ប្រាក់ងាយស្រួល ធៀបនឹងទ្រព្យសកម្មសរុប ($ក/ខ$)

- ក- ទ្រព្យសកម្មជាសាច់ប្រាក់ងាយស្រួល
- ខ- ទ្រព្យសកម្មសរុប

៣៤%

៤២.៤៩១.២២៣

១២៣.២៤៥.៣៤១

៤០ បំណុលរយៈពេលខ្លី ធៀបនឹងទ្រព្យសកម្មសរុប ($ក/ខ$)

- ក- បំណុលរយៈពេលខ្លី (តិចជាង១ឆ្នាំ)
- ខ- ទ្រព្យសកម្មសរុប

៦៤%

៧៩.១៦៧.០៣០

១២៣.២៤៥.៣៤១

៤១ ទ្រព្យសកម្មជាសាច់ប្រាក់ងាយស្រួលសុទ្ធ ($((ក-ខ)/គ)$)

- ក- ទ្រព្យសកម្មជាសាច់ប្រាក់ងាយស្រួល
- ខ- បំណុលរយៈពេលខ្លី (តិចជាង១ឆ្នាំ)
- គ- បំណុលសរុប

-៤៦%

៤២.៤៩១.២២៣

៧៩.១៦៧.០៣០

៧៩.៨៦៣.៦៩២

៤២ Quick Ratio ($ក/ខ$)

- ក- ទ្រព្យសកម្មរហ័ស
- ខ- បំណុលរយៈពេលខ្លី

៥៤%

៤២.៤៩១.២២៣

៧៩.១៦៧.០៣០

៤៣ ប្រាក់បញ្ញើ ធៀបនឹងឥណទានសរុប ($ក/ខ$)

- ក- ប្រាក់បញ្ញើរបស់អតិថិជនសរុប
- ខ- ឥណទានឱ្យអតិថិជន (ដុល)

៦៩%

៤៧.៨១៩.៥០៥

៦៩.១៤៦.៩៩៥

ធនាគារជាដៃគូរបស់ធនាគារកម្ពុជា (PPCB)

មានធនាគារចំនួន ៤៣ នៅក្នុង ២៣ ប្រទេស

(គិតត្រឹមថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៣)

ឈ្មោះប្រទេស (ចំនួន)	ឈ្មោះធនាគារ	ឈ្មោះទីក្រុង
អូស្ត្រាលី (១)	KEB AUSTRALIA LIMITED	SYDNEY
បារាំង (១)	KOREA EXCHANGE BANK, SAUDI BRANCH	RIYADH
ប៊ែលហ្ស៊ីក (១)	ING BANK	BRUSSELS
ប្រេស៊ីល (១)	BANCO KEB DO BRASIL S.A.	SAO PAULO
កម្ពុជា (៣)	ACLEDA BANK PLC	PHNOM PENH
	NATIONAL BANK OF CAMBODIA	PHNOM PENH
	VATTANAC BANK	PHNOM PENH
កាណាដា (១)	KOREA EXCHANGE BANK OF CANADA	TORONTO
ចិន (៧)	CHINA CONSTRUCTION BANK CORPORATION	BEIJING
	KOREA EXCHANGE BANK, DALIAN BRANCH	DALIAN
	KOREA EXCHANGE BANK, BEIJING	BEIJING
	KOREA EXCHANGE BANK, TIANJIN	TIANJIN
	KOREA EXCHANGE BANK SHANGHAI BRANCH	SHANGHAI
	ZHEJIANG TAILONG COMMERCIAL BANK	TAIZHOU
	ZHEJIANG PINGHU RURAL COOPERATIVE BANK	PINGHU
បារាំង (១)	KOREA EXCHANGE BANK	PARIS
អាល្លឺម៉ង់ (១)	KOREA EXCHANGE BANK (DEUTSCHLAND) AG	FRANKFURT AM MAIN
ហុងកុង (២)	INDUSTRIAL BANK OF KOREA, HONG KONG BRANCH	HONG KONG
	KOREA EXCHANGE BANK	HONG KONG
ឥណ្ឌា (២)	DEUTSCHE BANK AG	MUMBAI
	ING VYSYA BANK LIMITED	MUMBAI
ឥណ្ឌូនេស៊ី (១)	P.T. BANK KEB INDONESIA	JAKARTA
ជប៉ុន (២)	BANK OF TOKYO-MITSUBISHI UFJ, LTD	TOKYO
	KOREA EXCHANGE BANK	TOKYO
កូរ៉េ (៦)	BUSAN BANK	BUSAN
	INDUSTRIAL BANK OF KOREA	SEOUL
	KOOKMIN BANK	SEOUL
	KOREA EXCHANGE BANK	SEOUL
	KWANGJU BANK LTD	SEOUL
	WOORI BANK, SEOUL	SEOUL
ម៉ាឡេស៊ី (១)	MALAYAN BANKING BERHAD (MAYBANK)	KUALA LUMPUR
ហូឡង់ (១)	KOREA EXCHANGE BANK	AMSTERDAM
ប៉ាណាម៉ា (១)	KOREA EXCHANGE BANK	PANAMA
ហ្វីលីពីន (១)	KOREA EXCHANGE BANK	MANILA
សិង្ហបុរី (២)	ING BANK N.V	SINGAPORE
	KOREA EXCHANGE BANK	SINGAPORE
អ៊ុយក្រែន (១)	CREDIT DNEPR BANK, UKRAINE	DNIPROPETROVSK
ចក្រភពអង់គ្លេស (២)	KOREA EXCHANGE BANK	LONDON
	WOORI BANK, LONDON	LONDON
សហរដ្ឋអាមេរិក (៣)	BANK OF TOKYO-MITSUBISHIUFJ TRUST COMPANY	NEW YORK,NY
	DEUTSCHE BANK TRUST COMPANY AMERICAS	NEW YORK,NY
	WOORI BANK, NEW YORK	NEW YORK,NY
វៀតណាម (១)	KOREA EXCHANGE BANK	HANOI



បណ្តាញសាខា



ធនាគារ ភ្នំពេញ ពាណិជ្ជ

Phnom Penh Commercial Bank

ការិយាល័យកណ្តាល

អាគារលេខ ៧៦៧-៧៦៩ មហាវិថីព្រះមុនីវង្ស
(ទល់មុខស្ថានទូតវៀតណាម)
ទូរស័ព្ទលេខ: (៨៥៥) ២៣ ៩៩៩ ៥០០

សាខាផ្សារដើមគរ

អាគារលេខ ៧៨ មហាវិថីព្រះមុនីវង្ស
(នៅចន្លោះសណ្ឋាគារ Intercon និង ផ្សារទំនើប City Mall)
ទូរស័ព្ទលេខ: (៨៥៥) ២៣ ៩៩៩ ៧០០

សាខាសៀមរាប

អាគារលេខ ៤២៣ កែងស្តុបកោះកេរ្តិ៍
ទូរស័ព្ទលេខ: (៨៥៥) ៦៣ ៩៦៧ ៥០០

សាខាតាត់ដំបង

(បើកដំណើរការខែមករា ឆ្នាំ២០១៣)
អាគារលេខ សេ០៣១-សេ០៣៣ ផ្លូវលេខ ១ (ជិតស្ថានីយ៍ថ្មី)
ទូរស័ព្ទលេខ: (៨៥៥) ៥៣ ៩៥៣ ៤២០

សាខាផ្សារបឹងកេងកង

អាគារបឹងកេងកង មហាវិថីព្រះមុនីវង្ស (នៅក្បែរផ្សារធំថ្មី)
ទូរស័ព្ទលេខ: (៨៥៥) ២៣ ៩៩៩ ៦០០

សាខាទួលគោក

អាគារលេខ ២៤ កែងផ្លូវលេខ ២៧៣ (នៅចន្លោះ
អង្គនៃទូរទស្សន៍ជាតិកម្ពុជាទៅស្ថានីយ៍មិត្តភាពកម្ពុជា-ជប៉ុន)
ទូរស័ព្ទលេខ: (៨៥៥) ២៣ ៩៩៩ ០៥០

សាខាទឹកថ្លា

អាគារលេខ បេ៩-បេ១១ ផ្លូវលេខ ១១
ទូរស័ព្ទលេខ: (៨៥៥) ២៣ ៩៩៩ ៦៥០

សាខាភ្នំពេញថ្មី

(នឹងបើកដំណើរការក្នុងឆ្នាំ២០១៣)
អាគារភ្នំពេញថ្មីលេខ ៤៤៥ (ជាន់ទីពីរ) មហាវិថីព្រះមុនីវង្ស
ទូរស័ព្ទលេខ: (៨៥៥) ២៣ ៩៦៤ ០៣៧



ធនាគារ ភ្នំពេញ ពាណិជ្ជ

Phnom Penh Commercial Bank

ការិយាល័យកណ្តាល

អគារលេខ ៧៦៧-៧៦៩ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក

ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទលេខ : (៨៥៥) ២៣ ៩៩៩ ៥០០

ទូរសារលេខ : (៨៥៥) ២៣ ៩៩៩ ៥៤០

អ៊ីម៉ែល : service@ppcb.com.kh

គេហទំព័រ : www.ppcb.com.kh